

ធនាគារ ស៊ីនហាន

របាយការណ៍ប្រចាំឆ្នាំ២០១៩

តាំងកន្លះសតវត្សរ៍
និងជួយឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត



ធនាគារស៊ុនហាននិងសំបកទូរស័ព្ទសុភមង្គល និងជួយឱ្យ ក្តីសុបិន្តរបស់អ្នកក្លាយជាការពិត

យើងនឹងផ្តល់គុណតម្លៃជូនអតិថិជនជាចម្បងដោយធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ថ្មីៗដល់អតិថិជន នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។ ក្នុងនាមជានីតិបុគ្គលពលរដ្ឋដ៏ល្អយើងនឹងទទួលខុសត្រូវជាសារធារណៈក្រោមគំនិត ផ្តួចផ្តើមចក្ខុវិស័យនៃវិស័យហិរញ្ញវត្ថុរបស់យើង។ យើងនឹងទន្ទឹងរង់ចាំចំពោះការបន្តគាំទ្ររបស់លោកអ្នកដើម្បី ផ្លាស់ប្តូរនូវអ្វីដែលថ្មីៗ និងរាល់បញ្ហាប្រឈមដែលកើតមានឡើងចំពោះវិស័យហិរញ្ញវត្ថុនាពេលអនាគត។

មាតិកា

1. សាររបស់ប្រធាននាយកប្រតិបត្តិ	04
2. អំពី ធនាគារស៊ុនហាន ខេមបូឌា	06
- ប្រវត្តិរូប	08
- បេសកកម្ម គុណតម្លៃ ទស្សនៈវិស័យ	14
- សេចក្តីសង្ខេបពីសកម្មភាពហិរញ្ញវត្ថុ	18
- រចនាសម្ព័ន្ធគ្រប់គ្រង	22
- គណៈគ្រប់គ្រង និង ប្រវត្តិរូបរបស់ក្រុមប្រឹក្សាភិបាល	23
- បណ្តាញសាខា	24
3. ការវិភាគអាជីវកម្ម និងការធ្វើផែនការ	25
4. របាយការណ៍ហិរញ្ញវត្ថុរបស់សវនករឯករាជ្យ	28
5. បណ្តាញអន្តរជាតិ	169



ធនាគារស៊ិនហាន នឹងក្លាយខ្លួនជា “វិស័យហិរញ្ញវត្ថុនាពេលអនាគត” ដែលមានស្តង់ដារនាយុគុណសម័យ បច្ចេកវិទ្យាតាមរយៈការផ្សារភ្ជាប់សេវាកម្ម២៤ម៉ោង ជាមួយនឹងអតិថិជនរបស់យើងរួមទាំងការផ្តល់ជូននូវ ដំណោះស្រាយផ្សេងៗដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុ។

យើងនឹងធ្វើដំណើរឆ្ពោះទៅមុខដើម្បីក្លាយជាមេដឹកនាំសំខាន់នៃទីផ្សារដ៏មុតស្រួចលើអនាគតកាលនៃ វិស័យពាណិជ្ជកម្ម។





សាររបស់ ប្រធាននាយកប្រតិបត្តិ



លោក Lee Taekyung / ប្រធាននាយកប្រតិបត្តិ

សាររបស់ប្រធាននាយកប្រតិបត្តិ

អតិថិជនជាទីគោរព

ធនាគារស៊ិនហាន (ខេមបូឌា) ម.ក បានបើកដំណើរការចាប់ពីឆ្នាំ២០០៧ ដែលបច្ចុប្បន្នបានរីកលូតលាស់ ដែលក្នុងនោះមានសាខាទាំងអស់ចំនួន៩ ព្រមទាំងបុគ្គលិកចំនួន ២៣៣នាក់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០។ សមិទ្ធផលទាំងអស់នេះគឺសុទ្ធតែបានមកពីការគាំទ្ររបស់អតិថិជនទាំងអស់ដែលបានពេញចិត្តនឹងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារយើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូងជូនចំពោះអតិថិជនទាំងអស់ ។

ចាប់ពីពេលនេះតទៅ បុគ្គលិកធនាគារស៊ិនហាន(ខេមបូឌា) ម.ក ទាំងអស់នឹងប្តេជ្ញាទាំងចិត្ត និងបេះដូងដើម្បីផ្តល់ជូនអតិថិជននូវគុណតម្លៃស្នូលរបស់យើងគឺ “អតិថិជនជាចម្បង” ហើយបន្តផ្តោតយកគុណតម្លៃនេះទុកក្នុងចិត្តជានិរន្តរ៍។

យើងទាំងអស់គ្នានឹងនៅតែបន្តបំពេញតួនាទីសង្គមដោយស្មោះស្ម័គ្រដើម្បីរក្សាភាពជានីតិបុគ្គលពលរដ្ឋដ៏មានទំនួលខុសត្រូវ។

ដូចគ្នានេះដែរយើងក៏នៅតែបន្តរីកលូតលាស់ជាមួយអតិថិជន ហើយចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាមួយនឹងបេសកកម្ម “ពិភពលោករីកចម្រើនដោយសារថាមពលហិរញ្ញវត្ថុ”។

ខ្ញុំសូមឲ្យអតិថិជននៅតែបន្តផ្តល់ទំនុកចិត្តនិងការគាំទ្រមកលើធនាគារស៊ិនហាន(ខេមបូឌា) ម.ក។ ជាចុងបញ្ចប់ ខ្ញុំសូមជូនពរអតិថិជនទាំងអស់ និងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខសុភមង្គល និងសុខភាពល្អជារៀងរហូត ។

សូមអរគុណ។

ធនាគារស៊ិនហាន
ប្រធាននាយកប្រតិបត្តិ
Mr. Lee Taekyung



អំពី ធនាគារស៊ីនហាន ខេមបូឌា



យើងបង្កើតអនាគតនៃហិរញ្ញវត្ថុតាមរយៈការច្នៃប្រឌិត

ធនាគារស៊ីនហាន បាននឹងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាក្នុងនាមជា "First Mover" នាំមុខគេក្នុងទីផ្សារ ជាជាងធ្វើជា "Fast Follower" ដែលតស៊ូដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ។

ពួកយើងនឹងមិនដែលរីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃពាណិជ្ជកម្មហិរញ្ញវត្ថុ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងតែធ្វើអោយមានការធ្លាក់ចុះនៃព្រំដែនសាមញ្ញរបស់សេវាកម្មហិរញ្ញវត្ថុ។ ប៉ុន្តែពួកយើងនឹងបន្តការទទួលស្គាល់នៃការបង្កើតថ្មីៗ ខណៈពេលដែលយើងបានក្រោកឈរយល់ច្បាស់នឹងឧបសគ្គដើម្បីផ្តល់ជូននូវអនាគតកាលនៃសេវាកម្មថ្មីៗ។

ប្រវត្តិរូប (គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០)

២០០៧.១០

ធនាគារស៊ិនហានខ្មែរបានបង្កើតឡើង នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បុត្រសម្ព័ន្ធរបស់ធនាគារស៊ិនហាន កូរ៉េ)

២០១១.១១

សាខា អូឡាំពិក ដែលជាសាខាទីមួយនៅរាជធានីភ្នំពេញ

២០១២.១២

សាខាទឹកថ្លា ដែលជាសាខាទីពីរ

២០១៣.១២

ការផ្លាស់ប្តូរទីតាំងរបស់សាខាអូឡាំពិក សម្រាប់ការពង្រីកអាជីវកម្ម

២០១៥.០៣

សាខាដូនពេញដែលជាសាខាទីបី

២០១៥.១២

សាខាស្ទឹងមានជ័យ ដែលជាសាខាទីបួន

២០១៦.០៤

ការដាក់អោយប្រើប្រាស់ប័ណ្ណឥណទានវិសា

២០១៨.០៤

ការផ្លាស់ប្តូរទីតាំងរបស់ទីស្នាក់ការកណ្តាល សម្រាប់ការពង្រីកអាជីវកម្ម

២០១៨.០៥

សាខានរោត្តម ដែលជាសាខាទីប្រាំ

២០២០.០២

សាខាទួលគោក ដែលជាសាខាទីប្រាំមួយ

២០២០.០២

សាខាសែនសុខ ដែលជាសាខាទីប្រាំពីរ

២០២០.០២

សាខាច្បារអំពៅ ដែលជាសាខាទីប្រាំបី

ម្ចាស់ភាគហ៊ុន

ម្ចាស់ភាគហ៊ុនសំខាន់ៗ

-ធនាគារស៊ិនហាន (97.50%)

-ក្រុមហ៊ុន Insung (2.50%)

* () ម្ចាស់ភាគហ៊ុន%

ម្ចាស់ភាគហ៊ុន: ធនាគារស៊ីនហាននៅប្រទេសកូរ៉េ

ធនាគារស៊ីនហានខេមបូឌា គឺជាបុគ្គលម្ចាស់របស់ ធនាគារស៊ីនហាននៅប្រទេសកូរ៉េ



ចំណាត់ថ្នាក់ឥណទាន និង គន្លឹះហិរញ្ញវត្ថុ



ចំណាត់ថ្នាក់ឥណទាន

Moody's
Aa3

S&P
A+

Fitch
A

ប្រភព: Company Factbooks, Bloomberg as of December 2019

គន្លឹះហិរញ្ញវត្ថុ (គិតត្រឹមឆ្នាំ ២០១៩)

ទ្រព្យសកម្មសរុប
USD 343 bn

ប្រាក់ចំណេញសរុប
USD 1.9 bn

កម្រិតការប្រាក់សរុប
1.46%

ធនាគារទូទាត់អន្តរជាតិ
16.00%

អនុបាទចំណេញធៀបមូលធន
9.40%

អនុបាទចំណេញធៀបទ្រព្យសកម្ម
0.70%

ប្រភព: KRX exchange rate as of January, 2nd 2020
(1157.80 KRW/USD) is applied to all USD figures

រង្វាន់ និង ការទទួលស្គាល់



The Banker

ជាប់ចំណាត់ថ្នាក់ទី៦៧ ក្នុងចំណោមធនាគារល្បីៗទាំង ៥០០ក្នុងសកលលោកនាឆ្នាំ២០១៩

Top 500 Banking Brand

World Economic Forum

ជាប់ចំណាត់ថ្នាក់ទី៩ ជាធនាគារដៃគូស្ថេរភាព ក្នុងចំណោមធនាគារទាំង ១០០ក្នុងសកលលោកនាឆ្នាំ២០១៩

WORLD ECONOMIC FORUM GLOBAL 100

Euromoney

ពានរង្វាន់ល្អឥតខ្ចោះនៅទ្វីបអាស៊ី ២០១៩

EUROMONEY

Global Finance

ពានរង្វាន់ធនាគារល្អលើពិភពលោក ២០១៨

GLOBAL FINANCE


Asiamoney

ពានរង្វាន់ធនាគារល្អ ២០១៨
ពានរង្វាន់ធនាគារល្អ ២០១៩


ASIAMONEY

សម្ព័ន្ធហិរញ្ញវត្ថុស៊ីនហាន

សម្ព័ន្ធហិរញ្ញវត្ថុស៊ីនហានមាន១៦បុគ្គលសម្ព័ន្ធដែលផ្តល់នូវសេវាហិរញ្ញវត្ថុលំដាប់ទី១ជូនទៅដល់អតិថិជនដូចជា វិស័យធនាគារ, កាតឥណទាន, មូលប័ត្រ, ធានារ៉ាប់រង និងការគ្រប់គ្រងទ្រព្យសកម្ម។ ប្រព័ន្ធបច្ចេកវិទ្យាម៉ាទ្រីស ត្រូវបានដាក់អោយប្រើប្រាស់ ក្នុងការពង្រីកវិស័យធុរកិច្ចរបស់បុគ្គលសម្ព័ន្ធនីមួយៗ, ដើម្បីធានាទៅលើភាពច្បាស់លាស់ នៃគោលដៅយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាការបង្កើនអោយមានប្រសិទ្ធភាពទៅលើការប្រើប្រាស់ធនធាន ដូចជាមូលធន និងបុគ្គលិក។ នៅចុងឆ្នាំ២០១៩, សម្ព័ន្ធធុរកិច្ចអចលនទ្រព្យក៏ត្រូវបានរាប់បញ្ចូលទៅក្នុងរចនាបទ ម៉ាទ្រីស រួមមានជាមួយនឹងធុរកិច្ចផ្នែកផ្សេងទៀតដូចជា GIB, WM, Global, GMS, Pension and Digital.



សម្ព័ន្ធហិរញ្ញវត្ថុស៊ីហ្វ ១



ភាគទុននិកកាន់កម្មសិទ្ធិច្រើនជាង១ភាគរយ


ឈ្មោះភាគទុននិក	ចំនួនហ៊ុនដែលកាន់កាប់	ភាគជាម្ចាស់កម្មសិទ្ធិ
National Pension Service	47,063,799	9.92%
BlackRock Fund Advisors ¹⁾	29,063,012	6.13%
SFG Employee Stock Ownership Association	24,252,302	5.11%
BNP Paribas SA	16,826,276	3.55%
Citibank, N.A. (ADR Dept.)	13,260,291	2.80%
The Government of Singapore	12,030,695	2.54%
Norges Bank	8,739,929	1.84%
Samsung Asset Management	8,285,439	1.75%
Vanguard Total International Stock Index	6,799,594	1.43%
Peoples Bank of China	5,603,568	1.18%
Others	302,274,682	63.74%
Total	474,199,587	100.00%

* យោងទៅតាមលទ្ធផលនៃការចុះបញ្ជីភាគទុននិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019

1) ភាគជាម្ចាស់កម្មសិទ្ធិភាគហ៊ុនដោយ BlackRock Fund Advisors ជាមួយ the Financial Supervisory Service នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2018

សម្ព័ន្ធហិរញ្ញវត្ថុស៊ីនហាន ២

Share Price Movement



* Sep. 10, 2001 = 1.00

ប្រតិបត្តិការភាគហ៊ុន

(Unit: KRW)

	2019	2018
Market Capitalization (Year End)	20.6 trillion	18.8 trillion
Share Price	-	-
Year End	43,350	39,600
High	48,000	53,400
Low	38,350	39,050
Weighting in the KOSPI (Year End)	1.4%	1.4%
Average Daily Trading Volume	1.0 million shares	1.0 million shares
Dividend Per Share	1,850	1,600
Total Dividend Paid	884 billion	753 billion
Foreign Share Ownership	64.4%	68.6%

Number of Shares Issued

Type of Stock	No. of Shares
Common Stock	474,199,587
Convertible Preferred Stock	17,482,000

* ចំនួនភាគហ៊ុនរតនាគារកាន់កាប់ដោយសម្ព័ន្ធហិរញ្ញវត្ថុស៊ីនហាននៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ដែលមានចំនួន 13,882,062 Common shares

** Convertible preferred shares ចំនួន 17,482,000 ត្រូវបានកាន់កាប់ដោយ Mercury 1st LLC

*** ចំនួនសរុបនៃ Common shares បានកើនឡើងដល់ 482,432,493 នៅថ្ងៃទី28 ខែមករា ឆ្នាំ2020 ដោយបានពីការបោះផ្សាយថ្មីនូវ common share ដែលបានមកពីប្រតិបត្តិការទីផ្សារមូលបត្ររវាងសម្ព័ន្ធហិរញ្ញវត្ថុស៊ីនហាន និងក្រុមហ៊ុនធានារ៉ាប់រង OrangeLife.

បេសកកម្ម

ពិភពលោករីកចម្រើនដោយសារថាមពលនៃហិរញ្ញវត្ថុ

អត្ថន័យនៃពាក្យហិរញ្ញវត្ថុមេត្តាធម៌?

យើងខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់នូវវដ្តគុណធម៌ (Virtuous Cycle) នៃការចែករំលែកភាពរីកចម្រើនដែលនឹងបង្កើតគុណតម្លៃដ៏មហិមា ដល់អតិថិជនរបស់យើង ដល់ធនាគារស៊ីនហាន និងដល់សង្គមជាតិទាំងអស់គ្នា។ ជាចុងបញ្ចប់ ពួកយើងនឹងស្វែងរកវិធី និងរបៀបថ្មីៗ ដែលអាចនាំឱ្យយើងមានលទ្ធភាព ផ្តល់ផលិតផល និងសេវាកម្ម ព្រមទាំងការគ្រប់គ្រងប្រាក់តាមលក្ខណៈរក្សាការពារសន្តិភាពស្របពេលដែល ស្ថានភាពកំពុងតែមានការផ្លាស់ប្តូរ។



ស្នូលនៃពាណិជ្ជកម្មហិរញ្ញវត្ថុ

ពួកយើងជួយអតិថិជនឱ្យសម្រេចគោលបំណងរបស់គេដោយការផ្តល់ជូននូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុដែលសមស្របទៅនឹងនិន្នាការចុងក្រោយរបង្អស់ ព្រមទាំងនាំមកវិញនូវ ទិន្នផលខ្ពស់លើថវិកាដែលបានប្រគល់មកពួកយើង។

ហិរញ្ញវត្ថុប្រកបដោយការ ថ្លៃប្រឌិត

ផលិតផលហិរញ្ញវត្ថុ សេវាកម្ម និងការគ្រប់គ្រងសាច់ប្រាក់ត្រូវតែសមស្របទៅនឹងការ ផ្លាស់ប្តូរពេលវេលា និងស្ថានភាពពាណិជ្ជកម្មដើម្បីឱ្យពាណិជ្ជកម្មចំបងរបស់យើងទទួលបាន ជោគជ័យ។ ដោយសារការបោះបង់ចោលនូវអតីតកាលនៃភាពសាមញ្ញ ពួកយើងបាន ស្វែងរកនូវដំណោះស្រាយតាមបែបបច្ចេកវិទ្យាទំនើបៗដោយការប្រើប្រាស់វិធីវិទ្យាដែល ពួកយើងបានហៅវាថាជាហិរញ្ញវត្ថុប្រកបដោយការថ្លៃប្រឌិត។

វដ្តគុណធម៌ (Virtuous Cycle) នៃការចែករំលែកភាពរីកចម្រើន

តាមរយៈការផ្តល់ជូននូវតម្លៃដ៏មហិមា ហិរញ្ញវត្ថុប្រកបដោយការថ្លៃប្រឌិតនឹងជួយឱ្យយើង អាចចាប់យកបានអតិថិជនកាន់តែច្រើនដែលនឹងផ្តល់ត្រលប់មកវិញនូវការកើនឡើងនៃតម្លៃ របស់ធនាគារស៊ីនហាន។ ដោយសារធនាគារស៊ីនហានបានជួយអតិថិជនជាច្រើនឱ្យទទួល បានជោគជ័យ និងសំរេចគោលការងារនៃតម្រូវការហិរញ្ញវត្ថុនោះគឺការបែងចែកធនធាន ដ៏មានប្រសិទ្ធភាព ដូច្នេះគុណតម្លៃនឹងកើតឡើងទូទាំងសង្គមជាតិទាំងមូល។ ការភ្ជាប់ចំណុច ប្រសព្វនៃគុណតម្លៃរបស់អតិថិជនរបស់ធនាគារស៊ីនហាន និងរបស់សង្គមជាតិនឹងធ្វើឱ្យ យើងលូតលាស់ទាំងអស់គ្នា ព្រមទាំងនាំឱ្យមានការអភិវឌ្ឍនៃវដ្តគុណធម៌ (Virtuous Cycle) នៃការចែករំលែកភាពរីកចម្រើន។



ខ្លឹមសង្ខេប



អតិថិជន

ពួកយើងរក្សាស្តង់ដារសីលធម៌ខ្ពស់ដើម្បីកសាងទំនុកចិត្តជាមួយអតិថិជនយើង ហើយយើងសម្លឹងមើលអ្វីៗពីជ្រុងនៃវត្ថុនោះដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលជាតម្លៃអតិថិជន។

តម្លៃអតិថិជន

ការខិតខំធ្វើអ្វីៗទាំងអស់ដើម្បីបង្កើតតម្លៃអតិថិជនដែល ជាសហជីវីនសម្រាប់អនាគតកាល។

គំនិតជាលក្ខណៈអតិថិជននិយម

ផ្តល់ជូនផលិតផលនិងសេវាកម្មដោយយោងទៅតាមការយល់ដឹង ស៊ីជម្រៅលើការប្រើប្រាស់អតិថិជននិងទស្សនវិស័យរបស់គេ។

ទំនុកចិត្ត

កសាងទំនុកចិត្តជាមួយអតិថិជនដោយប្រកាន់យ៉ាងភ្ជាប់ នូវស្តង់ដារសីលធម៌និងគោលការណ៍។



អញ្ញាបញ្ញត្តិ

ពួកយើងស្វែងរកសហប្រតិបត្តិការនិងការបើកចំហដើម្បីសម្រេចបាននូវការចែករំលែកភាពរីកចម្រើនសម្រាប់ក្រុមនិងគ្រប់សមាជិកសង្គមទាំងអស់។

ការសម្របសម្រួលនិងប្តូរណកម្ម

ការស្វែងរកកិច្ចសម្របសម្រួលក្នុងនាមជាសមាជិកនៃស៊ីនហានតែមួយ ប៉ុន្តែរួមជាមួយនិងការគោរពនិងការពិចារណាលើជ្រុងនៃគំនិតរបស់អ្នក ជំនាញផ្ទៃក្នុង។

ការចែករំលែកភាពរីកចម្រើន

ធ្វើការសម្រេចចិត្តនិងធ្វើសកម្មភាពដើម្បីលើកកម្ពស់តម្លៃនៃធនធាន ស៊ីនហាន និងសង្គមជាតិជាធំ

ការបើកចំហ

បង្កើតប្រព័ន្ធដ៏ធំទូលាយនិងចម្រុះបែបនៃភាគីពាក់ព័ន្ធ ហើយលើសពីពាណិជ្ជកម្មហិរញ្ញវត្ថុដោយ សង្កត់ធ្ងន់លើការទំនាក់ទំនងដោយបើកចំហ



ការផ្លាស់ប្តូរ

ពួកយើងចាប់ផ្តើមការផ្លាស់ប្តូរដ៏មានអត្ថន័យដោយយោងទៅលើការយល់ច្បាស់លាស់របស់យើងក្នុងការបត់បែនតាមបរិបទដូច្នេះយើងអាចឆ្លើយតប វិញយ៉ាងរហ័សនិងភ្លៀវក្លាមជាមួយនិងដំណោះស្រាយប្រកបដោយការច្នៃប្រឌិត

ការយល់ច្បាស់លាស់

ទស្សន៍ទាយទិសដៅនិងផលចំណេញនៃការប្រែប្រួលពីចំនុចផ្ទុយនិងស៊ីជម្រៅ

ការច្នៃប្រឌិត

គិតខាងក្រៅប្រអប់ដើម្បីស្វែងរកដំណោះស្រាយថ្មី និងការអនុវត្តវិធីសាស្ត្រថ្មីៗ

ការបង្កើតថ្មី

ធ្វើសកម្មភាពរហ័ស និងភ្លៀវក្លាដើម្បីណែនាំនូវការផ្លាស់ប្តូរដ៏មាន អត្ថន័យដោយមិនមានការភ័យខ្លាចលើការបរាជ័យ



ល្អិតតម្លៃ

ពួកយើងបន្តការការប្រឹងប្រែងតស៊ូ និងដុះខាត់ចំនេះដឹងពួកយើងដើម្បីក្លាយជាអ្នកជំនាញដឹកនាំក្នុងវិស័យ ដូច្នេះពួកយើងអាចផលិតលទ្ធផលប្រកបដោយចីរភាព

ប្រកួតប្រជែងនិងប្រតិបត្តិ

កំណត់គោលដៅប្រកបដោយការប្រកួតប្រជែង និងប្រតិបត្តិតាមជាមួយ នឹងផែនការជាក់លាក់និងការតស៊ូ។

ការប្រតិបត្តិប្រកបដោយចីរភាព

ពុះពារដើម្បីផលិតលទ្ធផលដែលអាចទ្រទ្រង់លើភាពយូរ អង្វែង

ការអភិវឌ្ឍខ្លួន

បន្តការសិក្សាដើម្បីសម្រេចបានកម្រិតខ្ពស់នៃជំនាញនិងការស្វែងរក ការខិតខំថ្មីជានិច្ច



ភាពជាម្ចាស់

ពួកយើងអនុវត្ត Shinhan Way ជាមួយនិងមោទនភាព ចំណូលចិត្ត និងស្មោះត្រង់ក្នុងនាមជាសមាជិកនៃក្រុម និងចាប់យកការដឹកនាំក្នុងការបំពេញ តួនាទីរបស់យើង

តួនាទីសម្រាប់ Shinhan Way

កំណត់នូវឧទាហរណ៍តាមរយៈសកម្មភាពដោយយោងលើការយល់ដឹង ជ្រាលជ្រៅ និងស្មោះត្រង់នៃ Shinhan Way

មោទនភាព

ទទួលយកមោទនភាព និងការពេញចិត្តក្នុងការធ្វើការងារ ល្អក្នុងនាមជាសមាជិកស៊ីនហាន

ការលើកទឹកចិត្តខ្លួនឯង

គ្រប់គ្រងចំណង់ចំណូលចិត្តណាមួយដើម្បីជំរុញចំណង់ចំណូល ចិត្តនោះទៅអ្នកដទៃហើយចាប់ផ្តើមការដឹកនាំដើម្បីសម្រេចទំនួល ខុសត្រូវមួយនោះ

ទស្សនវិស័យ

ដើម្បីក្លាយទៅជាធនាគារលេខ១
ដែលបង្កើតអនាគតថ្មីហើយត្រូវបានស្រលាញ់ដោយមនុស្សគ្រប់គ្នា



សម្រាប់អតិថិជន

ព្យាយាមឱ្យក្លាយជាធនាគារកូដេជាទីស្រឡាញ់លេខ១ ដែលចែករំលែកចក្ខុវិស័យនៃអនាគតល្អប្រសើរជាមួយអតិថិជន។



សម្រាប់ទីផ្សារ

កំណត់និន្នាការធនាគារថ្មីដោយប្រកួតប្រជែងនៃផែនការកំណត់របស់វិស័យធនាគារបច្ចុប្បន្នតាមរយៈការផ្លាស់ប្តូរ និងការច្នៃប្រឌិត។



សម្រាប់បុគ្គលិក

បង្កើតបរិយាកាសដែលធ្វើអោយនិយោជិកអាចធ្វើការប្រកបដោយភាពសុខដុមនិងមោទនភាពដែលពួកគេគឺជាសមាជិកនៃធនាគារកូដេឈានមុខគេ។

ទស្សនវិស័យ

ដើម្បីក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុចំបងបំផុតដែលរីកលូតលាស់ជាមួយអតិថិជនដើម្បីបង្កើតនូវអនាគតដ៏ប្រសើរ

ស៊ីនហាន ឌីជីថល

តាមរយៈការប្រើប្រាស់ទម្រង់បច្ចេកវិទ្យាដែលមានឈ្មោះថា "SOL" និងសហគមន៍នៃទម្រង់ក្រៅប្រព័ន្ធ (Offline Platform) ធនាគារស៊ីនហាននឹងផ្តល់ជូនដំណោះស្រាយផ្សេងៗរួមទាំងការស្វែងរកនូវចំណុចប្រសព្វដ៏ល្អនៃទម្រង់ក្រៅ និងទម្រង់ក្នុងដោយយោងលើការវិភាគទិន្នន័យធំៗ។ ឆ្លងតាមរយៈការប្រឹងប្រែងនេះ យើងមានសមត្ថភាពដើម្បីអភិវឌ្ឍការងារដ៏មានប្រសិទ្ធភាពនៃរាល់បំណងចែកការងាររបស់យើង។









សេចក្តីសង្ខេបពីសកម្មភាពហិរញ្ញវត្ថុ




ការិយបរិច្ឆេទចប់ត្រឹមថ្ងៃទី៣១ ធ្នូ	2019 (បានធ្វើសវនកម្ម)	2018 (បានកែតម្រូវ)*
រាងតុល្យការ (ដុល្លារអាមេរិក)		
ប្រាក់បញ្ញើសរុប	156.37	83.01
ឥណទានដុល	312.52	208.80
មូលធន	109.35	103.13
ទ្រព្យសកម្មសរុប	442.84	255.49
គណនីលទ្ធផល (ដុល្លារអាមេរិក)		
ចំណូលការប្រាក់សុទ្ធ	15,273.45	11,326.05
ប្រាក់ចំណេញមុនការបង់ពន្ធ	1,267.34	1,084.07
ប្រាក់ចំណេញក្រោយការបង់ពន្ធ	6,217.81	5,403.12
សូចនាករសមិទ្ធកម្មគន្លឹះ		
ROA	5.9	6.2
ROE	1.8	2.4
ថ្លៃដើម / ចំណូល	38.4	38.4
អនុបាតសន្ទនីយភាព	147.74	112.15
អនុបាតប្រាក់បញ្ញើឥណទាន	198.66	250.43
អនុបាតសោធនភាព	31.82	51.21
ព័ត៌មានទូទៅ		
សាខាបើកដំណើរការ	6	6
បុគ្គលិក	237	163
ម៉ាស៊ីន អេធីអិម	13	13
អ្នកដាក់ប្រាក់បញ្ញើ	15,246	14,573
អ្នកខ្ចីប្រាក់	3,407	1,790
អ្នកប្រើសេវាធនាគារតាមទូរស័ព្ទដៃ	6,436	5,533

* តួលេខត្រូវបានធ្វើបច្ចុប្បន្នភាពស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិរបស់កម្ពុជា

សង្ខេបលទ្ធផលហិរញ្ញវត្ថុ



ព័ត៌មានទូទៅ



សង្ខេបព្រឹត្តិការណ៍

សកម្មភាពសប្បុរសធម៌

បុគ្គលិកធនាគារស៊ីនហាន បានចូលរួមសកម្មភាពសប្បុរសធម៌

● Thmorda Galilee



ការអប់រំត្រូវបានដំណើរការដោយការរួមចំណែកពីនាយកសាលាតាមរយៈការប្រាស្រ័យទាក់ទង និងការអភិវឌ្ឍដោយក្តីស្រឡាញ់របស់ព្រះ។

● Dail Community



យើងសង្ឃឹមថានឹងអាចផ្លាស់ប្តូរការរស់នៅរបស់មនុស្សដែលកំពុងស្វែងរកជំនួយហើយនឹងធ្វើអោយកាន់តែប្រសើរឡើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ និងក្តីមេត្តានៅទូទាំងទ្វីបអាស៊ី។

● CBS Scholarship



គោលដៅរបស់CBS គឺដើម្បីរៀបចំឱ្យនិស្សិតបញ្ចប់ការសិក្សាដោយមានចំណេះដឹង និងជំនាញច្បាស់លាស់សម្រាប់អភិវឌ្ឍលើវិស័យធនាគារ និងហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង និងប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាល

(គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០)



លោក Lee Tae Kyung

ប្រធាននាយកប្រតិបត្តិ
និងជាសមាជិកក្រុមប្រឹក្សាភិបាល

លោកបានបំពេញតួនាទីជាសមាជិកនៃក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិចាប់ពីខែមករាឆ្នាំ ២០១៩ ដែលកាលពីមុនលោកគឺជានាយកគ្រប់គ្រងទូទៅនៃផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ធនាគារស៊ិនហាន ទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េ។ គាត់បានបំពេញការងារ ជាច្រើនឆ្នាំក្នុងតួនាទីជាផ្នែកគ្រប់គ្រងជាមួយនិងធនាគារស៊ិនហានហើយគាត់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។



លោក Song Kyo Min

ប្រធានក្រុមប្រឹក្សាភិបាល

គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្នុងខែមករា ឆ្នាំ ២០១៨។ កាលពីមុនលោកមានតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងនាយកដ្ឋានផែនការឥណទាននៃធនាគារស៊ិនហានទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េ ហើយគាត់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។



លោក Choi Du Yeon

អភិបាលឯករាជ្យ

លោកត្រូវបានតែងតាំងជាសមាជិកអភិបាលឯករាជ្យក្នុងខែសីហា ឆ្នាំ២០១៨។ គាត់បានបំពេញការងារជានាយក គ្រប់គ្រងនៅធនាគារស៊ិនហានទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលច្រើនជាង ២០ឆ្នាំរួមជាមួយនិងបទពិសោធន៍ដ៏ខ្លាំងក្លាក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។



លោក Kim Hae Soo

អភិបាលឯករាជ្យ

លោកត្រូវបានតែងតាំងជាសមាជិកអភិបាលឯករាជ្យក្នុងខែកក្កដាឆ្នាំ២០១៦។ គាត់បានបំពេញការងារជានាយកគ្រប់គ្រងនៅធនាគារស៊ិនហានទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលច្រើនជាង៣០ឆ្នាំរួមជាមួយនិងបទពិសោធន៍ដ៏ខ្លាំងក្លាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ។



លោក Kim Choon Ho

នាយកគ្រប់គ្រងទូទៅ

លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្នុងឆ្នាំ២០១៨ គាត់បានបំពេញការងារជានាយកគ្រប់គ្រងនៅធនាគារស៊ិនហានទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលជិត ១៨ឆ្នាំ រួមជាមួយនិងបទពិសោធន៍ជាច្រើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។



លោក Lim Joon Hyung

នាយកគ្រប់គ្រងទូទៅ

លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្នុង ឆ្នាំ២០១៨។ គាត់បានបំពេញការងារជានាយកគ្រប់គ្រងនៅ ធនាគារស៊ិនហាន ទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលជិត១៧ឆ្នាំ រួមជាមួយនិងបទពិសោធន៍ជា ច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។



លោក Kim Min Su

នាយកគ្រប់គ្រងទូទៅ

លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្នុង ឆ្នាំ២០២០។ គាត់បានបំពេញការងារជានាយកគ្រប់គ្រងនៅធនាគារស៊ិនហាន ទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលជិត១៥ឆ្នាំ រួមជាមួយនិងបទពិសោធន៍ជា ច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។




លោក Lee Jung Hoon

នាយកគ្រប់គ្រងទូទៅ

លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្នុង ឆ្នាំ២០១៩។ គាត់បានបំពេញការងារជានាយកគ្រប់គ្រងនៅ ធនាគារស៊ិនហាន ទីស្នាក់ការកណ្តាលក្នុងប្រទេសកូរ៉េរយៈពេលជិត១៥ឆ្នាំរួមជាមួយនិងបទពិសោធន៍ជាច្រើនក្នុង វិស័យធនាគារនិងហិរញ្ញវត្ថុ។

បណ្ណាញសាខា (គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០)



ធនាគារស៊ីហាន (ខេមបូឌា) ម.ក

អគារលេខ៧៩ មហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ
ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ: ៨៥៥-២៣-៩៧១-១០០

SWIFT: SHBK KHPP

ធនាគារស៊ិនហាន (ខេមបូឌា) ទីស្នាក់ការកណ្តាល

អគារលេខ៧៩ មហាវិថីកម្ពុជា ក្រោម សង្កាត់មនោរម្យ
ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩៧១-១០០

SWIFT: SHBKKHPP

សាខាអនុឡាតិក

ផ្ទះលេខ១១ ផ្លូវលេខ១៦៣ សង្កាត់វាលវែង
ខណ្ឌលេខ១ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩៨៨-៣៨១
ទូរសារ៖ ៨៥៥-២៣-៩៨៨-៣៨២

SWIFT·SHRKKHPP

សាខាទឹកថ្លា

ផ្ទះលេខ A៩៩ និង A១០១ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ: ៨៥៥-២៣-៩៨៨-៣៦៣

SWIFT:SHBKKHPP

សាខាជួនពេញ

ផ្ទះលេខ១៩០ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ: ៨៥៥-២៣-៩៨៨-៣៩០

SWIFT: SHBKKHPP

សាខាស្ទីងមានជ័យ

ផ្ទះលេខ៦៦០ វិថីព្រះមុន្នីរ័ត ភូមិដំណាក់ធំ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩៥៧-៦៨០

SWIFT: SHBKKHPP

សាខាសរុប

អគារលេខ២៧៧ មហាវិថីនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩៨៨-៣១០

SWIFT: SHBK KHPP

សាខាច្បារអំពៅ (ខែកុម្ភៈ ឆ្នាំ២០២០)

អគារលេខ៤៤ ផ្លូវជាតិលេខ១ ភូមិតាង្វើ សង្កាត់និរោធ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩០០-៨២០

SWIFT: SHBKKHPP

សាខាសែនសុខ (ខែកុម្ភៈ ឆ្នាំ២០២០)

អគារលេខ១២៧ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
សង្កាត់ទន្លេបាសាក់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ: ៨៥៥-២៣-៩០០-៨៥០

SWIFT: SHBKKHPP

សាខាទូលគោក (ខែកុម្ភៈ ឆ្នាំ២០២០)

អគារលេខ៥៧ ផ្លូវ២៨៩ សង្កាត់បឹងកក់២
ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ ៨៥៥-២៣-៩០០-៨៣០

SWIFT: SHBKKHPP

៣

ការវិភាគអង្គីវត្ថុ
និងការធ្វើផែនការ

ការវិភាគអាជីវកម្ម និងការធ្វើផែនការ

១. ស្ថានភាពវិស័យធនាគារ និងការវិភាគ SWOT

ភាពខ្លាំងរបស់យើង

- មានកេរ្តិ៍ឈ្មោះល្អ ជាមួយនិងសេវាកម្មធនាគារដែលគួរជាទីទុកចិត្ត (ក្នុងចំណោមសហគមន៍ និង ក្រុមហ៊ុន កូរ៉េ)
- មានសុវត្ថិភាពខ្ពស់ និងប្រកបដោយទំនុកចិត្តនៃសេវាកម្មអេធីអិម និងអ៊ិនធឺណេត (ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ដែលបានបង្កើតឡើងនៅប្រទេសកូរ៉េ)
- ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព
- ការចំណាយតិចលើកម្លាំងពលកម្ម
- ទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េលើវិស័យ ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា

ភាពខ្សោយរបស់យើង

- កេរ្តិ៍ឈ្មោះនៅមិនទាន់បានស្គាល់ច្រើនពីសំណាក់ទីផ្សារកម្ពុជា
- មិនបានវាយលុកខ្លាំងនៅលើទីផ្សារក្នុងស្រុក
- ផ្ដោតតែលើសហគមន៍និងក្រុមហ៊ុន កូរ៉េ

ឱកាស របស់យើង

- ឱកាសនៃការរីកលូតលាស់និងចាប់យកចំនែកទីផ្សារ
- មានភាពងាយស្រួលក្នុងការវាយលុកនៅក្នុងទីផ្សារពិសេស
- ការផ្តល់ឥណទាននិងផលិតផលទៅលើកត្តាផ្សេងៗទៀត
- មានសក្តានុពលសម្រាប់ក្លាយខ្លួនជាធនាគារនាំមុខ

ការគំរាមកំហែងមក

- ប្រកបទៅដោយមេដឹកនាំលើកម្ពុជាក្នុងវិស័យធនាគារ
- កត្តាអវិជ្ជមានដែលជះឥទ្ធិពលមកពីវិស័យសេដ្ឋកិច្ច និងសង្គម
- ភាពបត់បែនរបស់ដៃគូប្រកួតប្រជែង និងផលិតផលប្រកបដោយការច្នៃប្រឌិត
- ការទាក់ទាញអតិថិជនពីសំណាក់ដៃគូប្រកួតប្រជែង
- កង្វះខាតសាខាដែលនៅជិតដើម្បីបម្រើសេវាកម្មដល់អតិថិជន

២. ផែនការទីផ្សារ

- មានទ្រព្យសកម្មល្អដែលធ្វើឲ្យមានការលូតលាស់បានល្អ
- បង្កើនអំណាចនិងប្រព័ន្ធក្នុងតំបន់
- ពង្រឹងប្រព័ន្ធទំនាក់ទំនងនិងបណ្តាញដែលមិនចាំបាច់ជួបមុខផ្ទាល់

៣. ការគ្រប់គ្រងហានិភ័យនិងផែនការ

ហានិភ័យឥណទាន

ហានិភ័យឥណទានកើតឡើងមកពីសមភាគីមិនបានអនុវត្តតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យាជាមួយនឹងធនាគារ។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារកើតមកពីឥទ្ធិពលអវិជ្ជមាននៃបម្រែបម្រួលអត្រាការប្រាក់ក្នុងទីផ្សារ រឺការផ្លាស់ប្តូរនៃតម្លៃហិរញ្ញវត្ថុ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់កើតឡើងដោយសារបម្រែបម្រួលអត្រាការប្រាក់ក្នុងទីផ្សារ។

ហានិភ័យអត្រាប្តូរប្រាក់

ហានិភ័យអត្រាប្តូរប្រាក់កើតឡើងដោយសារបម្រែបម្រួលអត្រាប្តូរប្រាក់ក្នុងទីផ្សារ។

ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយនឹងកើតឡើងដោយសារធនាគារពុំមានលទ្ធភាពបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការទូទាត់សងបំណុលនៅពេលដល់ថ្ងៃសន្យា។

ហានិភ័យច្បាប់

ហានិភ័យច្បាប់កើតឡើងដោយសារការបំពានវិធីនីតិវិធីអនុវត្តតាមច្បាប់ បទបញ្ញត្តិ និងវិធានការនានា។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការកើតឡើងដោយសារបញ្ហាជាមួយនឹងសេវាកម្មវិធានការផ្តល់ផលិតផល ដែលមានហានិភ័យដែលកើតចេញពីកង្វះខាត ប្រព័ន្ធគ្រប់គ្រងព័ត៌មាន ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលបានធ្វើឲ្យមានការខាតបង់ដោយមិនបានព្រាងទុកមុន។ ហានិភ័យប្រតិបត្តិការបង្ករមកពីកត្តា កំហុសឆ្គងរបស់មនុស្សនៃប្រព័ន្ធប្រតិបត្តិការណ៍ និងកង្វះខាតនៃវិធីនៃការគ្រប់គ្រង។

ហានិភ័យកេរ្តិ៍ឈ្មោះ

ហានិភ័យកេរ្តិ៍ឈ្មោះគឺជាហានិភ័យមួយដែលធនាគារទទួលរងឥទ្ធិពលពីការធ្លាក់ចុះនៃការទទួលស្គាល់ និងគំនិតអវិជ្ជមានរបស់សាធារណៈជនមកលើធនាគារ។

ហានិភ័យផ្សេងៗ

ហានិភ័យផ្សេងៗរួមមានហានិភ័យយុទ្ធសាស្ត្រដែលជាហានិភ័យមួយដែលកើតឡើងមកពីឥទ្ធិពលអវិជ្ជមាននៃការសំរេចចិត្តនៃផែនការយុទ្ធសាស្ត្រពាណិជ្ជកម្ម ការអនុវត្តខុសពីការសំរេចចិត្តលើផែនការយុទ្ធសាស្ត្រនេះ។

ធនាគារបានរៀបចំខ្លួនរួចជាស្រេចលើការកំណត់ការគ្រប់គ្រងហានិភ័យដែលមានចែងនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ខ្លួន។ គោលនយោបាយទាំងនោះរួមមាន ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រង ដំណើរការនៃប្រព័ន្ធរាយការណ៍វិធាននៃការគ្រប់គ្រងហានិភ័យ ដែលបានធ្វើការបែងចែកច្បាស់លាស់នៃសិទ្ធិអំណាចដែលតម្រូវអោយមានឯកសារលំអិតវិធានការត្រួតត្រា ការបែងចែកតួនាទី ការពិនិត្យសវនករផ្ទៃក្នុង ការបង្កើតប្រព័ន្ធរាយការណ៍ ការគ្រប់គ្រងប្រព័ន្ធគោលនយោបាយអោយបានត្រឹមត្រូវ និង ផែនការដោយយថាភាពនិងធ្វើការសាកល្បង។

៤. ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញរបស់បុគ្គលិក

ផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលសម្រាប់ក្រុមការងារ

- ផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលរួមមានដូចជា ប្រាក់បញ្ញើ ឥណទាន អត្រាប្តូរប្រាក់ គណនេយ្យ ។ល។
- ចំនេះដឹងលើប្រព័ន្ធគណនាដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រព័ន្ធថ្មី ដូចជា AITHER

ការវាយតម្លៃដោយស្មើភាពនិងសំណង

- សំណងបន្ទាប់ពីការវាយតម្លៃស្មើភាពអាស្រ័យលើលទ្ធផលនិងប្រើប្រាស់សម្រាប់ធ្វើការងារយុត្តិធម៌បន្តទៀត។



របាយការណ៍ហិរញ្ញវត្ថុ
របស់សវនករឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីរីករាយ សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក ហៅកាត់ថា (ធនាគារ) ដែលបានធ្វើសវនកម្មចូលសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារគឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងកាលបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (តំលាត់សម្គាល់ ៥)	2018 ពាន់រៀល (តំលាត់សម្គាល់ ៥)
ប្រាក់ចំណេញមុនពន្ធដារ	8,667,322	7,093,435	35,119,988	28,692,944
ចំណាយពន្ធលើប្រាក់ចំណេញ	(2,449,515)	(1,690,311)	(9,925,435)	(6,837,308)
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	6,217,807	5,403,124	25,194,553	21,855,636

ភាគលាភ

ភាគលាភមិនត្រូវបានប្រកាស ឬបង់នោះទេ ហើយអភិបាលក៏មិនបានផែនការចំនួនភាគលាភដែលត្រូវបង់សម្រាប់កាលបរិច្ឆេទនេះទេ ។

ដើមទុន

ពុំមានការប្រែប្រួលដើមទុនសម្រាប់កាលបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងកាលបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

ឥណទាន និងបុរេប្រទាន

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ។ ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា រាល់ឥណទានដែលទទួលស្គាល់ថា មិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើង សម្រាប់ឥណទានដែលជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់ក្រៅពីបំណុលដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាហើយតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ នឹងត្រូវបន្ថយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងឬអាចនឹងប៉ះពាល់ជា សារ វន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃ កំណត់នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុង របាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមាន ផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍ នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែល របាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ការរំពឹងលើការបាត់បង់ឥណទាននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើស្ថានភាព សេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ ។ នាកាលបរិច្ឆេទបន្ទាប់ មានការផ្ទុះឡើងនៃវីរុសកូរ៉ូណា បាន រីករាលដាលពាសពេញប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការខានដល់ សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើនផលិតផលក្នុងស្រុកដុល (GDP) និងសូចនាករ សំខាន់ផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃ ស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាតបង់ឥណទានក្រោម ស.រ.ហ.អ.ក 9 ក្នុងឆ្នាំ 2020 ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការងារនៅក្នុងអំឡុងពេលរាយការណ៍នេះ មាន៖

លោក Song Kyo Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Lee Taekyung	អភិបាល
លោក Park Tae Jung	អភិបាល
លោក Choi Du Yeon	អភិបាលឯករាជ្យ
លោក Kim Hae Soon	អភិបាលឯករាជ្យ
លោក Seo Byung Hyun	អភិបាល (លាលែងនៅថ្ងៃទី 24 ខែ មករា ឆ្នាំ 2019)

គណៈកម្មការប្រតិបត្តិ

លោក Lee Taekyung	នាយក
លោក Song Kyo Min	អភិបាល
លោក Park Tae Jong	អភិបាល
លោក Lim Joon Hyung	អ្នកគ្រប់គ្រងទូទៅ
លោក Lee Jung Hoon	អ្នកគ្រប់គ្រងទូទៅ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអ្នកគ្រប់គ្រងណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងពេលរាយការណ៍នេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិជាមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងធនាគារដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាក្រុមហ៊ុនដែលមានសមាជិកជាអភិបាល ដែលមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

- (i) អនុវត្តទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និង កំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (ii) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iii) រាយការន៍ផ្ទៃក្នុងលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការសាងសង់ដាក់មាន ប្រសិនបើអ្នកគ្រប់គ្រងធនាគារអាចជា អ្នកគ្រប់គ្រងបានអនុវត្តន៍ដល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។
- (iv) ត្រួតពិនិត្យ និងដឹកនាំធនាគារ ឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានផ្តុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលធនាគារអាច បានអនុវត្តន៍រាល់ការតម្រូវ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលជាមតិរបស់យើង ខ្ញុំ វាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាភ័ណ្ឌក្រុមប្រឹក្សាភិបាល



លោក Lee Tack Yung
នាយក





លោក Lee Jung Hoon
ប្រធានគ្រប់គ្រងទូទៅ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2020



KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong
Khan 7 Makara, Phnom Penh
Kingdom of Cambodia
+855 23 216 899 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ហៅកាត់ថា “ធនាគារ” ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមាន គោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រ ទី 10 ដល់ទី 139 (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធុត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯកភាពផ្សំធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។



បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងការិយបរិច្ឆេទដែលបានបញ្ចប់ ដែលបានរៀបចំឡើងអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដោយបានបញ្ចេញមតិនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2019 ថារបាយការណ៍នោះមានភាពត្រឹមត្រូវ ។

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 36 នៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារ បានអនុវត្ត ស.រ.ទ.ហ.អ.ក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។ ស្តង់ដារទាំងនេះ គឺត្រូវអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិកម្មលើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលសន្និដ្ឋានផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងកំណត់ពន្យល់ពាក់ព័ន្ធផ្សេងៗ ។ យើងខ្ញុំ មិនតម្រូវឲ្យធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយ ហើយព័ត៌មានទាំងនេះ មិនត្រូវបានធ្វើសវនកម្មទេ ។ ការទទួលខុសត្រូវរបស់យើងខ្ញុំលើព័ត៌មានប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាគេវិវាយការណ៍ហិរញ្ញវត្ថុបានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀបដែលតម្រូវដោយ ស.រ.ទ.ហ.អ.ក និងថាព័ត៌មានប្រៀបធៀបទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្របឬទេ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី 1 ដល់ទី 5 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវរកនព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាធុនជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសធ្ងន់ជាសាធុន ។

ប្រសិនបើការរកនព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសធ្ងន់ជាសាធុនកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវវាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវវាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់បានពីការបង្ហាញខុសជាសាធុន ដោយសារតែការកែតម្រូវបន្ត ឬកំហុសធ្ងន់ ។



នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ កាបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។



- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអស្ថិរភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយក៏ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា ជំនាញ**



ខែ ហ៊ុយ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2020

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	កំណត់សម្គាល់	នាថ្ងៃទី ៣១ ខែ ធ្នូ		នាថ្ងៃទី ៣១ ខែ ធ្នូ		នាថ្ងៃទី ៣១ ខែ ធ្នូ		នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ ៥)		
		ឆ្នាំ ២០១៩	ដុល្លារអាមេរិក	ឆ្នាំ ២០១៨	ដុល្លារអាមេរិក	ឆ្នាំ ២០១៩	ពាន់រៀល					ឆ្នាំ ២០១៨	ពាន់រៀល
ទ្រព្យសកម្ម													
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	51,680,080	15,591,560	-	-	210,596,326	62,646,888	25,762,443	104,002,982				
ប្រាក់បញ្ញើនៅធនាគារនានា	7	10,000,000	-	-	-	40,750,000	-	5,000,000	20,185,000				
ប្រាក់តម្កល់តាមច្បាប់	8	42,600,428	26,180,967	207,870,949	207,870,949	173,596,744	105,195,125	20,805,379	83,991,315				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	9	310,651,060	207,870,949	207,870,949	207,870,949	1,265,903,070	835,225,473	138,063,483	557,362,281				
ទ្រព្យសកម្មផ្សេងៗ	10	2,291,377	681,056	681,056	681,056	9,337,361	2,736,483	352,962	1,424,908				
ការវិនិយោគលើមូលបត្រចំណូល	11	19,535,652	-	-	-	79,607,782	-	-	-				
ទ្រព្យ និងបរិក្ខារ	12	2,065,385	2,059,046	2,059,046	2,059,046	8,416,444	8,273,247	1,479,063	5,970,977				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	3,605,725	2,901,337	2,901,337	2,901,337	14,693,329	11,657,572	2,738,983	11,057,274				
ទ្រព្យសកម្មអរូបី	14	407,129	205,457	205,457	205,457	1,659,051	825,526	137,247	554,066				
ទ្រព្យសកម្មសរុប		442,836,836	255,490,372	255,490,372	255,490,372	1,804,560,107	1,026,560,314	194,339,560	784,548,803				

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់សម្គាល់	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់ 5)
		ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2019	ពាន់រៀល				
បំណុល និងមូលធនរបស់ភាគទុនិក									
បំណុល									
	15	54,922,995	51,983,597	223,811,205	208,870,093	44,317,587		178,910,099	
	16	101,451,619	31,021,479	413,415,347	124,644,303	21,569,498		87,076,063	
	17	170,405,358	64,000,000	694,401,834	257,152,000	54,000,000		217,998,000	
	18	3,860,672	3,093,164	15,732,238	12,428,333	2,809,766		11,343,025	
	19	673,060	584,858	2,742,719	2,349,958	378,582		1,528,339	
	20	104,634	125,214	426,384	503,110	-		-	
	21(ក)	2,069,623	1,550,992	8,433,714	6,231,886	1,036,183		4,183,071	
		333,487,961	152,359,304	1,358,963,441	612,179,683	124,111,616		501,038,597	
បំណុលសរុប									
មូលធនរបស់ភាគទុនិក									
	22	75,000,000	75,000,000	302,995,000	302,995,000	47,500,000		191,757,500	
	23	5,621,275	5,621,275	22,693,087	22,693,087	5,621,275		22,693,087	
	24	3,740,615	3,469,636	15,104,069	14,006,062	3,576,966		14,440,212	
		24,986,985	19,040,157	102,437,076	78,340,530	13,529,703		56,050,744	
		-	-	2,367,434	(3,654,048)	-		(1,431,337)	
		109,348,875	103,131,068	445,596,666	414,380,631	70,227,944		283,510,206	
		442,836,836	255,490,372	1,804,560,107	1,026,560,314	194,339,560		784,548,803	
សរុបមូលធន									
សរុបបំណុល និងមូលធន									

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

		2019	2018	2019	2018
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	25	20,527,207	13,845,484	83,176,243	56,004,983
ចំណាយលើការប្រាក់	26	(5,253,756)	(2,519,437)	(21,288,219)	(10,191,123)
ចំណូលពីការប្រាក់សុទ្ធ		15,273,451	11,326,047	61,888,024	45,813,860
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	27	1,251,509	1,080,143	5,071,114	4,369,178
ចំណូលផ្សេងៗ		15,829	3,922	64,139	15,864
ចំណូលពីប្រតិបត្តិការសរុប		16,540,789	12,410,112	67,023,277	50,198,902
ចំណាយលើបុគ្គលិក	28	(3,066,824)	(2,518,594)	(12,426,771)	(10,187,713)
ចំណាយប្រតិបត្តិការផ្សេងៗ	29	(2,968,706)	(2,826,899)	(12,029,197)	(11,434,806)
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	9	(1,837,937)	28,816	(7,447,321)	116,561
ប្រាក់ចំណេញមុនពន្ធដកពន្ធ		8,667,322	7,093,435	35,119,988	28,692,944
ចំណាយពន្ធលើប្រាក់ចំណេញ	21(ខ)	(2,449,515)	(1,690,311)	(9,925,435)	(6,837,308)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		6,217,807	5,403,124	25,194,553	21,855,636
លទ្ធផលលម្អិតផ្សេងៗ					
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	6,021,482	(2,222,711)
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		6,217,807	5,403,124	31,216,035	19,632,925

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

របាយការណ៍ស្តីពីប្រែប្រួលលទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	ដើមទុន		ទុនបម្រុង		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	47,500,000	191,757,500	5,621,275	22,693,087	3,576,966	14,440,212	13,529,703	56,050,744	-	(1,431,337)	70,227,944	283,510,206
ប្រតិបត្តិការជាមួយភាគទុនិក												
ដើមទុនបន្ថែម (កំណត់សម្គាល់ ២២)	27,500,000	111,237,500	-	-	-	-	-	-	-	-	27,500,000	111,237,500
ការផ្ទេរ	-	-	-	-	(107,330)	(434,150)	107,330	434,150	-	-	-	-
លទ្ធផលសរុប												
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	-	-	5,403,124	21,855,636	-	-	5,403,124	21,855,636
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(2,222,711)	-	(2,222,711)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨												
75,000,000	302,995,000	5,621,275	22,693,087	14,006,062	3,469,636	19,040,157	78,340,530	-	-	(3,654,048)	103,131,068	414,380,631
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	75,000,000	302,995,000	5,621,275	22,693,087	3,469,636	14,006,062	19,040,157	78,340,530	-	(3,654,048)	103,131,068	414,380,631
ការផ្ទេរ	-	-	-	-	270,979	1,098,007	(270,979)	(1,098,007)	-	-	-	-
លទ្ធផលសរុប												
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	-	-	6,217,807	25,194,553	-	-	6,217,807	25,194,553
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	6,021,482	-	6,021,482
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩												
75,000,000	302,995,000	5,621,275	22,693,087	15,104,069	3,740,615	24,986,985	102,437,076	-	-	2,367,434	109,348,875	445,596,666

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	6,217,807	5,403,124	25,194,553	21,855,636
និយ័តភាពលើ៖				
រំលស់	772,879	704,064	3,131,705	2,847,940
ការខាតបង់លើការលុបចោលទ្រព្យ និងបរិក្ខារ	-	543,665	-	2,199,125
កាតព្វកិច្ចលើអត្ថប្រយោជន៍និយោជិត	(20,580)	125,214	(83,390)	506,491
ចំណូលលើការប្រាក់សុទ្ធ	(15,273,451)	(11,326,047)	(61,888,024)	(45,813,860)
ចំណាយពន្ធលើប្រាក់ចំណេញ	2,449,515	1,690,311	9,925,435	6,837,308
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឥណ ទាន និងបុរេប្រទានសុទ្ធ	1,305,751	28,816	5,290,903	116,561
ការខាតបង់លើឱនភាពនៃតម្លៃនៃការ វិនិយោគលើមូលបត្របំណុលសុទ្ធ	532,186	-	2,156,418	-
	(4,015,893)	(2,830,853)	(16,272,400)	(11,450,799)
បម្រែបម្រួលនៃ៖				
ប្រាក់តម្កល់តាមច្បាប់	(16,169,191)	(2,626,122)	(65,517,562)	(10,622,663)
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	(103,637,243)	(69,574,337)	(419,938,109)	(281,428,193)
ទ្រព្យសកម្មផ្សេងៗ	(1,610,321)	(328,094)	(6,525,021)	(1,327,140)
ប្រាក់បញ្ញើរបស់អតិថិជន	2,966,750	7,688,649	12,021,271	31,100,585
ប្រាក់បញ្ញើរបស់ធនាគារនានា	70,345,771	9,596,735	285,041,064	38,818,793
បំណុលផ្សេងៗ	18,097	206,276	73,329	834,386
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(52,102,030)	(57,867,746)	(211,117,428)	(234,075,031)
អត្ថប្រយោជន៍និយោជិតបានបង់	70,105	-	284,065	-
ការប្រាក់ទទួលបាន	19,392,382	13,584,073	78,577,932	54,947,575
ការប្រាក់បានបង់	(3,791,381)	(2,263,034)	(15,362,676)	(9,153,974)
ពន្ធលើប្រាក់ចំណេញបានបង់	(1,930,884)	(1,175,502)	(7,823,942)	(4,754,906)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ប្រតិបត្តិការ	(38,361,808)	(47,722,209)	(155,442,049)	(193,036,336)

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាព វិនិយោគ				
ការទិញទ្រព្យសកម្មអរូបី	(225,052)	(85,214)	(911,911)	(344,691)
ការទិញទ្រព្យ និងបរិក្ខារ	(378,861)	(1,470,195)	(1,535,145)	(5,946,939)
ការវិនិយោគលើមូលបត្របំណុល	(19,631,902)	-	(79,548,467)	-
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ច្រើនជាង 3 ខែ)	(10,000,000)	5,000,000	(40,520,000)	20,185,000
ប្រាក់តម្កល់ធានាលើដើមទុន	-	(2,750,000)	-	(11,123,750)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) ទទួលបានពីសកម្មភាពវិនិយោគ	(30,235,815)	694,591	(122,515,523)	2,769,620
លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	169,000,000	10,000,000	684,788,000	40,450,000
ការទូទាត់សងប្រាក់កម្ចី	(64,000,000)	-	(259,328,000)	-
ការទូទាត់បំណុលកតិសន្យា	(313,857)	(643,265)	(1,271,750)	(2,602,006)
ដើមទុនបន្ថែម	-	27,500,000	-	111,237,500
សាច់ប្រាក់សុទ្ធ ទទួលបានពីសកម្មភាពហិរញ្ញប្បទាន	104,686,143	36,856,735	424,188,250	149,085,494
ការកើនឡើង (ថយចុះ) នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	36,088,520	(10,170,883)	146,230,678	(41,181,222)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	15,591,560	25,762,443	62,646,888	104,002,982
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,718,760	(174,872)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ (កំណត់សម្គាល់ 6)	51,680,080	15,591,560	210,596,326	62,646,888

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

1. ព័ត៌មានធនាគារ

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក ហៅកាត់ថា “ធនាគារ” ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2007 ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 00006043 ចេញដោយក្រសួងពាណិជ្ជកម្ម និង បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី 15 ខែ តុលា ឆ្នាំ 2007 ។ នៅថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ 2009 ធនាគារនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណជាធនាគារអចិន្ត្រៃយ៍លេខ 017 ពីធនាគារជាតិនៃកម្ពុជា ។

នាថ្ងៃទី 20 ខែ សីហា ឆ្នាំ 2018 ធនាគារបានទទួលការយល់ព្រមលើការកែប្រែលើលក្ខន្តិកៈធនាគារដើម្បីធ្វើការផ្លាស់ប្តូរឈ្មោះធនាគារពី “ស៊ីនហានខ្មែរ ភីអិលស៊ី” ទៅជា “ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក” និង ការផ្លាស់ប្តូរអាសយដ្ឋានចុះបញ្ជី ទៅអគាររ៉ាន់ដាអគារលេខ 79 មហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យខណ្ឌ 7 មករា រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ ជាបុត្រសម្ព័ន្ធរបស់ Shinhan Bank Co., Ltd, ដែលជាធនាគារដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកូរ៉េ ។ សកម្មភាពចម្បងរបស់ធនាគាររួមមានការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ ។

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ធនាគារមានបុគ្គលិកចំនួន 237 នាក់ (នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018: 163នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។ នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងរបស់ធនាគារ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”) ឬ (“CIFRS”) ។ “ការអនុវត្តដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា” ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុន របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការពន្យល់ពីរបៀបនៃការផ្លាស់ប្តូរទៅស.វ.ទ.ហ.អ.ក ដែលបានប៉ះពាល់ដល់ការវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35 ។

គោលនយោបាយគណនេយ្យនិងវិធីសាស្ត្រ នៃការគណនាត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ហើយត្រូវបានអនុញ្ញាតឱ្យចេញផ្សាយនៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2020 ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗ របស់ធនាគារត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 34 ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កើតចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ 34គ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់ ។
- កំណត់សម្គាល់ 34គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 34គ(៧)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមូលនាពេលអនាគត ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

- កំណត់សម្គាល់ 34គ(វិ) ៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន ។
- កំណត់សម្គាល់ 34គ(វិ) ៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរបាយការណ៍ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងលើការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាការណ៍បរិច្ឆេទ		
		របាយការណ៍		អត្រាមធ្យម
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារអាមេរិក	=	4,075 រៀល	4,052 រៀល
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1 ដុល្លារអាមេរិក	=	4,018 រៀល	4,045 រៀល
ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1 ដុល្លារអាមេរិក	=	4,037 រៀល	មិនប្រើ

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី 1 ខែ មករា	42,324	71,140	170,058	287,192
បន្ថែម/(តំហាយ)សំវិធានធន				
សម្រាប់ការិយបរិច្ឆេទ	1,305,751	(28,816)	5,290,903	(116,561)
លុបចោល	(949,000)	-	(3,845,348)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	10,617	(573)
នៅថ្ងៃទី 31 ខែ ធ្នូ	399,075	42,324	1,626,230	170,058

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

៩. ឥណទាន និងប្រធានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

ឥណទាន និងប្រធានផ្តល់ដល់អតិថិជនដុល ដោយមិនរាប់បញ្ចូលការប្រាក់និងថ្លៃប្រតិបត្តិការផ្សេងទៀត មានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
រយៈពេល ១ ខែ	700,312	766,896	2,853,771	3,081,388	3,231,511	13,045,610			
> 1 ទៅ 3 ខែ	31,702	4,991,036	129,186	20,053,983	7,332,823	29,602,606			
> 3 ទៅ 12 ខែ	39,436,275	57,438,570	160,702,821	230,788,174	50,936,094	205,629,011			
> 1 ទៅ 5 ឆ្នាំ	70,591,482	43,997,550	287,660,289	176,782,156	34,843,483	140,663,141			
លើសពី 5 ឆ្នាំ	201,760,417	101,607,587	822,173,699	408,259,285	42,096,496	169,943,555			
	312,520,188	208,801,639	1,273,519,766	838,964,986	138,440,407	558,883,923			

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងប្រធានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់លេខ ៣២(ខ) ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

11. ការវិនិយោគលើមូលបត្របំណុល

		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
		2019	2018	2019	2018
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
LOLC (Cambodia) Plc.	(i)	10,033,919	-	40,888,220	-
Advanced Bank of Asia					
Limited	(ii)	10,033,919	-	40,888,220	-
		20,067,838	-	81,776,440	-
សំវិធានធនលើឱនភាព					
នៃតម្លៃ		(532,186)	-	(2,168,658)	-
		19,535,652	-	79,607,782	-

មូលបត្របំណុលសាជីវកម្មត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម ជាប្រាក់រៀលហើយមានតម្លៃចារឹកចំនួន 100,000 រៀលក្នុងមួយប័ណ្ណបំណុល។

- (i) នៅថ្ងៃទី 26 ខែ មេសា ឆ្នាំ 2019 ធនាគារបានទិញមូលបត្របំណុលចំនួន 400,000 ប័ណ្ណស្មើនឹង 40,000,000,000 រៀល ដែលបោះផ្សាយដោយ LOLC (Cambodia) Plc. ។ មូលបត្របំណុលមានអត្រាការប្រាក់ 8% ក្នុងមួយឆ្នាំ ដោយមានរយៈពេល 3 ឆ្នាំ (2019 - 2022) ហើយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 26 ខែ មេសា ឆ្នាំ 2019 តទៅ ហើយត្រូវទូទាត់ជាធរមាន នៅថ្ងៃទី 26 ខែ តុលា និងថ្ងៃទី 26 ខែ មេសា ជារៀងរាល់ឆ្នាំ ។ ការទូទាត់លើកដំបូង នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 26 ខែ តុលា ឆ្នាំ 2019 ។ ការប្រាក់លើមូលបត្របំណុលត្រូវបានគណនាដោយផ្អែកលើមូលដ្ឋាន 365 ថ្ងៃ។
- (ii) នៅថ្ងៃទី 14 ខែ សីហា ឆ្នាំ 2019 ធនាគារបានទិញមូលបត្របំណុលចំនួន 400,000 ប័ណ្ណ ស្មើនឹង 40,000,000,000 រៀល ដែលបោះផ្សាយដោយ Advanced Bank of Asia Limited ។ មូលបត្របំណុលមានអត្រាការប្រាក់ 7.75% ក្នុងមួយឆ្នាំ ដោយមានរយៈពេល 3 ឆ្នាំ (2019 - 2022) ហើយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 14 ខែ សីហា ឆ្នាំ 2019 តទៅ ហើយត្រូវទូទាត់ជាធរមាន នៅថ្ងៃទី 14 ខែ កុម្ភៈ និងថ្ងៃទី 14 ខែ សីហា ជារៀងរាល់ឆ្នាំ ។ ការទូទាត់លើកដំបូង នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ 2019 ។ ការប្រាក់លើមូលបត្របំណុលត្រូវបានគណនាដោយផ្អែកលើមូលដ្ឋាន 365 ថ្ងៃ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

11. ការវិនិយោគលើមូលបត្របំណុល (ត)

បម្រែបម្រួលនៃសំវិធានធនលើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	-	-	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	532,186	-	2,156,418	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	12,240	-
នាថ្ងៃទី 31 ខែ ធ្នូ	532,186	-	2,168,658	-

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

12 ទ្រព្យ និងបរិក្ខារ

2019	ការកែលម្អ អគារជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ 5)
ផ្ទៃដី					
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	1,505,883	719,596	518,841	244,130	2,988,450
ការទិញបន្ថែម	10,910	251,632	60,019	56,300	378,861
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	1,516,793	971,228	578,860	300,430	3,367,311
					12,007,592
					1,535,145
					179,055
					13,721,792
ដក: រំលស់បង្គុះ					
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	188,090	433,119	160,968	147,227	929,404
រំលស់	75,498	166,810	93,008	37,206	372,522
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	263,588	599,929	253,976	184,433	1,301,926
					61,544
					5,305,348
តម្លៃសរុប					
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	1,253,205	371,299	324,884	115,997	2,065,385
					8,416,444

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

12 ប្រែប្រួលនិយមន័យ (ត)

2018	ការកែលម្អ អត្ថប្រយោជន៍ ដុល្លារអាមេរិក	បរិច្ចារ ការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំបាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ 5)
ផ្ទៃដី						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,837,110	471,896	232,646	204,235	2,745,887	11,085,146
ការទិញបន្ថែម	756,666	317,674	352,355	43,500	1,470,195	5,946,939
ការលុបចោល	(1,087,893)	(69,974)	(66,160)	(3,605)	(1,227,632)	(4,965,771)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(58,722)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,505,883	719,596	518,841	244,130	2,988,450	12,007,592
ដក: រំលស់បង្គុះ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	645,972	344,593	157,325	118,934	1,266,824	5,114,169
រំលស់	95,229	157,393	64,019	30,638	347,279	1,404,744
ការលុបចោល	(553,111)	(68,867)	(60,376)	(2,345)	(684,699)	(2,769,607)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(14,961)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	188,090	433,119	160,968	147,227	929,404	3,734,345
តម្លៃប៉ាន់ស្មាន						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,317,793	286,477	357,873	96,903	2,059,046	8,273,247
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,191,138	127,303	75,321	85,301	1,479,063	5,970,977

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 18 ។

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨	
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៨	ឆ្នាំ ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	3,605,725	2,901,337	14,693,329	11,657,572	2,738,983	11,057,274		

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

ធនាគារ បានជួលទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
ថ្លៃដើម				
នាថ្ងៃទី 1 ខែ មករា	3,241,850	2,738,983	13,025,753	11,057,274
ការទំញប់នៃម	1,081,365	502,867	4,381,690	2,034,097
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	209,658	(65,618)
នាថ្ងៃទី 31 ខែ ធ្នូ	4,323,215	3,241,850	17,617,101	13,025,753
ដកៈ រំលស់បន្ទុក				
នាថ្ងៃទី 1 ខែ មករា	340,513	-	1,368,181	-
រំលស់សម្រាប់ការិយបរិច្ឆេទ	376,977	340,513	1,527,510	1,377,376
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	28,081	(9,195)
នាថ្ងៃទី 31 ខែ ធ្នូ	717,490	340,513	2,923,772	1,368,181
តម្លៃបេឡា				
នាថ្ងៃទី 31 ខែ ធ្នូ	3,605,725	2,901,337	14,693,329	11,657,572

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

14. ប្រែប្រួលទុនរូបិយ

កំណត់សម្គាល់

ផ្នែកទី ១

នាថ្ងៃទី ១ ខែ មករា
ការទិញបន្ថែម
ការលុបចោល
លម្អៀងពីការប្តូររូបិយប័ណ្ណ
នាថ្ងៃទី ៣១ ខែ ធ្នូ

2019	2018	2019	2018
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
250,898	311,219	1,008,108	1,256,391
225,052	85,214	911,911	344,691
-	(145,535)	-	(588,689)
-	-	19,477	(4,285)
475,950	250,898	1,939,496	1,008,108

ដកៈ រំលស់បន្ត

នាថ្ងៃទី ១ ខែ មករា
រំលស់សម្រាប់ការិយបរិច្ឆេទ
ការលុបចោល
លម្អៀងពីការប្តូររូបិយប័ណ្ណ
នាថ្ងៃទី ៣១ ខែ ធ្នូ

45,441	173,972	182,582	702,325
23,380	16,272	94,736	65,820
-	(144,803)	-	(585,728)
-	-	3,127	165
68,821	45,441	280,445	182,582
407,129	205,457	1,659,051	825,526

សវនករ

នាថ្ងៃទី ៣១ ខែ ធ្នូ

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

15. ប្រាក់បញ្ញើបណ្តោះអាសន្ន (ត)

ប្រាក់បញ្ញើរបស់អតិថិជនដុលខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	
រយៈពេល ១ ខែ	39,914,828	38,260,418	162,652,924	153,730,360	32,938,596	132,973,112	
> 1 ខែ ៣ ខែ	2,573,126	7,274,443	10,485,488	29,228,712	1,125,087	4,541,976	
> 3 ខែ ១២ ខែ	11,015,971	5,931,733	44,890,082	23,833,703	3,512,249	14,178,949	
> 1 ឆ្នាំ	1,215,309	340,594	4,952,384	1,368,507	6,587,885	26,595,292	
	54,719,234	51,807,188	222,980,878	208,161,282	44,163,817	178,289,329	
(ខ) តាមប្រភេទអតិថិជន៖							
ឯកត្តជន	29,573,844	28,569,003	120,513,414	114,790,254	26,250,474	105,973,164	
សហគ្រាសអាជីវកម្ម	25,145,390	23,238,185	102,467,464	93,371,028	17,913,343	72,316,165	
	54,719,234	51,807,188	222,980,878	208,161,282	44,163,817	178,289,329	
(គ) តាមនិវាសនដ្ឋាន៖							
និវាសន	49,996,888	47,961,926	203,737,318	192,711,019	40,343,598	162,867,105	
អនិវាសន	4,722,346	3,845,262	19,243,560	15,450,263	3,820,219	15,422,224	
	54,719,234	51,807,188	222,980,878	208,161,282	44,163,817	178,289,329	

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនដុលខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	2019	2018	2017
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖			
គណនីសន្សំ	0.10% - 2.70%	0.10% - 2.70%	0.10% - 2.70%
ប្រាក់បញ្ញើមានកាលកំណត់	1.25% - 5.55%	1.25% - 5.55%	1.25% - 5.55%

ប្រាក់បញ្ញើមានកម្រិត មិនទទួលបានការប្រាក់ឡើយ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

16. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖	ថ្ងៃទី ៣១ ខែ ធ្នូ				ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨		(កំណត់សម្គាល់ ៥)
	ឆ្នាំ ២០១៩	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	តាន់រៀល	តាន់រៀល	ដុល្លារអាមេរិក	
រយៈពេល ១ ខែ	1,015,997		611,918	4,140,187	2,458,687			1,304,691	5,267,037
> 1 ទៅ 3 ខែ	22,987,730		-	93,675,000	-			20,000,000	80,740,000
> 3 ទៅ 12 ខែ	77,122,700		30,000,000	314,275,003	120,540,000			-	-
	101,126,427		30,611,918	412,090,190	122,998,687			21,304,691	86,007,037
(ខ) តាមទំនាក់ទំនង៖									
សម្ព័ន្ធភ្នាក់	157,958		127,465	643,679	512,154			419,074	1,691,802
មិនមែនសម្ព័ន្ធភ្នាក់	100,968,469		30,484,453	411,446,511	122,486,533			20,885,617	84,315,235
	101,126,427		30,611,918	412,090,190	122,998,687			21,304,691	86,007,037

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

16. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
	100,968,468	30,484,453	411,446,507	122,486,532	20,885,617	84,315,236	
	157,959	127,465	643,683	512,155	419,074	1,691,801	
	101,126,427	30,611,918	412,090,190	122,998,687	21,304,691	86,007,037	

(គ) តាមនិស្សនដ្ឋាន៖

និស្សនដ្ឋាន

អនិស្សនដ្ឋាន

(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

គណនីសន្សំ

ប្រាក់បញ្ញើមានកាលកំណត់

2019

2018

2017

0.10% - 0.25%

2.15% - 4.00%

0.10% - 0.25%

1.60% - 2.30%

0.25%

1.60%

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

18. ចំណូលអតិសន្យា

វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់តាម
កិច្ចសន្យាមិនទាន់ធ្វើអប្បបរមា

1 ឆ្នាំ ទៅ 5 ឆ្នាំ
លើសពី 5 ឆ្នាំ

លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា

តម្លៃបច្ចុប្បន្ននៃបំណុលអតិសន្យា

រយៈពេលខ្លី

រយៈពេលវែង

តម្លៃបច្ចុប្បន្នសរុបនៃបំណុលអតិសន្យា

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ	
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	579,822	392,178	2,362,775	1,575,771	463,000	1,869,131				
	4,503,385	3,748,592	18,351,294	15,061,843	3,500,302	14,130,719				
	5,083,207	4,140,770	20,714,069	16,637,614	3,963,302	15,999,850				
	408,117	312,187	1,663,077	1,254,367	180,668	729,357				
	3,452,555	2,780,977	14,069,161	11,173,966	2,629,098	10,613,668				
	3,860,672	3,093,164	15,732,238	12,428,333	2,809,766	11,343,025				

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

18. បំណុលភតិសន្យា (ត)

ចំនួនដែលបានទទួលស្គាល់ជាចំណេញ និង ខាត

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ការប្រាក់លើបំណុលភតិសន្យា	213,894	211,898	866,698	857,126
ការចំណាយពាក់ព័ន្ធលើភតិសន្យា រយៈពេលខ្លី	225,628	199,437	914,245	806,723
	<u>439,522</u>	<u>411,335</u>	<u>1,780,943</u>	<u>1,663,849</u>

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
--	------------------------	------------------------	-------------------------------------	-------------------------------------

លំហូរទឹកប្រាក់ពីសកម្មភាព

ហិរញ្ញប្បទាន

សាច់ប្រាក់ទូទាត់លើប្រាក់ដើមនៃ

បំណុលភតិសន្យា

(313,857)	(643,265)	(1,271,750)	(2,602,006)
-----------	-----------	-------------	-------------

លំហូរទឹកប្រាក់ពីសកម្មភាព

ប្រតិបត្តិការ

សាច់ប្រាក់ទូទាត់លើចំណែក

ការប្រាក់នៃបំណុលភតិសន្យា

(213,894)	(211,898)	(866,698)	(857,126)
-----------	-----------	-----------	-----------

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

19. ចំណូលផ្សេងៗ

បំណុលពន្ធផ្សេងៗ
 ចំណាយបង្កើននិងបំណុលផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)				(កំណត់សម្គាល់ ៥)
	586,671		435,611	2,390,684	1,750,285	353,750	1,428,089	
	86,389		149,247	352,035	599,673	24,832	100,250	
	<u>673,060</u>		<u>584,858</u>	<u>2,742,719</u>	<u>2,349,958</u>	<u>378,582</u>	<u>1,528,339</u>	

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

20. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	125,214	-	503,110	-
តំហាយ/(ការបន្ថែម)ក្នុង ការិយបរិច្ឆេទ	(20,580)	125,214	(83,390)	506,491
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	6,664	(3,381)
នាថ្ងៃទី 31 ខែ ធ្នូ	104,634	125,214	426,384	503,110

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារ ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍ក្នុងមួយឆ្នាំ ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ ដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ 2021 តទៅ ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យ លើសពីចំនួន អតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុន ឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែ មិថុនា និងខែ ធ្នូ ជារៀងរាល់ឆ្នាំ ។ និយោជិតពុំ មានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់ លាលែងពីការងារ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

21. ពន្ធលើប្រាក់ចំណេញ (ត)

ក. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	1,550,992	1,036,183	6,231,886	4,183,071
ចំណាយពន្ធលើប្រាក់ចំណេញ	2,449,515	1,690,311	9,925,435	6,837,308
ពន្ធលើប្រាក់ចំណេញបានបង់	(1,930,884)	(1,175,502)	(7,823,942)	(4,754,906)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	100,335	(33,587)
នាថ្ងៃទី 31 ខែ ធ្នូ	2,069,623	1,550,992	8,433,714	6,231,886

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង ។

ខ. ចំណាយពន្ធលើប្រាក់ចំណេញ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	2,449,515	1,690,311	9,925,435	6,837,308

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយវិធីទី១ដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

២១. ពន្ធលើប្រាក់ចំណេញ (ត)

ខ. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ ២០% ចំពោះចំណាយពន្ធលើប្រាក់ចំណេញដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាត ដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនដកពន្ធ	8,667,322	35,119,988	7,093,435	28,692,944
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ ២០%	1,733,464	7,023,997	1,418,687	5,738,589
ចំណាយមិនអាចដកបាន	116,440	471,814	371,658	1,503,357
ចំណាយអាចដកបានបណ្តោះអាសន្ន	599,611	2,429,624	(100,034)	(404,638)
ចំណាយលើពន្ធលើប្រាក់ចំណេញ	2,449,515	9,925,435	1,690,311	6,837,308

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ ។

සභාඥාපති (ව්‍යවස්ථා) ඩී.අ.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

22. **မိုးမိုး**

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជីនិងបានបង់គ្រប់ចំនួន	75,000,000	75,000,000	302,995,000	302,995,000	47,500,000	191,757,500
ព័ត៌មានលម្អិតនៃការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖						
	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
ចំនួនភាគហ៊ុន	%	ចំនួនភាគហ៊ុន	%	ចំនួនភាគហ៊ុន	ចំនួនភាគហ៊ុន	%
ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	
Shinhan Bank Co., Ltd.	73,125,000	73,125,000	97.50%	73,125,000	46,312,500	97.50%
Insung Co., Ltd.	1,875,000	1,875,000	2.50%	1,875,000	1,187,500	2.50%
	75,000,000	75,000,000	100%	75,000,000	47,500,000	100%

ដើមទុនដែលបានចុះបញ្ជីរបស់ធនាគារនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ មានចំនួន ៧៥ លានដុល្លារអាមេរិកក្នុងមួយប៊ីន។

នៅថ្ងៃទី 22 ខែមីនា ឆ្នាំ 2017 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-016-117 ប្រ.ក ដោយតម្រូវឱ្យធនាគារពាណិជ្ជកម្មក្នុងស្រុក និងធនាគារប្រកួសប្រជែងផ្តល់ធនាគារដល់អតិថិជន។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

23. ទុនបម្រុង

យោងតាមសេចក្តីសម្រេចរបស់ភាគទុនិក ចុះថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2014 ធនាគារបានផ្លាស់ប្តូរចំណែកនៃប្រាក់ចំណេញដែលបានរក្សាទុកចំនួន 5,621,275 ដុល្លារអាមេរិក ទៅក្នុងគណនីបម្រុងដែលមិនអាចចែកចាយបាន ។

24. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឱ្យភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃលើឥណទានស្របតាមស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ។

25. ចំណូលពីការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន	19,332,558	13,644,631	78,335,525	55,192,532
បំណុលវិនិយោគ	834,543	-	3,381,568	-
ប្រាក់បញ្ញើនៅធនាគារនានា	287,872	138,622	1,166,457	560,726
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	72,234	62,231	292,693	251,725
	<u>20,527,207</u>	<u>13,845,484</u>	<u>83,176,243</u>	<u>56,004,983</u>

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

26. ចំណាយលើការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់				
ពីសម្ព័ន្ធព្យាបាល	1,045,952	-	4,238,198	-
ប្រាក់បញ្ញើមានកាលកំណត់				
ពីភាគីទី 3	,939,640	2,266,753	7,859,421	9,169,016
ប្រាក់កម្ចី	1,994,948	-	8,083,529	-
ចំណាយការប្រាក់លើ				
បំណុលភតិសន្យា	213,894	211,898	866,698	857,126
គណនីសន្សំ	59,322	40,786	240,373	164,981
	<u>5,253,756</u>	<u>2,519,437</u>	<u>21,288,219</u>	<u>10,191,123</u>

27. ចំណូលកម្រៃ និងប្រាក់ចំណូល

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃលើការពិន័យ	666,854	551,318	2,702,092	2,230,081
សេវាផ្ទេរប្រាក់ចេញចូល	553,739	512,166	2,243,750	2,071,711
កម្រៃផ្សេងៗ	30,916	16,659	125,272	67,386
	<u>1,251,509</u>	<u>1,080,143</u>	<u>5,071,114</u>	<u>4,369,178</u>

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

28. ចំណាយលើបុគ្គលិក

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	2,679,644	2,006,597	10,857,917	8,116,685
អត្ថប្រយោជន៍ផ្សេងៗ	387,180	511,997	1,568,854	2,071,028
	<u>3,066,824</u>	<u>2,518,594</u>	<u>12,426,771</u>	<u>10,187,713</u>

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

29. ចំណាយប្រតិបត្តិការផ្សេងៗ

	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
រំលស់	772,879	704,064	3,131,705	2,847,940
ចំណាយលើទីផ្សារ	613,775	475,856	2,487,016	1,924,838
ចំណាយលើការទំនាក់ទំនង	256,952	183,688	1,041,170	743,018
ចំណាយលើអាជ្ញាប័ណ្ណ	225,955	213,918	915,570	865,298
ចំណាយលើការស្នាក់នៅរបស់ បុគ្គលិក	225,628	199,437	914,245	806,723
ចំណាយលើថ្លៃទឹកភ្លើង	130,481	115,319	528,709	466,465
ចំណេញលើអត្រាប្តូរប្រាក់	102,896	95,729	416,935	387,224
ចំណាយធ្វើការដំណើរ និងការ កម្សាន្ត	95,590	(41,904)	387,331	(169,502)
ចំណាយលើសម្ភារៈការិយាល័យ	91,260	67,469	369,786	272,912
ចំណាយលើការជួសជុល និងថែទាំ	34,231	5,842	138,704	23,631
ចំណាយលើពន្ធផ្សេងៗ	33,767	48,367	136,824	195,645
ចំណាយលើថ្លៃវិជ្ជាជីវៈ	17,816	112,272	72,190	454,140
ចំណាយលើធានារ៉ាប់រង	19,041	27,650	77,154	111,844
ចំណាយផ្សេងៗ	348,435	619,192	1,411,858	2,504,630
	<u>2,968,706</u>	<u>2,826,899</u>	<u>12,029,197</u>	<u>11,434,806</u>

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ការសន្យា និងបង្គោល

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតាធនាគារមានការសន្យាថាភាពមួយចំនួន តាមឧបាយកលជាផ្លូវច្បាប់ ដល់អតិថិជនរបស់ខ្លួន ។ ពុំមានការខាតបង់ជាសារវន្តដែលបានពីប្រតិបត្តិការទាំងនោះទេដែលរួមមាន៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
កិច្ចសន្យាឥណទាន	2,571,471	945,500	10,478,744	3,799,019
សមតុល្យមិនប្រើប្រាស់របស់				
ឥណទានវិបារូបន៍	15,396,827	9,978,411	62,742,070	40,093,255
លិខិតធានាធនាគារ	10,000	-	40,750	-
កិច្ចសន្យាប្តូររូបិយប័ណ្ណ	9,815,950	-	39,999,996	-
	<u>28,743,248</u>	<u>10,923,911</u>	<u>117,128,735</u>	<u>43,892,274</u>

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ការសន្យា និងយថាភាព (ត)

ខ. យថាភាពលើពន្ធ

អត្តនាយកដ្ឋានពន្ធដារ (GDT) បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញដល់ធនាគារដើម្បីបង់ពន្ធដែលបានកំណត់ឡើងវិញចំនួន 3,012,190,775 រៀល (ប្រមាណ 749,674 ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ 2010, 2011, 2012, 2014 និង 2015 ដូចបានសង្ខេបខាងក្រោម ។

ឆ្នាំសារពើពន្ធ	ការវាយតម្លៃពន្ធ ឡើងវិញដោយ GDT ពាន់រៀល	សមតុល្យ ទទួលស្គាល់ ដោយធនាគារ ពាន់រៀល	យថាភាព លើពន្ធ ពាន់រៀល
ថ្ងៃទី 13 ខែ មិនា ឆ្នាំ 2017			
- សម្រាប់ឆ្នាំសារពើពន្ធ 2015 (សវនកម្មមានកម្រិត)	614,544	-	615,544
ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2017			
- សម្រាប់ឆ្នាំសារពើពន្ធ 2013	440,702	194,776	245,926
ថ្ងៃទី 4 ខែ កក្កដា ឆ្នាំ 2017			
- សម្រាប់ឆ្នាំសារពើពន្ធ 2010	913,600	-	913,600
- សម្រាប់ឆ្នាំសារពើពន្ធ 2011	589,390	-	589,390
- សម្រាប់ឆ្នាំសារពើពន្ធ 2012	743,250	-	743,250
សរុប	3,301,486	194,776	3,107,710
ជាដុល្លារអាមេរិក	814,779	48,070	766,957

ឆ្នាំសារពើពន្ធ 2010 – 2012

នៅថ្ងៃទី 4 ខែ កក្កដា ឆ្នាំ 2017 ធនាគារបានទទួលលិខិតកំណត់ពន្ធឡើងវិញ ដោយបានកំណត់ការបង់ពន្ធខ្លះចំនួន 2,246,240 រៀល (ប្រហាក់ប្រហែល 867,403 ដុល្លារអាមេរិក) ។ ធនាគារ បានដាក់លិខិតជំទាស់ពន្ធទៅ GDT តវ៉ាទៅលើការកំណត់ពន្ធឡើងវិញ ដោយហេតុផលថាមានភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែលបានកំណត់ពន្ធឡើងវិញ និងចំនួនដែលបានគណនាដោយធនាគារ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ការសន្យា និងបង្គោល (ត)

ខ. យថាភាពលើពន្ធ (ត)

ឆ្នាំសារពើពន្ធ 2010 – 2012 (ត)

សមតុល្យពន្ធដែលបានកំណត់ឡើងវិញ មិនត្រូវបានកត់ត្រានៅក្នុងចំណេញ ឬការខាតបង់ទេ ព្រោះធនាគារ ជឿជាក់ថាមានហេតុផលសមហេតុផល ដើម្បីតវ៉ាលើកំណត់ពន្ធឡើងវិញខាងលើ ដូចមានចែងក្នុងច្បាប់ សារពើពន្ធ និងបទប្បញ្ញត្តិពន្ធ ក៏ដូចជាការអនុវត្តក្នុងវិស័យអាជីវកម្ម ដូចដែលបានបញ្ជាក់នៅក្នុងលិខិត ជំទាស់របស់ខ្លួន ។

ឆ្នាំសារពើពន្ធ 2013

នៅថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុនបានទទួលលិខិតកំណត់ពន្ធឡើងវិញ ដោយបានកំណត់ការបង់ពន្ធ ខ្វះ ចំនួន 440,702 ពាន់រៀល (ប្រហាក់ប្រហែល 108,148 ដុល្លារអាមេរិក) ។ ធនាគារ បានដាក់លិខិតជំទាស់ ពន្ធទៅ GDT តវ៉ាទៅលើការកំណត់ពន្ធឡើងវិញ ដោយហេតុផលថាមានភាពខុសគ្នារវាងចំនួនទឹកប្រាក់ ដែលបានកំណត់ពន្ធឡើងវិញ និងចំនួនដែលបានគណនាដោយធនាគារ ។ ធនាគារ បានយល់ព្រមទូទាត់ការ បង់ពន្ធខ្វះ ចំនួន 194,776 ពាន់រៀល (ប្រមាណ 47,798 ដុល្លារ) ហើយបានបង់នៅថ្ងៃទី 27 ខែ មីនា ឆ្នាំ 2018 ។

ភាពខុសគ្នានៃប្រាក់រៀលចំនួន 245,926 ពាន់រៀល (ប្រមាណ 60,350 ដុល្លារអាមេរិក) មិនត្រូវបានកត់ត្រាក្នុង ប្រាក់ចំណេញ ឬខាតបង់ទេ ព្រោះធនាគារជឿជាក់ថាមានហេតុផលសមហេតុផល ដើម្បីតវ៉ាលើកំណត់ពន្ធ ឡើងវិញខាងលើ ដូចមានចែងក្នុងច្បាប់សារពើពន្ធ និងបទប្បញ្ញត្តិពន្ធ ក៏ដូចជាការអនុវត្តក្នុងវិស័យអាជីវកម្ម ដូចដែលបានបញ្ជាក់នៅក្នុងលិខិតជំទាស់របស់ខ្លួន ។

ឆ្នាំសារពើពន្ធ 2014

នៅថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុនបានទទួលលិខិតកំណត់ពន្ធឡើងវិញ ដោយបានកំណត់ការបង់ពន្ធ ខ្វះ ចំនួន 151,407 ពាន់រៀល (ប្រហាក់ប្រហែល 37,523 ដុល្លារអាមេរិក) ។ ធនាគារ បានដាក់លិខិតជំទាស់ពន្ធ ទៅ GDT តវ៉ាទៅលើការកំណត់ពន្ធឡើងវិញ ដោយហេតុផលថាមានភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែល បានកំណត់ពន្ធឡើងវិញ និងចំនួនដែលបានគណនាដោយធនាគារ ។ ធនាគារ បានយល់ព្រមទូទាត់ការបង់ ពន្ធខ្វះ ចំនួន 83,993 ពាន់រៀល (ប្រមាណ 20,816 ដុល្លារ) ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ការសន្យា និងយថាភាព (ត)

ខ. យថាភាពលើពន្ធ (ត)

ឆ្នាំសារពើពន្ធ 2014 (ត)

នៅថ្ងៃទី 9 ខែ កញ្ញា ឆ្នាំ 2019 GDT បានចេញលិខិតកំណត់ពន្ធឡើងវិញ ជាលើកទីពីរ ដោយបានកំណត់ការបង់ពន្ធខ្លះ ចំនួន 96,202 ពាន់រៀល (ប្រហាក់ប្រហែល 23,608 ដុល្លារអាមេរិក) ។ ធនាគារ បានយល់ព្រមទូទាត់ការបង់ពន្ធខ្លះនៅថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ 2020 ។ ចំនួននេះមិនបានកត់ត្រាក្នុងចំណេញ ឬខាតសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដោយសារវាមិនសារវន្ត ។

ពន្ធត្រូវស្ថិតក្រោមការត្រួតពិនិត្យនិងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យធ្ងន់ធ្ងរការពិន័យនិងការគិតការប្រាក់ ។ ការអនុវត្តច្បាប់ពន្ធនិងបទប្បញ្ញត្តិចំពោះប្រតិបត្តិការជាច្រើនប្រភេទងាយនឹងមានការបកស្រាយខុសគ្នា ។

អង្គហេតុទាំងនេះអាចបង្កើតហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត ។ គណៈគ្រប់គ្រងជឿជាក់ថាខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធផ្នែកលើការបកស្រាយច្បាប់នីតិកម្ម។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានសារៈសំខាន់។

31. សម្ព័ន្ធទ្វារតិ

ក. អត្តសញ្ញាណរបស់សម្ព័ន្ធទ្វារតិ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធទ្វារតិរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬច្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា ។ សម្ព័ន្ធទ្វារតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត ។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធទ្វារតិ ជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល ។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន ។

ធនាគារ ស៊ិនបាទ (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

31. សម្ព័ន្ធន្ទ្រាតិ (ត)

ក. អត្តសញ្ញាណរបស់សម្ព័ន្ធន្ទ្រាតិ (ត)

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត ។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬ បង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធន្ទ្រាតិ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់				
ភាគទុនិក	<u>1,994,948</u>	<u>1,466,116</u>	<u>8,083,529</u>	<u>5,930,439</u>
ចំណាយលើការប្រាក់				
ភាគទុនិក	<u>1,045,952</u>	<u>-</u>	<u>4,238,198</u>	<u>-</u>
សំណងរបស់ភាគទុនិកនិងអ្នកគ្រប់គ្រង				
កម្រៃនិងថ្លៃឈ្នួលរបស់អ្នកគ្រប់គ្រង	<u>1,216,860</u>	<u>664,832</u>	<u>4,930,717</u>	<u>2,671,295</u>

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

៣១. សង្ខេបព័ត៌មាន (ត)

គ. សមតុល្យជាមួយសម្ព័ន្ធម្ចាតិ

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨	
	២០១៩	២០១៨	២០១៩	២០១៨	២០១៨	២០១៧
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើពីសម្ព័ន្ធម្ចាតិ						
ភាគទុនិក	157,958	127,464	643,679	512,150	419,074	1,691,802
ប្រាក់កម្ចីទៅសម្ព័ន្ធម្ចាតិ						
ក្រុមហ៊ុនសម្ព័ន្ធម្ចាតិ	169,000	64,000	688,675	257,152	54,000,000	217,998,000

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ ។

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុហិរញ្ញវត្ថុដូចជាភិក្ខុសន្យាប្តូរប្រាក់បរទេស និងអត្រាប្តូរការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនឡើយ ។

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវជាទូទៅក្នុងការបង្កើត និងត្រួតពិនិត្យការគ្រប់គ្រងហានិភ័យរបស់ធនាគារ ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការសវនកម្មនិងគណៈកម្មការគ្រប់គ្រងហានិភ័យដែលមានតួនាទីអភិវឌ្ឍន៍ និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ។ គណៈកម្មការទាំងអស់មានទាំងសមាជិកប្រតិបត្តិ និងសមាជិកមិនប្រតិបត្តិដែលត្រូវរាយការណ៍ជាទៀងទាត់ទៅក្រុមប្រឹក្សាភិបាលអំពីសកម្មភាពរបស់ពួកគេ ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងតួនាទី និងទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យ និងការអនុវត្តរបស់ធនាគារទាក់ទងនឹងការគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការអាជីវកម្ម និងដំណើរការត្រួតពិនិត្យហានិភ័យ ។ ទាំងនេះរួមមានការកំណត់អត្តសញ្ញាណហានិភ័យការគ្រប់គ្រងហានិភ័យការត្រួតពិនិត្យហានិភ័យ និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យនិងការអនុវត្តច្បាប់ដើរតួនាទីយ៉ាងសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការជួយគណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងតាមដានការអនុវត្តហានិភ័យ ដើម្បីតាមដានហានិភ័យសក្តានុពលដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារ និងការគ្រប់គ្រងរបស់ធនាគារដើម្បីបំពេញតាម តម្រូវការនៃច្បាប់និងបទប្បញ្ញត្តិរួមមានច្បាប់និងប្រកាសស្តីពីការប្រឆាំងការលាងលុយកខ្វក់និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្មដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច (ត)

គណៈកម្មាធិការសវនកម្មត្រូវបានជួយក្នុងមុខងារទាំងនេះដោយសវនកម្មផ្ទៃក្នុង ។ សវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យជាប្រចាំនិងជាប្រចាំលើការគ្រប់គ្រងនិងនីតិវិធីនៃការគ្រប់គ្រងហានិភ័យ ដែលលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម។ លើសពីនេះគណៈកម្មាធិការសវនកម្មត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពនៃរចនាសម្ព័ន្ធការគ្រប់គ្រងគោលនយោបាយនិងនីតិវិធីសកម្មភាព និងប្រតិបត្តិការរបស់ធនាគារក៏ដូចជាការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់ធនាគារ ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច ។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថា គោលបំណងនៃការផ្តល់ឥណទានសម្រេចបានជោគជ័យ ។ ឧទាហរណ៍ អតិថិជនឥណទានមានគុណភាព និងសមត្ថភាពសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលការណ៍ឥណទានមាន កត់ត្រានូវគោលការណ៍ផ្តល់ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងនូវសកម្មភាពក្នុងការធានាលើហានិភ័យរបស់ធនាគារ ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទានដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំណុំ ឥណទានពិសេសរួមទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី សម្រាប់ផលិតផលឥណទានដែលនឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

ចំណាត់ថ្នាក់ហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតាមមូលដ្ឋានប្រចាំឆ្នាំ និងក្នុង ហេតុការណ៍ផ្សេងៗដូចជា (i) ការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ភាពមិនទៀងទាត់ក្នុងការសងប្រាក់ ឬការហួសកាលកំណត់សងប្រាក់ និង (iii) ព័ត៌មានមិនល្អ ពាក់ព័ន្ធ នឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ ។

(ii). កម្រិតហានិភ័យ និងការគ្រប់គ្រងហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានជូនអតិថិជនជាបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ ។ ធនាគារជាតិនៃកម្ពុជា បានកំណត់និយមន័យហានិភ័យថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលបានផលជាឯកត្តបុគ្គល ដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ-06-226 របស់ធនាគារជាតិនៃកម្ពុជា (លើកលែងទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា) ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% ចំពោះហានិភ័យឥណទានទូទៅរបស់ធនាគាររវាងអ្នកទទួលបានផលឯកត្តជនណាមួយ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ដើម្បីគ្រប់គ្រង ហានិភ័យហានិភ័យធនាគារបានពិនិត្យ យ៉ាងជិតជិតលើឥណទានធំៗ ដែលមានឥណទានខ្សោយនិងកំរិតសំវិធានធនជាទៀងទាត់និងតាមការស្នើសុំពីគណកម្មការឥណទាន ។ ដើម្បីការពារធនាគារពីការមិនអនុលោមតាមហានិភ័យដ៏ច្រើនក្រុមប្រឹក្សានឹងអ្នកគ្រប់គ្រងបានអនុម័តនូវកម្រិតប្រុងប្រយ័ត្ន 15% សម្រាប់អ្នកខ្ចីតែមួយនិង 250% សម្រាប់ការប្រមូលផ្តុំហានិភ័យធំៗ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(II). កម្រិតហានិភ័យ និងការគ្រប់គ្រងហានិភ័យ (ត)

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន ក្នុងនោះ គោលការណ៍ជាប្រពៃណីគឺការដាក់ធានាជាវត្ថុបញ្ចាំលើឥណទានអតិថិជន ។ ធនាគារអនុវត្តគោលការណ៍ ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានា ឥណទានអតិថិជនមានដូចជា៖

- ហ៊ីប៉ូតែក/វត្ថុបញ្ចាំលើទ្រព្យសម្បត្តិសម្រាប់តាំងទីលំនៅ និងអាជីវកម្ម (មានដីធ្លី អគារ និងទ្រព្យសម្បត្តិ ផ្សេងៗ) និង
- សាច់ប្រាក់ ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ និងកម្រិតទុក ។

(III). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យ ហានិភ័យឥណទាន។ នាយកដ្ឋានឥណទានធនាគារដាច់ដោយឡែកមួយ រាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារទទួល ខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពី ទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ការ ប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា ។ ចំពោះបំណុលយថាហេតុ ការប្រឈមនឹង ហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ ហិរញ្ញវត្ថុត្រូវបានស្នើសុំ ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជា ចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយវិធីទូទៅដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(III). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រមូលផ្តុំហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មាន ទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %
51,680,080	210,596,326	0%	0%	100%
10,000,000	40,750,000	0%	0%	100%
310,651,060	1,265,903,070	99%	0%	1%
2,291,377	9,337,361	0%	0%	100%
19,535,652	79,607,782	0%	0%	100%
394,158,169	1,606,194,539			
27,794,248	113,261,560	99%	0%	1%

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ធាតុនៅលើតារាងតុល្យភាព

សាច់ប្រាក់ និងសាច់ប្រាក់សមរម្យ
ប្រាក់បញ្ញើនៅធនាគារនានា, សុទ្ធ
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន, សុទ្ធ
ទ្រព្យសកម្មផ្សេងៗ
ការវិនិយោគលើមូលបត្របំណុល

សរុប

ធាតុនៅមិននៅលើតារាងតុល្យភាព

ការសន្យា

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យធនបរិច្ឆេទ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំប្រភេទហានិភ័យឥណទាន (ត)

	ការប្រមូលផ្តុំហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រមូលផ្តុំហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %	ផ្ទៃក្នុងនៃទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %	មិនមានការធានានិងគ្មាន ទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	15,591,560	62,646,888	0%	0%	100%
ធ្វើនៅលើតារាងតុល្យភាព	207,870,949	835,225,473	97%	0%	3%
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	681,056	2,736,483	0%	0%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ	224,143,565	900,608,844			
ទ្រព្យសកម្មផ្សេងៗ					
សរុប	10,923,911	43,892,274	97%	0%	3%
ធ្វើនៅលើតារាងតុល្យភាព					
ការសន្យា					

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការរួមចំណែកនៃសមាជិកស្នូល (ត)

ខ. ហានិភ័យឥណទាន (ត)

(III). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមវិស័យឧស្សាហកម្ម

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេ ប្រទានផ្តល់ដល់ អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	ការវិនិយោគបំណុល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
លក់ដុំនិងរាយ សំណង់	-	-	2,667,314	-	-	2,667,314
អចលនទ្រព្យ	-	-	1,913,035	-	-	1,913,035
ស្ថាប័នហិរញ្ញវត្ថុ	-	-	140,188,371	-	-	140,188,371
ប្រាក់កម្ចីរបស់បុគ្គលិក	51,680,080	10,000,000	28,432,393	-	19,535,652	109,648,125
ផ្សេងៗ	-	-	1,589,584	-	-	1,589,584
សរុប(ដុល្លារអាមេរិក)	51,680,080	10,000,000	135,860,363	2,291,377	-	138,151,740
សរុប(ពាន់រៀល- កំណត់សម្គាល់ 5)	210,596,326	40,750,000	1,265,903,070	9,337,361	79,607,782	1,606,194,539

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យធនបរិច្ឆេទ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមវិស័យឧស្សាហកម្ម (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	ការវិនិយោគបំណុល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
លក់ដុំនិងរាយសំណង់	-	-	5,179,712	-	-	5,179,712
អចលនទ្រព្យ	-	-	1,662,018	-	-	1,662,018
ស្ថាប័នហិរញ្ញវត្ថុ	15,591,560	-	77,652,957	-	-	77,652,957
ប្រាក់កម្ចីរបស់បុគ្គលិក	-	-	17,499,129	-	-	33,090,689
ផ្សេងៗ	-	-	899,477	-	-	899,477
			104,977,656	681,056	-	105,658,712
សរុប(ដុល្លារអាមេរិក)	15,591,560	-	207,870,949	681,056	-	224,143,565
សរុប(ពាន់រៀល- កំណត់សម្គាល់ ៥)	62,646,888	-	835,225,473	2,736,483	-	900,608,844

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមវិស័យឥណទាន និងហានិភ័យឥណទានសម្រាប់ឥណទាន និងបុរេប្រទានដុល្លារ:

	ថ្ងៃទី ៣១ ខែ ធ្នូ			ថ្ងៃទី ៣១ ខែ ធ្នូ			ថ្ងៃទី ៣១ ខែ ធ្នូ			
	2019	2018	2018	2019	2018	2018	2019	2018	2018	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ ៥)
តាមវិស័យឥណទាន:										
	312,356,227	208,717,700	1,272,851,625	838,627,718	138,340,693	558,481,378				
និវាសន	163,961	83,939	668,141	337,268	99,714	402,545				
អនិវាសន	312,520,188	208,801,639	1,273,519,766	838,964,986	138,440,407	558,883,923				
តាមទំនាក់ទំនង:										
	310,930,604	207,902,162	1,267,042,211	835,350,887	138,440,407	558,883,923				
អតិថិជនខាងក្រៅ	1,589,584	899,477	6,477,555	3,614,099	-	-				
ឥណទានផ្តល់ដល់បុគ្គលិក	312,520,188	208,801,639	1,273,519,766	838,964,986	138,440,407	558,883,923				

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យធនប្រកួតប្រជែង (ត)

ខ. ហានិភ័យឥណទាន (ត)

(III). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមវិស័យសេដ្ឋកិច្ច ទំនាក់ទំនង និងហានិភ័យធំសម្រាប់ឥណទាន និងបុរេប្រទានដុល (ត):

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨
	2019	2018	2019	2018	2019	2018	2019	2018	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ពាន់រៀល		ពាន់រៀល		ពាន់រៀល
					(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
តាមហានិភ័យ:	28,432,393	17,499,129	115,862,001	70,311,500	12,500,000	50,462,500			
ហានិភ័យធំៗ (*)	284,087,795	191,302,510	1,157,657,765	768,653,486	125,940,407	508,421,423			
មិនមែនជាហានិភ័យធំៗ	312,520,188	208,801,639	1,273,519,766	838,964,986	138,440,407	558,883,923			

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យ ដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលតែមួយដែលមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់ធនាគារ ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត ។

(iv). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុង ករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺចំនួនទឹកប្រាក់ដែលបានធានាការ សន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់ កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម ។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវបានដាក់ជា ទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានា ពេញលេញដោយគេហដ្ឋាន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមសង្ខេបអំពីការធានាសុវត្ថិភាពរបស់ធនាគារលើទ្រព្យសកម្មហិរញ្ញវត្ថុ៖

ការដាក់បញ្ចាំ / ពង្រឹងឥណទាន	ហានិភ័យ			
	ទ្រព្យសកម្ម	ប្រាក់កម្ចី	ផ្សេងៗ	សរុប
	ទ្រព្យ	ចល័ត	មិនកំណត់	មិនកំណត់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន, សុទ្ធ	307,544,549	-	-	310,651,060
សាច់ប្រាក់ និងសាច់ប្រាក់សម្ងួត	-	-	-	51,680,080
ប្រាក់បញ្ញើនៅធនាគារនានា	-	-	-	10,000,000
ទ្រព្យសកម្មផ្សេងៗ	-	-	-	2,291,377
ការវិនិយោគផ្សេងៗ	-	-	-	19,535,652
	307,544,549	-	-	86,613,620
				394,158,169

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

៣២. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមសង្ខេបអំពីការធានាសុវត្ថិភាពរបស់ធនាគារលើទ្រព្យសកម្មហិរញ្ញវត្ថុ (ត)៖

	ការដាក់បញ្ចាំ/ពង្រឹងឥណទាន				ហានិភ័យ	
	ទ្រព្យ ដុល្លារអាមេរិក	ទ្រព្យសកម្ម ចល័ត ដុល្លារអាមេរិក	ប្រាក់កម្ចី មានកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ឥណទានមិន មានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	202,308,075	-	-	-	5,562,874	207,870,949
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន, សុទ្ធ សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	15,591,560	15,591,560
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	681,056	681,056
	202,308,075	-	-	-	21,835,490	224,143,565

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឱ្យច្បាស់ប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ៖ (ត)

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង / ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារនឹងវាស់ ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនចេញជាបីដំណាក់កាលផ្សេងគ្នាយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល 12 ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈអាយុកាល ECL នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នៅកាលបរិច្ឆេទរបាយការណ៍ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានរបស់គណនីនីមួយៗដោយប្រៀបធៀបទៅនឹង កម្រិតហានិភ័យនៅកាលបរិច្ឆេទដើម ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧) គុណភាពឥណទាននៃឥណទាន និង បុព្វបទទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 29 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាវន្ត	ឥណទានឃ្លាំមើល	30 ដល់ 89 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	90 ដល់ 179 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារនឹងប្រើព័ត៌មានហ្វូសកាលកំណត់ (DPD) និងការធ្វើចំណាត់ថ្នាក់របស់ NBC សម្រាប់លក្ខណៈវិនិច្ឆ័យដំណាក់កាល ។ ដូចគ្នានេះផងដែរធនាគារនឹងបញ្ចូលការដាក់ពិន្ទុឥណទានឬធាតុដែលមើលទៅមុខកាន់តែច្រើននាពេលអនាគតនៅពេលមានព័ត៌មានកាន់តែងាយស្រួល ។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទានកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះបើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅដើមគណនីត្រូវបានដាក់នៅដំណាក់កាលទី 2 ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លីវិធីសាស្ត្រសាមញ្ញ នឹងត្រូវបានអនុម័តនៅពេលដែលមិនចាំបាច់មានលក្ខណៈវិនិច្ឆ័យជាជំហាន ។ ក្នុងករណីនេះវានឹងត្រូវបានដាក់ជាដំណើរការ (ដំណាក់កាលទី 1) រីកមិនចាត់ថាជាដំណើរការ ។ តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននៅលើសវិធីដើម				
ឥណទានធម្មតា	308,986,177	-	-	308,986,177
ឥណទានឃ្លាំមើល	393,322	342,206	-	735,528
ឥណទានក្រោមស្តង់ដារ	-	-	417,792	417,792
ឥណទានជាប់សង្ស័យ	-	255,444	439,944	695,388
ឥណទានខាតបង់	-	-	215,250	215,250
	<u>309,379,499</u>	<u>597,650</u>	<u>1,072,986</u>	<u>311,050,135</u>
សំវិធានធនលើការខាតបង់	(311,617)	(48,753)	(38,705)	(399,075)
តម្លៃយោង (ដុល្លារអាមេរិក)	<u>309,067,882</u>	<u>548,897</u>	<u>1,034,281</u>	<u>310,651,060</u>
តម្លៃយោង (ពាន់រៀល- កំណត់ សម្គាល់ 5)	<u>1,259,451,619</u>	<u>2,236,755</u>	<u>4,214,696</u>	<u>1,265,903,070</u>

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧) គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជននៅវិស័យផ្ទៃដើម				
ឥណទានធម្មតា	205,930,875	-	-	205,930,875
ឥណទានឃ្លាំមើល	-	5,979	-	5,979
ឥណទានក្រោមស្តង់ដារ	-	-	199,788	199,788
ឥណទានជាប់សង្ស័យ	435,496	-	352,300	787,796
ឥណទានខាតបង់	-	-	988,835	988,835
	<u>206,366,371</u>	<u>5,979</u>	<u>1,540,923</u>	<u>207,913,273</u>
សំវិធានធនលើការខាតបង់	<u>(42,135)</u>	<u>(169)</u>	<u>(20)</u>	<u>(42,324)</u>
តម្លៃយោង (ដុល្លារអាមេរិក)	<u>206,324,236</u>	<u>5,810</u>	<u>1,540,903</u>	<u>207,870,949</u>
តម្លៃយោង (ពាន់ រៀល- កំណត់សម្គាល់ 5)	<u>829,010,780</u>	<u>23,345</u>	<u>6,191,348</u>	<u>835,225,473</u>

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃទាំងលើថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារប្រតិបត្តិការអង្គការឈានមុខដូចជាធនាគារពិភពលោកនិងអ្នកជំនាញវិស័យឯកជននិងអ្នកព្យាករណ៍ដែលបានជ្រើសរើស។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ធនាគារបានប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានដកស្រង់ចេញពីទិន្នន័យ របស់ធនាគារពិភពលោក ។ ដើម្បីព្យាករណ៍ពីប្រូបាប៊ីលីតេនៃការខកខានសម្រាប់ឆ្នាំខាងមុខត្រូវបានប្រាក់ដែលត្រូវបានគេសង្កេតឃើញប្រចាំត្រីមាស (ODR) ត្រូវបានតំរូវទៅនឹងតម្លៃម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ("MEV") ។ ធនាគារបានប្រើវិធីសាស្ត្រជាមធ្យមដែលមានរយៈពេលយូរមកហើយដើម្បីព្យាករណ៍ពី MEVs នាពេលអនាគត ។ ជញ្ជីងមុខឆ្ពោះទៅមុខត្រូវបានគេគណនាជាសមាមាត្រនៃ ODR ដោយផ្អែកលើ MEV ដែលគេស្គាល់ថ្មីៗនេះនិង MEV ដែលបានព្យាករណ៍ ។

MEV មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបង្កើតមូលដ្ឋានគ្រឹះល្អបំផុតនិងជាករណីដ៏អាក្រក់បំផុត ។ នេះត្រូវបានធ្វើដោយគណនាតម្លៃស្តង់ដារនៃតម្លៃប្រវត្តិសាស្ត្រដែលគេស្គាល់នៃ MEV និងកែតម្រូវតម្លៃមូលដ្ឋានដោយគម្លាតស្តង់ដារ +/- 1 ដើម្បីបង្កើតសេណារីយ៉ូដែលល្អបំផុតនិងអាក្រក់បំផុត ។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាននិងការខាតបង់ឥណទានសម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុនីមួយៗស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ចនិងហានិភ័យឥណទាននិងការបាត់បង់ឥណទាន ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ ។

	2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជននៅវិស័យឥដ្ឋ				
នាថ្ងៃទី 1 ខែ មករា	42,135	169	20	42,324
- ផ្ទេរទៅដំណាក់កាលទី 1	(271)	271	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(775)	-	775	-
សំវិធានធនដែលបាន កំណត់ ឡើងវិញ	41,089	440	795	42,324
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	276,087	48,482	986,926	1,311,495
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ ទទួលស្គាល់	(5,559)	(169)	(949,016)	(954,744)
នាថ្ងៃទី 31 ខែ ធ្នូ	311,617	48,753	38,705	399,075
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល – កំណត់សម្គាល់ 5)	1,269,839	198,668	157,723	1,626,230

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

	2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជននៅលើស្ត្រីដើម				
នាថ្ងៃទី 1 ខែ មករា	46,103	3,061	21,976	71,140
- ផ្ទេរទៅដំណាក់កាលទី 1	(8)	8	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(1,979)	(9)	1,988	-
សំវិធានធនដែលបាន កំណត់ ឡើងវិញ	44,116	3,060	23,964	71,140
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	30,592	-	-	30,592
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ ទទួលស្គាល់	(32,573)	(2,891)	(23,944)	(59,408)
នាថ្ងៃទី 31 ខែ ធ្នូ	42,135	169	20	42,324
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល – កំណត់សម្គាល់ 5)	169,299	679	80	170,058

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

សំវិធានធនខាតបង់លើឱនភាពតម្លៃ ត្រូវបានកត់ត្រា នៅក្នុង ចំណេញ ឬខាត ត្រូវបានសង្ខេបដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធនលើការខាតបង់ឥណទាន	(1,305,751)	28,816	(5,290,903)	116,561
សំវិធានធនលើវិនិយោគបំណុល (កំណត់សម្គាល់ 11)	(532,186)	-	(2,156,418)	-
	<u>(1,837,937)</u>	<u>28,816</u>	<u>(7,447,321)</u>	<u>116,561</u>

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយវិធីទូទៅដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

៣២. ការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់
ណាមួយណាដែលកើតឡើងមុន ។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	រហូតដល់ ១ ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់								
សមមូល	27,296,329	-	-	-	-	-	24,383,751	51,680,080
ប្រាក់បញ្ញើនៅធនាគារនានា	-	-	10,000,000	-	-	-	-	10,000,000
ឥណទាន និងបុរេប្រទានផ្តល់								
ដល់អតិថិជន	4,502,260	13,025,692	19,658,999	33,008,036	57,490,524	182,965,549	-	310,651,060
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	2,291,377	2,291,377
ការវិនិយោគមូលបត្របំណុល	-	-	-	-	-	-	19,535,652	19,535,652
	31,798,589	13,025,692	29,658,999	33,008,036	57,490,524	182,965,549	46,210,780	394,158,169

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យធនបង្កើន (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ទ្រព្យសកម្មធនបង្កើន

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់ធនាគារនានា

ប្រាក់កម្ចី

បំណុលកតិសន្យា

បំណុលផ្សេងៗ

សរុបតំលាតការប្រាក់

(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)

រក្សាគណនី ១ ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
26,455,000	5,581,891	1,825,315	5,115,095	671,787	-	15,273,907	54,922,995
20,717,927	18,079,755	50,750,890	11,693,252	-	-	209,795	101,451,619
20,274,399	52,690,721	30,038,389	67,401,849	-	-	-	170,405,358
-	-	-	-	-	-	3,860,672	3,860,672
-	-	-	-	-	-	673,060	673,060
67,447,326	76,352,367	82,614,594	84,210,196	671,787	-	20,017,434	331,313,704
(35,648,737)	(63,326,675)	(52,955,595)	(51,202,160)	56,818,737	182,965,549	26,193,346	62,844,465
(145,268,603)	(258,056,201)	(215,794,050)	(208,648,802)	231,536,353	745,584,612	106,737,885	256,091,195

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់
ណាមួយណាដែលកើតឡើងមុន ។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	រហូតដល់ ១ ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់	-	-	-	-	-	-	15,591,560	15,591,560
សមមូល	-	-	-	-	-	-	-	-
ប្រាក់បញ្ញើនៅធនាគារនានា	5,628,942	13,444,550	23,303,046	23,076,723	43,680,940	98,736,748	-	207,870,949
ឥណទាន និងបុរេប្រទានផ្តល់	-	-	-	-	-	-	-	-
ដល់អតិថិជន	-	-	-	-	-	-	681,056	681,056
	5,628,942	13,444,550	23,303,046	23,076,723	43,680,940	98,736,748	16,272,616	224,143,565

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់ធនាគារនានា

ប្រាក់កម្ចី

បំណុលកតិសន្យា

បំណុលផ្សេងៗ

សរុបតំលាតការប្រាក់

(សមូលពាន់រៀល - កំណត់សម្គាល់ ៥)

រក្សាគណនី ១ ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
29,604,974	5,091,478	2,092,831	3,760,783	344,500	-	11,089,031	51,983,597
396,263	214,269	30,000,000	-	-	-	410,947	31,021,479
15,000,000	29,000,000	-	20,000,000	-	-	-	64,000,000
-	-	-	-	-	-	3,093,164	3,093,164
-	-	-	-	-	-	584,858	584,858
45,001,237	34,305,747	32,092,831	23,760,783	344,500	-	15,178,000	150,683,098
(39,372,295)	(20,861,197)	(8,789,785)	(694,060)	43,336,440	98,736,748	1,094,616	73,460,467
(158,197,881)	(83,820,290)	(95,317,356)	(2,748,553)	174,125,816	396,724,253	4,398,167	295,164,156

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមរម្យទេ ។ ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសន្ទនីយ៍ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះ ។ ដូច្នេះ ការវិភាគហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឡើយ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៣. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	10,862,555	40,817,525	-	51,680,080
ប្រាក់បញ្ញើនៅធនាគារនានា	-	10,000,000	-	10,000,000
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	32,007,377	278,643,683	-	310,651,060
ទ្រព្យសកម្មផ្សេងៗ	2,290,157	1,220	-	2,291,377
ការវិនិយោគលើមូលបត្របំណុល	19,535,652	-	-	19,535,652
	64,695,741	329,462,428	-	394,158,169
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	710,935	54,212,060	-	54,922,995
ប្រាក់បញ្ញើរបស់ធនាគារនានា	34,810,702	66,640,917	-	101,451,619
ប្រាក់កម្ចី	-	170,405,358	-	170,405,358
បំណុលភតិសន្យា	-	3,860,672	-	3,860,672
បំណុលផ្សេងៗ	-	673,060	-	673,060
	35,521,637	295,792,067	-	331,313,704
ស្ថានភាពទ្រព្យសកម្មសុទ្ធ	29,174,104	33,670,361	-	62,844,465
សមមូលកាន់រៀល (កំណត់សម្គាល់ ៥)	118,884,474	137,206,721	-	256,091,195

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៣. ហានិភ័យនៃប្រាក់បញ្ញើ (ត)

ការប្រមូលផ្តុំហានិភ័យនៃប្រាក់បញ្ញើ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃប្រាក់បញ្ញើមានដូចខាងក្រោម៖ (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ប្រភេទនៃប្រាក់បញ្ញើ សម្រាប់បុគ្គលិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	2,344,623	13,246,937	-	15,591,560
ឥណទាន និងបុគ្គលិកផ្តល់ដល់អតិថិជន	1,269,882	206,601,067	-	207,870,949
ទ្រព្យសកម្មផ្សេងៗ	680,410	646	-	681,056
	<u>4,294,915</u>	<u>219,848,650</u>	<u>-</u>	<u>224,143,565</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	77,050	51,906,547	-	51,983,597
ប្រាក់បញ្ញើរបស់ធនាគារនានា	268,350	30,753,129	-	31,021,479
ប្រាក់កម្ចី	-	64,000,000	-	64,000,000
បំណុលកតិសន្យា	-	3,093,164	-	3,093,164
បំណុលផ្សេងៗ	-	584,858	-	584,858
	<u>345,400</u>	<u>150,337,698</u>	<u>-</u>	<u>150,683,098</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>3,949,515</u>	<u>69,510,952</u>	<u>-</u>	<u>73,460,467</u>
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 5)	<u>15,869,151</u>	<u>279,295,005</u>	<u>-</u>	<u>295,164,156</u>

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៣. ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំព្រោច

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាការបរិច្ឆេទយកការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ'៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	291,741	(291,741)	39,495	(39,495)
ប្រាក់ពាន់រៀល – កំណត់សម្គាល់ 5	1,182,135	(1,182,135)	159,757	(159,757)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

យ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុលដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើឥណ្ឌាប្រតិទានតាម កិច្ចសន្យាដែលនៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយវិធីទូទៅដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	រហូតដល់ ១ ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	41,372,455	5,606,917	1,849,983	5,486,865	606,775	-	54,922,995
ប្រាក់បញ្ញើរបស់ធនាគារនានា	20,871,288	18,189,449	51,021,614	11,369,268	-	-	101,451,619
ប្រាក់កម្ចី	-	-	-	48,209,461	122,195,897	-	170,405,358
បំណុលភតិសន្យា	36,582	65,796	100,140	205,599	1,816,824	1,635,731	3,860,672
បំណុលផ្សេងៗ	673,060	-	-	-	-	-	673,060
	62,953,385	23,862,162	52,971,737	65,271,193	124,619,496	1,635,731	331,313,704
	256,535,044	97,238,310	215,859,829	265,980,111	507,824,446	6,665,604	1,350,103,343

(សមូលពាន់រៀល - កំណត់សម្គាល់ ៥)

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

32. ការគ្រប់គ្រងហានិភ័យធនបង្កើន (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	5,124,285	2,131,931	3,895,579	310,353	-	51,983,597
ប្រាក់បញ្ញើរបស់ធនាគារនានា	-	30,537,026	-	-	-	31,021,479
ប្រាក់កម្ចី	29,250,008	-	19,721,165	-	-	64,000,000
បំណុលកំណត់សន្យា	49,576	75,453	154,915	1,381,490	1,399,487	3,093,164
បំណុលផ្សេងៗ	-	-	-	-	-	584,858
	34,423,869	32,744,410	23,771,659	1,691,843	1,399,487	150,683,098
(សមូលការ៉េរៀល - កំណត់សម្គាល់ 5)	138,315,106	131,567,039	95,514,526	6,797,825	5,623,139	605,444,687

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខូចខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមភាព ហានិភ័យលើគណនេយ្យ និងការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធីនិងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

១. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ធនាគារ ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(៧). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពដាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរ បំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង ចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃ ស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃ សមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាច ប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទង ទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរ ទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប ។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និង បរិក្ខារ ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសាវត្រ ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ។ នៅពេលមិនមានទីផ្សារដែលមានស្រាប់សម្រាប់មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬ ទ្រព្យសកម្មប្រសិនបើសុទ្ធរបស់វិនិយោគិន ។

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា ។

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប (ត)

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះ ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាច វាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារ ឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និង បំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញ ក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ និងនៅក្នុងការរៀបចំរបាយ ការណ៍ស្ថានភាពហិរញ្ញវត្ថុតាម ស.វ.ហ.អ.ក ដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2009 ក្នុងគោលបំណង ផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅរូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប (ត)

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះ ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាច វាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារ ឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មត់ដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និង បំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញ ក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ និងនៅក្នុងការរៀបចំរបាយ ការណ៍ស្ថានហិរញ្ញវត្ថុតាម ស.រ.ហ.អ.ក ដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2009 ក្នុងគោលបំណង ផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. រូបិយប័ណ្ណបរទេស (ត)

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប់រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេសគឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំបន្តបន្ទាប់នៃរំលស់ថ្លៃដើម ជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នាការបរិច្ឆេទដែលតម្លៃត្រូវបានកំណត់ ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការ ។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់កម្ចី និងការវិនិយោគនៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀត ទទួលស្គាល់នៅកាលបរិច្ឆេទដែលធនាគារក្លាយជាភាគី កិច្ចសន្យា ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (FVTPL)) ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។

២. ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង: រំលស់ថ្លៃដើម FVOCI ឬ FVTPL ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ:

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧. ការចាត់ចំណាត់ថ្នាក់ (ត))

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI) ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (SPPI) ។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ដាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

៣. ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម (ត)

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានរាស់រែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧. ការចាត់ថ្នាក់ (ត))

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (ត)

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មដាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់) ។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន (ត)

- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

(៨). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរឬក្នុងករណីដែលធនាគារមិនផ្ទេរឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្ម័ងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(III)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃហិរមណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(១). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

(៤). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា ។

(៥). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច ។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូងជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលគបស្មង់បានផ្តល់ឲ្យ ឬបានទទួល ។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្មឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសាវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាតផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់ ។ ការកែតម្រូវត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាម ទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតែចងចាំចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការិយបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ឧកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1” ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រើប្រាស់ប្រែប្រួលខ្ពស់ ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍ ។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានជាសារវន្តគឺផ្អែកលើ លក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ ចំណាត់ថ្នាក់ហានិភ័យឥណទានរបស់អ្នកខ្ចី ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី និងការបំពេញកាតព្វកិច្ចឥណទាន ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង 15 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាម ECL 12 ខែ ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីបានហួសកាលកំណត់សងស្មើ ឬលើសពី 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាងឬស្មើ 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ទៅលើកាតព្វកិច្ចឥណទានចំពោះធនាគារ ។
- វាមានភាពច្បាស់លាស់ដែលថាអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីក្ស័យធនដោយសារអ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទានបាន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពេលគឺជាពេលវេលាដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD ។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាលដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាគម្រោងនៃភាពអាចបង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអតិថិជនប្រមូលគ្រលប់ពីអតិថិជនខកខានសង ។ គំរូ LGD ត្រូវបានពិចារណាលើ រចនាសម្ព័ន្ធអធិការនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទាន ធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1 ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាទុកជាតម្លៃដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3” ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

សំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

សំវិធានធនលើធាតុក្រៅតារាងតុល្យការ ត្រូវបានបង្ហាញជាបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅនៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬ ប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅដំណាក់ ។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងនិងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅ ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅត្រូវអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ ។

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធន ស្របតាម ស.វ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសាកលវិទ្យាល័យ លេខ ធ7-018-001 ស.វ.ច.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.វ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.វ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកម្រិតចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកខិនភាពនៃតម្លៃ ប្រសិនបើមាន ។

ដ. ទ្រព្យ និងបរិក្ខារ

(១). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើខិនភាពនៃតម្លៃ បង្គរ ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកជាសាវត្ថុណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(វ). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូល ផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត ។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូក បញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេល អនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន ។ តម្លៃយោង នៃ ធាតុដែលបានជំនួសនោះ ត្រូវរាយបញ្ជីទទួលស្គាល់ជាចំណេញ ឬខាត ។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើត ឡើង ។

(ឃ). រំលស់

ការចំណាយក្នុងការជំនួសផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានរួមបញ្ចូលទៅក្នុង តម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើង សម្រាប់ធនាគារ លើសពីស្តង់ដារដើមនៃទ្រព្យសកម្មដែលមានស្រាប់ ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្ម នីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្ម ដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

ទ្រព្យសកម្មភតិសន្យា ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើក លែងតែមានហេតុផលច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល ។ ដីទំនេរមិនត្រូវបានរំលស់នោះទេ ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬ ទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់ បាន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(៣). រំលស់ (ត)

រំលស់នៃទ្រព្យ និងបរិក្ខារត្រូវបានរាប់បញ្ចូលទៅក្នុងរបាយការណ៍ចំណេញ ឬខាតតាមវិធីសាស្ត្រ និងអត្រា ដូចខាងក្រោម៖

	វិធីសាស្ត្ររំលស់	អត្រា
ការកែលម្អអគារជួល	រំលស់ថេរ	5%
កុំព្យូទ័រ និងបរិក្ខារការិយាល័យ	រំលស់ថយ	25%
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	រំលស់ថយ	25%-50%
យានយន្ត	រំលស់ថយ	25%

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃ របាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

២. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានផ្ទៃដីអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងផ្ទៃដីពាក់ព័ន្ធផ្សេងទៀត ត្រូវបាន កត់ត្រាតាមផ្ទៃដីដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ អាជ្ញាប័ណ្ណ កុំ ព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានផ្ទៃដីដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធី ជាក់ លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថយចុះដាច់ដាច់ ក្នុងអត្រា 50% ក្នុងមួយឆ្នាំ ។

ផ្ទៃដីពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមានទម្រង់ជាភតិសន្យាដែរ ឬទេ ។ កិច្ច សន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយ ក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ធនាគារធ្វើការវាយតម្លៃថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសាវត្ថុរបស់ទ្រព្យសកម្មនោះ ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសាវត្ថុក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ ។
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសាវត្ថុ ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម ។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្មនោះនឹងត្រូវបានប្រើប្រាស់ ។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី1 ខែ មករា ឆ្នាំ 2018 មកប៉ុណ្ណោះ ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈពិតប្រាកដដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងសាខាការិយាល័យ 10 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមានៃប្រើប្រាស់ប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត ។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់ ។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់ ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់ ។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន ។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន ។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង ។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសាធារណៈ សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាបញ្ចុះបញ្ចាំងដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថា នឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយ ពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL) ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅ ពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរ ទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

‘រំលស់ថ្លៃដើម’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់ បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និង ចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបាន រំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ (សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃមុនថ្ងៃទី 1 ខែ មករា ឆ្នាំ 2018) ។

‘តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ’ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្ម ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 9 និងដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 15 ។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់ ។

ធី. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាបសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រាបញ្ជ្រាបសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ ។

ន. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (ស.គ.អ.ក) 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធនឹង “ការចំណាយផ្សេងទៀត” ។

០. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

៣. ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់អត្ថប្រយោជន៍ពន្ធទាំងនោះបាន ។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជីសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធានាគាត់រំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌដាក់លាក់ណាមួយ ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពវាចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបាន បង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែ គ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិន កើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាដែលអាចកើតមាន ឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការវាចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក

ការអនុវត្តក្របខណ្ឌស្តង់ដារ ស.រ.ទ.ហ.អ.ក

ធនាគារបានអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) ដែលចេញ ដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ។ របាយការណ៍ហិរញ្ញវត្ថុ នេះ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងស្របតាម ស.រ.ហ.អ.ក រួមទាំងការអនុវត្ត ស.រ.ហ.អ.ក 1 ការ អនុវត្តជាលើកដំបូងនៃ ស.រ.ទ.ហ.អ.ក ។

ហេតុដូច្នេះ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ហ.អ.ក ដែលមានប្រសិទ្ធភាព អនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅ ឬនៅក្រោយថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 រួមជាមួយនឹងព័ត៌មានប្រៀប ធៀប នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដូចដែលបាន រៀបរាប់នៅក្នុងគោលនយោបាយគណនេយ្យសំខាន់ៗ នៅក្នុងកំណត់សម្គាល់ 34 ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សាខាធនាគារត្រូវបាន រៀបចំឡើងដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក ។ និយ័តភាពសំខាន់ៗ ដែលបានធ្វើឡើងដោយសាខាធនាគារក្នុងការកត់ត្រាឡើងវិញនូវរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរបស់ខ្លួន នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយពីមុន សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដែលរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើង ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជាហៅកាត់ថា (“ស្តង់ដារពីមុន”) ត្រូវបានបង្ហាញដូចខាងក្រោម ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន

ស.រ.ហ.អ.ក 1 អនុញ្ញាតឱ្យអ្នកអនុវត្តជាលើកដំបូង នូវការលើកលែងមួយចំនួនពីការអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិកម្ម នូវតម្រូវការ ស.រ.ហ.អ.ក ។ ធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម៖

កម្លែងសមស្រប ឬការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - ទ្រព្យ និងបរិក្ខារ

ធនាគារបានជ្រើសរើសដើម្បីវាស់វែងធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ដោយប្រើប្រាស់ស្តង់ដារពីមុនដែលអាចប្រៀបធៀបបានទៅនឹងតម្លៃដើមដករំលស់ ស្របតាម ស.រ.ហ.អ.ក នៅការិយបរិច្ឆេទផ្លាស់ប្តូរទៅស.រ.ហ.អ.ក ។

ភក្តិសន្យា

ស.រ.ហ.អ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.រ.ហ.អ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តជាលើកដំបូង ដើម្បីអនុវត្តនិយមន័យភក្តិសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយ ផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ ។

ធនាគារបានអនុវត្តការលើកលែងដូចខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃដែលបានធ្វើឡើងកាលពីឆ្នាំមុនក្រោមស្តង់ដារពីមុន សម្រាប់ការរៀបចំភក្តិសន្យាដែលមានស្រាប់ ។

ជម្រើសនៃការលើកលែងផ្សេងៗទៀត ដែលមាននៅក្នុង ស.រ.ហ.អ.ក 1 ដែលមិនត្រូវបានពិភាក្សានៅទីនេះ គឺមិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារឡើយ ។

ការលើកលែងដែលមិនអាចជ្រើសរើសបាន

ការប៉ាន់ស្មាន

ការប៉ាន់ស្មាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 គឺស្របគ្នានឹងការប៉ាន់ស្មានដែលមានការិយបរិច្ឆេទដូចគ្នាដោយស្របតាមស្តង់ដារពីមុន ។ ការប៉ាន់ស្មានដែលធនាគារបានប្រើដើម្បីបង្ហាញចំនួនទឹកប្រាក់ទាំងនេះដោយអនុលោមទៅតាម ស.រ.ហ.អ.ក គឺផ្តុះបញ្ចាំងពីលក្ខខណ្ឌដែលមាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន (ត)

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

អ្នកអនុវត្តជាលើកដំបូង ត្រូវតែអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ហ.អ.ក សម្រាប់ប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពមួយអាចអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ហ.អ.ក ចាប់ពីការិយបរិច្ឆេទប្រតិបត្តិសកម្ម ដែលអង្គភាពបានជ្រើសរើសប្រសិនបើព័ត៌មានដែលតម្រូវឲ្យធ្វើបែបនេះ គឺទទួលបាននៅពេលចាប់ផ្តើមធ្វើប្រតិបត្តិការគណនេយ្យទាំងនោះ ។

ធនាគារបានអនុវត្តតាមតម្រូវការនៃការឈប់ទទួលស្គាល់របស់ ស.រ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យសម្រាប់ប្រតិបត្តិការដែលកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

ការផ្ទៀងផ្ទាត់រួមមានជួរឈរពីរបស់សម្រាប់ការិយបរិច្ឆេទនីមួយៗ ក៏ដូចជាលទ្ធផលនៃស្តង់ដារពីមុន និង ស.រ.ហ.អ.ក ។ ជួរឈរនៃ " ការធ្វើចំណាត់ថ្នាក់ឡើងវិញ" រួមមានការធ្វើចំណាត់ថ្នាក់ឡើងវិញ និងការវិភាគចំនួនទឹកប្រាក់ឡើងវិញ តាមស្តង់ដារពីមុន និង ស.រ.ហ.អ.ក សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ជួរឈរនៃ "ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក" បានបង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការទទួលស្គាល់ និងការវាស់វែងដែលតម្រូវដោយការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក ។ ជួរឈរនៃ "ផលប៉ះពាល់ពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក" ត្រូវបានវិភាគបន្ថែមទៀតលើប្រភេទនៃនិយ័តភាព ។

ធនាគារ ស៊ីនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

35. ការពន្យល់អំពីការផ្លាស់ប្តូរនៃ ស.ទ.ហ.អ.ក (ត)

35.1 ការផ្ទៀងផ្ទាត់មូលធន

ការផ្ទៀងផ្ទាត់ ខាងក្រោមនេះ សង្ខេបពីផលប៉ះពាល់នៃការអនុវត្តដំបូង ស.ទ.ហ.អ.ក ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ និងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលសម្ព័ន្ធផ្សេងៗទៀត របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ។

កំណត់ សម្គាល់	៣១ ខែ ធ្នូ ឆ្នាំ ២០១៧				៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
	ផលប៉ះពាល់នៃអន្តរកាលលើ				ផលប៉ះពាល់នៃអន្តរកាលលើ			
	ស.ទ.ហ.អ.ក		កាតាត់ថ្នាក់ឡើងវិញ		ស.ទ.ហ.អ.ក		កាតាត់ថ្នាក់ឡើងវិញ	
	សង្កេតជាតិមុន ដុល្លារអាមេរិក	កាតាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាតាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ស.ទ.ហ.អ.ក ដុល្លារអាមេរិក	សង្កេតជាតិមុន ដុល្លារអាមេរិក	កាតាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាតាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ស.ទ.ហ.អ.ក ដុល្លារអាមេរិក
ទ្រព្យសកម្ម								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	25,762,443	-	-	25,762,443	15,561	-	22,033	15,591,560
ប្រាក់បញ្ញើជាមួយធនាគារនានា	5,000,000	-	-	5,000,000	-	-	-	-
ប្រាក់តម្កល់តាមច្បាប់	20,805,379	-	-	20,805,379	26,180,967	-	-	26,180,967
ឥណទាន និងបុរេប្រទានផ្តល់								
ទៅអតិថិជន - សុទ្ធ	134,792,301	485,682	2,785,500	138,063,483	205,420,942	715,016	1,734,991	207,870,949
ទ្រព្យសកម្មផ្សេងៗ	843,246	(490,284)	-	352,962	1,404,470	(723,414)	-	681,056
ទ្រព្យ និងបរិក្ខារ	1,479,063	-	-	1,479,063	2,059,046	-	-	2,059,046
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	-	2,738,983	2,738,983	-	-	2,901,337	2,901,337
ទ្រព្យសកម្មអរូបី	137,247	-	-	137,247	205,457	-	-	205,457
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)	188,819,679	(4,602)	5,524,483	194,339,560	250,840,409	(8,398)	4,658,361	255,490,372
ទ្រព្យសកម្មសរុប (ពាន់រៀល-កំណត់ សម្គាល់ ១)	762,265,043	(18,578)	22,302,338	784,548,803	1,007,876,764	(33,744)	18,717,294	1,026,560,314

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

35. ការពន្យល់អំពីការផ្លាស់ប្តូរនៃស.រ.ទ.ហ.ក (ត)

35.1 ការផ្ទៀងផ្ទាត់មូលធន (ត)

កំណត់ សម្គាល់	៣១ ខែ ធ្នូ ឆ្នាំ ២០១៧				៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
	ផលប៉ះពាល់នៃអន្តរកាលលើ				ផលប៉ះពាល់នៃអន្តរកាលលើ			
	ស.រ.ទ.ហ.ក	កាតាត់ថ្នាក់ ឡើងវិញ	កាតាត់ថ្នាក់ ឡើងវិញ	ស.រ.ទ.ហ.ក	ស.រ.ទ.ហ.ក	កាតាត់ថ្នាក់ ឡើងវិញ	កាតាត់ថ្នាក់ ឡើងវិញ	ស.រ.ទ.ហ.ក
	ស្តង់ដារពីមុន ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុល និងមូលធន								
ប្រាក់បញ្ញើរបស់អតិថិជន	ក(៧)	44,163,817	153,770	-	44,317,587	176,409	-	51,983,597
ប្រាក់បញ្ញើរបស់ធនាគារនានា	ក(៧)	21,304,691	264,807	-	21,569,498	409,562	-	31,021,479
កម្ចីរយៈពេលខ្លី		54,000,000	-	-	54,000,000	-	-	64,000,000
បំណុលកកស្ទះ	ខ	-	-	2,809,766	2,809,766	-	3,093,164	3,093,164
បំណុលកកស្ទះផ្សេងៗ	ក(៧)	801,761	(423,179)	-	378,582	(594,369)	-	584,858
សំវិធានធនលើអត្ថប្រយោជន៍ របស់និយោជិត		-	-	-	-	-	-	125,214
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ		1,036,183	-	-	1,036,183	-	-	1,550,992
បំណុលសរុប		121,306,452	(4,602)	2,809,766	124,111,616	(8,396)	3,093,164	152,359,304

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

35. ការពន្យល់អំពីការផ្លាស់ប្តូរនៃស.ន.ហ.ក (ត)

35.1 ការផ្ទៀងផ្ទាត់មូលធន (ត)

កំណត់ សម្គាល់	៣១ ខែ ធ្នូ ឆ្នាំ ២០១៧				៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
	ផលប៉ះពាល់នៃអន្តរកាលលើ				ផលប៉ះពាល់នៃអន្តរកាលលើ			
	ស.ន.ហ.ក	កាចាត់ថ្នាក់ ឡើងវិញ	កាវាស់វែង ឡើងវិញ	ស.ន.ហ.ក	ស.ន.ហ.ក	កាចាត់ថ្នាក់ ឡើងវិញ	កាវាស់វែង ឡើងវិញ	ស.ន.ហ.ក
មូលធន	ស្តង់ដារពីមុន ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដើមទុន	47,500,000	-	-	47,500,000	75,000,000	-	-	75,000,000
ទុនបម្រុង	5,621,275	-	-	5,621,275	5,621,275	-	-	5,621,275
ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	3,576,966	3,576,966	-	-	3,469,636	3,469,636
ប្រាក់ចំណេញក្រុមហ៊ុន	14,391,952	-	(862,249)	13,529,703	20,944,596	-	(1,904,439)	19,040,157
មូលធនសរុប	67,513,227	-	2,714,717	70,227,944	101,565,871	-	1,565,197	103,131,068
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)	188,819,679	(4,602)	5,524,483	194,339,560	250,840,409	(8,396)	4,658,361	255,490,372
ទ្រព្យសកម្មសរុប (ពាន់រៀល-កំណត់ សម្គាល់ ១)	762,265,043	(18,578)	22,302,338	784,548,803	1,007,876,764	(33,744)	18,717,294	1,026,560,314

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.វ.ឧ.ហ.អ.ក (ត)

35.2 ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត

ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់ សម្គាល់	ស្តង់ដារពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ឧ.ហ.អ.ក		ស.វ.ឧ.ហ.អ.ក ដុល្លារអាមេរិក
			ការចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	ក(III)	13,845,484	-	-	13,845,484
ចំណាយលើការប្រាក់	ខ	(2,307,541)	-	(211,896)	(2,519,437)
ចំណូលពីការប្រាក់សុទ្ធ		11,537,943	-	(211,896)	11,326,047
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	ក(III)	1,892,058	-	(811,915)	1,080,143
ចំណូលប្រតិបត្តិការផ្សេងៗ		3,922	-	-	3,922
ចំណូលប្រតិបត្តិការសរុប		13,433,923	-	(1,023,811)	12,410,112
ចំណាយលើបុគ្គលិក		(2,518,594)	-	-	(2,518,594)
ចំណាយប្រតិបត្តិការផ្សេងៗ	ខ	(2,917,751)	-	90,852	(2,826,899)
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ		245,377	-	(216,561)	28,816
ចំណាយប្រតិបត្តិការសរុប		(5,190,968)	-	(125,709)	(5,316,677)
ប្រាក់ចំណេញមុនដកពន្ធ		8,242,955		(1,149,520)	7,093,435
ចំណាយពន្ធលើប្រាក់ចំណេញ		(1,690,311)	-	-	(1,690,311)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ		6,552,644	-	(1,149,520)	5,403,124
លទ្ធផលលម្អិតផ្សេងៗ		6,552,644	-	(1,149,520)	5,403,124
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		6,552,644	-	(1,149,520)	5,403,124

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក (ត)

របាយការណ៍នៃការធ្វើចំណាត់ថ្នាក់តារាងឡើងវិញ និងការកែសម្រួលគន្លឹះដែលជាលទ្ធផលនៃការផ្លាស់ប្តូរពីស្តង់ដារពីមុនទៅជាស.វ.ហ.អ.ក ។

របាយការណ៍នៃប្រាក់ចំណេញ ឬខាត និងការធ្វើចំណាត់ថ្នាក់ចំណូលផ្សេងៗទៀតនិងការកែសម្រួលសំខាន់ៗដែលជាលទ្ធផលនៃការផ្លាស់ប្តូរ ពីស្តង់ដារពីមុនទៅជាស.វ.ហ.អ.ក ។

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ស.វ.ហ.អ.ក 9 ឧបករណ៍ហិរញ្ញវត្ថុ បង្ហាញនូវតម្រូវការសម្រាប់ការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ ។ វាក៏ណែនាំផងដែរនូវគំរូថ្មី “ការរំពឹងទុកឥណទានខាតបង់” (ECL) និងគំរូគណនេយ្យការពារហានិភ័យទូទៅថ្មី ។ ធនាគារបានអនុវត្ត ស.វ.ហ.អ.ក 9 ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុវត្ត ស.វ.ហ.អ.ក 9 ត្រូវបានអនុវត្តជាទូទៅដោយធនាគារនាពេលក្រោយ លើកលែងតែចំណុចដែលបានពិពណ៌នាខាងក្រោម។

- ការវាយតម្លៃខាងក្រោម ត្រូវបានធ្វើឡើងដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈដែលមានស្រាប់នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។
 - ការកំណត់ចំពោះគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់
 - ការកំណត់ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្កើតឲ្យមានលំហូរទឹកប្រាក់ដែលជាការទូទាត់សងប្រាក់ដើម និងការប្រាក់ ទៅលើចំនួនទឹកប្រាក់ដែលនៅសល់
 - ការកំណត់នូវការវិនិយោគមូលធន ដែលមិនសម្រាប់យកមកធ្វើការដូចជា FVOCI និង
- ប្រសិនបើការវិនិយោគបំណុលមានហានិភ័យឥណទានទាបនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ធនាគារបានសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មមិនមានការកើនឡើងជាសារវន្តទេ ចាប់តាំងពីការទទួលស្គាល់ដំបូង ។

ផលប៉ះពាល់ដែលកើតឡើងពីការអនុវត្ត ស.វ.ហ.អ.ក 9 រួមទាំងផលប៉ះពាល់លើពន្ធ ត្រូវបានពិពណ៌នាដូចខាងក្រោម ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ក្រោម ស.វ.ហ.អ.ក 9 ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមប្រភេទដូចខាងក្រោម៖ វាស់វែងតាមរំលស់ផ្ទៃដើម FVOCI - ឧបករណ៍បំណុល FVOCI - ឧបករណ៍មូលធន ឬ FVTPL ។ ការចាត់ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម ស.វ.ហ.អ.ក 9 ដែលជាទូទៅគឺផ្អែកលើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រង និងលក្ខណៈនៃលំហូរទឹកប្រាក់តាមកិច្ចសន្យា ។

សម្រាប់ការពន្យល់អំពីវិធីដែលធនាគារធ្វើការចាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណេញនិងខាតដែលពាក់ព័ន្ធក្រោម ស.វ.ហ.អ.ក 9 សូមមើលកំណត់សម្គាល់ 33គ(៣) ។

តារាងខាងក្រោម និងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយខាងក្រោមពន្យល់ពីប្រភេទនៃការវាស់វែងដំបូងនៅក្រោមស្តង់ដារពិមុន និងប្រភេទនៃការវាស់វែងថ្មីក្រោម ស.វ.ហ.អ.ក 9 សម្រាប់ថ្នាក់នីមួយៗនៃ ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

35. ការពន្យល់នៃព័ត៌មានផ្លាស់ប្តូរនៃ ៩៩.៩៩.២១.៩៩.៩៩.៩៩ (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

	ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	
	តម្លៃយោងដើមនៅ ក្រោម ស្តង់ដារព័ត៌មាន ដុល្លារអាមេរិក	តម្លៃយោងដើមនៅ ក្រោម ស.រ.ទ.ហ.អ.ក ៩ ដុល្លារអាមេរិក	តម្លៃយោងដើមនៅ ក្រោម ស.រ.ទ.ហ.អ.ក ៩ ដុល្លារអាមេរិក	តម្លៃយោងដើមនៅ ក្រោម ស.រ.ទ.ហ.អ.ក ៩ ដុល្លារអាមេរិក
ចំណាត់ថ្នាក់ថ្មី នៅក្រោម ស.រ.ទ.ហ.អ.ក ៩				
កំណត់ ចំណាត់ថ្នាក់ដើម សម្គាល់ នៅក្រោមស្តង់ដារព័ត៌មាន				
សម្គាល់				
តម្លៃដើម	25,762,443	25,762,443	15,569,527	15,591,560
តម្លៃដើម	5,000,000	5,000,000	-	-
តម្លៃយោង	134,792,301	138,063,483	205,420,941	207,870,949
តម្លៃដើម	843,246	352,962	1,404,470	681,056
តម្លៃដើម	166,397,990	169,178,888	222,394,938	224,143,565
តម្លៃដើម	671,748,686	682,975,171	893,582,861	900,608,844

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយវិធីទី១ដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

35. ការពន្យល់អំពីការផ្លាស់ប្តូរនៃ ស.វ.ទ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

	1 ខែ មករា ឆ្នាំ 2018			31 ខែ ធ្នូ ឆ្នាំ 2018		
	ចំណាត់ថ្នាក់ថ្មីនៅ	តម្លៃយោងដើមនៅ	តម្លៃយោងថ្មីនៅ	Original carrying	តម្លៃយោងថ្មីស្ថិត	
កំណត់	ក្រោម ស.វ.ទ.ហ.អ.ក 9	ក្រោមស្តង់ដារព័រមុន	ក្រោម ស.វ.ទ.ហ.អ.ក 9	amount under	ក្រោម under	
សម្គាល់	ក្រោមស្តង់ដារព័រមុន	ដុល្លារអាមេរិក	ដុល្លារអាមេរិក	Cambodia GAAP	ស.វ.ទ.ហ.អ.ក 9	
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	
Financial liabilities						
ប្រាក់បញ្ញើរបស់អតិថិជន	ថ្លៃដើម	រំលស់ថ្លៃដើម	44,163,817	44,317,587	51,807,188	51,983,597
ប្រាក់បញ្ញើរបស់ធនាគារនានា	ថ្លៃដើម	រំលស់ថ្លៃដើម	21,304,691	21,569,498	30,611,917	31,021,479
បំណុលផ្សេងៗ	ថ្លៃដើម	រំលស់ថ្លៃដើម	801,761	378,582	1,179,226	584,858
បំណុលហិរញ្ញវត្ថុសរុប			66,270,269	66,265,667	83,598,331	83,589,934
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល-កំណត់សម្គាល់ ៥)			267,533,076	267,514,498	335,898,094	335,864,355

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

- (ក) ដើម្បីសម្របទៅតាមការបង្ហាញក្នុងការិយបរិច្ឆេទបច្ចុប្បន្ន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជាសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់តម្កល់តាមច្បាប់ ហើយដែលពីមុនត្រូវបានធ្វើការវាស់វែងតាមថ្លៃដើម ហើយឥឡូវតាមរំលស់ថ្លៃដើម ។
- (ខ) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួល នៅក្រោមស្តង់ដារពីមុន ហើយត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម ។ សម្រាប់និយ័តកម្មសូមមើលកំណត់សម្គាល់ក្នុងក(២) និង ក(៣) ខាងក្រោម ។
- (គ) នៅក្រោមស្តង់ដារពីមុន បំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមថ្លៃដើម ឥឡូវត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើមជំនួសវិញ ។ សូមមើលនិយ័តកម្មក្នុង ក(៣) ខាងក្រោម ។

២. ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ជំនួសឱ្យគំរូស្តង់ដារពីមុន “ការខាតបង់ដែលបានកើតឡើង” ជាមួយនឹងគំរូ “ការរំពឹងទុកឥណទានខាតបង់” (ECL) ។ គំរូនៃឱនភាពនៃតម្លៃថ្មី អនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម (ទ្រព្យសកម្មកិច្ចសន្យា) ការវិនិយោគបំណុលនៅ FVOCI និងកិច្ចសន្យាធានាលើក្រុមហិរញ្ញវត្ថុ ប៉ុន្តែមិនត្រូវបានសម្រាប់ធ្វើការវិនិយោគមូលធនទេ ។ ការប្រើប្រាស់គំរូនៃឱនភាពនៃតម្លៃថ្មីក្រោម ស.រ.ហ.អ.ក 1 មិនមានផលប៉ះពាល់ដល់តម្លៃយោងនៃកិច្ចសន្យាធានាលើក្រុមហិរញ្ញវត្ថុនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 នោះទេ ព្រោះថាចំនួនទឹកប្រាក់ដំបូងដែលបានទទួលស្គាល់ ដកនឹងចំនួនបង្គរនៃចំណូលដែលបានទទួលស្គាល់ស្របតាម ស.រ.ហ.អ.ក 15 គឺខ្ពស់ជាងចំនួនដែលបានប៉ាន់ស្មាននៃការរំពឹងទុកឥណទានខាតបង់ (ECL) ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ការអនុវត្តន៍តម្រូវការឱនភាពនៃតម្លៃតាម ស.រ.ហ.អ.ក 9 នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 បង្កើតឱ្យមាន សំវិធានធនសម្រាប់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
សំវិធានធនខាតបង់ក្រោមស្តង់ដារពីមុន	3,648,105	3,511,959
ការថយចុះសំវិធានធនបានទទួលស្គាល់៖		
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	(22,033)
ឥណទាន និងបុរេប្រទាន	(3,576,965)	(3,447,602)
សំវិធានធនខាតបង់ក្រោម ស.រ.ហ.អ.ក 9	71,140	42,324
សំវិធានធនខាតបង់ក្រោម ស.រ.ហ.អ.ក 9- (ពាន់រៀល -កំណត់សម្គាល់ 5)	287,192	170,058

សំវិធានធនលើការខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានកាត់កងពី តម្លៃយោងដុលនៃទ្រព្យសកម្មនោះ ។

ព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែលធនាគារប្រើសម្រាប់វាស់វែង ឱនភាពនៃតម្លៃលើសំវិធានធន ត្រូវបាន ពិពណ៌នានៅក្នុងកំណត់សម្គាល់ 32 (ខ) និង34(គ)(៣) ។

ដើម្បីអនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ធនាគារបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិមានចំនួន 3,576,966 ដុល្លារអាមេរិក និង 107,330 ដុល្លារអាមេរិកនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។ សូមមើលកំណត់សម្គាល់ 34(ច) ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរនៃ ស.វ.ឧ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការប្រាក់

នៅក្រោមស្តង់ដារព័ត៌មាន កម្រៃដែលជាផ្នែកមួយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនត្រូវបានបញ្ចូលជាអត្រាការប្រាក់ប្រសិទ្ធភាពនោះទេ ហើយត្រូវបានទទួលស្គាល់នៅពេលប្រតិបត្តិការកើតឡើង ។ លើសពីនេះទៅទៀត ការទទួលស្គាល់ចំណូលការប្រាក់ ត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការ ។

នៅក្រោម ស.វ.ឧ.ហ.អ.ក ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។ ការទទួលស្គាល់ចំណូលការប្រាក់ មិនត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការនោះទេ ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ដុល្លារអាមេរិក

ដុល្លារអាមេរិក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ការថយចុះនៃឥណទាន និងបុរេប្រទាន	(791,466)	(1,603,380)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(791,466)	(1,603,380)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល - កំណត់សម្គាល់ 5)	(3,195,148)	(6,442,382)

របាយការណ៍ចំណេញ ឬ ខាត

ការថយចុះនៃចំណូលពីកម្រៃ និងជើងសារ	(811,915)
និយ័តភាពលើប្រាក់ចំណេញមុនដកពន្ធ	(811,915)
និយ័តភាពលើប្រាក់ចំណេញមុនដកពន្ធ (ពាន់រៀល - កំណត់សម្គាល់ 5)	(3,284,194)

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ផលប៉ះពាល់អន្តរកាលលើមូលធន

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក 9 ប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

	ផលប៉ះពាល់នៃការអនុវត្ត ស.វ.ហ.អ.ក 9 ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាគ្រោមស្តង់ដារពីមុន (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017)	14,391,952	58,100,310
ការវាស់វែងឡើងវិញតាមរំលស់ថ្លៃដើមគ្រោម ស.វ.ហ.អ.ក 9	(791,466)	(3,195,148)
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់គ្រោម ស.វ.ហ.អ.ក 9	3,576,966	14,440,210
សមតុល្យដើមគ្រាគ្រោម ស.វ.ហ.អ.ក 9 (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)	<u>17,177,452</u>	<u>69,345,372</u>

ខ. ភតិសន្យា

កាលពីមុន ធនាគារបានចាត់ថ្នាក់ភតិសន្យាជាកិច្ចសន្យាជួលប្រតិបត្តិការ ឬ ហិរញ្ញវត្ថុ ដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនថាភតិសន្យាជួលនោះ បានផ្ទេរហានិភ័យនិងផលប្រយោជន៍ជាសារវន្តនូវភាពជាម្ចាស់នៃទ្រព្យដល់ធនាគារ ។ គ្រោម ស.វ.ហ.អ.ក 16 ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ចំពោះកិច្ចសន្យាជួលការិយាល័យសាខា និងការិយាល័យ ឧទាហរណ៍ កិច្ចសន្យាជួលទាំងនេះមានលើតារាងតុល្យការ ។

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ប.អ.ក (ត)

ខ. ភតិសន្យា (ត)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	2,738,983	2,901,337
បំណុលភតិសន្យា	(2,809,766)	(3,093,164)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(70,783)	(191,827)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក		
(ពាន់រៀល - កំណត់សម្គាល់ 5)	(285,751)	(770,761)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

របាយការណ៍ចំណេញ ឬខាត	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	340,513
ចំណាយការប្រាក់លើបំណុលភតិសន្យា	211,898
ការចំណាយលើការជួល	(431,367)
និយ័តភាពមុនប្រាក់ចំណេញមុនដកពន្ធ	121,044
និយ័តភាពប្រាក់ចំណេញមុនដកពន្ធ	
(ពាន់រៀល - កំណត់សម្គាល់ 5)	489,622

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

និយ័តភាពជាសារវន្តចំពោះរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ឆ្នាំ 2018

របាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញក្រោម ស.វ.ទ.ហ.អ.ក គឺស្រដៀងទៅនឹងរបាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញជាសារវន្តនៅក្រោមស្តង់ដារពីមុន ។

36. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍

ការបាត់បង់ឥណទានរំពឹងទុកនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2019 ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ ។ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ មានការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានរីករាលដាលពាសពេញប្រទេសចិនដីគោក និងបណ្តាប្រទេសជុំវិញ ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និងសូចនាករសំខាន់ផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុកនៃស.វ.ហ.អ.ក 9 ក្នុងឆ្នាំ 2020 ។



បណ្ណាញអន្តរជាតិ

បណ្តាញអន្តរជាតិ (គិតត្រឹមខែធ្នូ ឆ្នាំ២០១៩)

ចំនួន ២០ប្រទេស, ១៦០បណ្តាញ
១៤សាខា, ១១បុត្រសម្ព័ន្ធ (៨បុត្រសម្ព័ន្ធ ទាំងអស់មានចំនួន ១៤២សាខា), ១ការិយាល័យតំណាង



Korea [876]
Asia Cambodia [9], China [18], Hong Kong [2], India [6], Indonesia [51], Japan [10], Kazakhstan [1], Myanmar [1], Philippines[1], Singapore [1]Uzbekistan [1], Vietnam [36]
Americas Canada [4], USA [15], Mexico [4] Europe Germany [1], Poland [1], UK [1] Middle East UAE [1] Oceania Australia [1]

ASIA

SHINHAN BANK (CAMBODIA) PLC.

No. 79 Kampuchea Krom, Sangkat Monorom.
Khan 7 Makara, Phnom Penh, Cambodia
Tel. 855-23 971 100
SWIFT: SHBK KHPP

SHINHAN BANK MAIN BRANCH

No. 79 Kampuchea Krom, Sangkat Monorom.
Khan 7 Makara, Phnom Penh, Cambodia
Tel. 855-23 971 100
SWIFT: SHBK KHPP

OLYMPIC BRANCH

No.11 St. 163, Sangkat Veal Vong, Khan 7
Makara, Phnom Penh, Cambodia
Tel. 855-23-988-381
Fax. 855-23-988-382
SWIFT: SHBK KHPP

TEUK THLAR BRANCH

No.A99 & A101, Russian Federation Blvd.,
Sangkat Teuk Thlar, Khan Sen Sok,
Phnom Penh, Cambodia
Tel: 855-23-988-363
SWIFT: SHBK KHPP

DOUN PENH BRANCH

No.1 Eo, Street Preah Sisowath, Sangkat Srah
Chork, Khan Doun Penh, Phnom Penh,
Cambodia
Tel. 855-23-988-390
SWIFT: SHBK KHPP

STUENG MEAN CHEY BRANCH

No.660 Preah Monireth Blvd, Damnak Thom
Village, Sangkat Stueng Mean Chey, Phnom
Penh, Cambodia
Tel: 855-23-957-680
SWIFT: SHBK KHPP

NORODOM BRANCH

No.277 Norodom Blvd, Sangkat Tonle Bassac,
Khan Chamkarmorn ,
Phnom Penh, Cambodia
Tel. 855-23-988-310
SWIFT: SHBK KHPP

CHBAR AMPOV BRANCH [Feb, 2020]

#44, National Road 1, Tangov, Niroth,
Chbar Ampov, Phnom Penh
Cambodia
Tel: 023-900-820
SWIFT: SHBK KHPP

SEN SOK BRANCH [Feb, 2020]

#127, St 1003, Bayab, Phnom Penh Thmey,
Sen Sok, Phnom Penh
Cambodia
Tel: 023-900-850
SWIFT: SHBK KHPP

TUOL KOUK BRANCH [Feb, 2020]

#57, St.289, Boeung Kak II,
Tuol Kouk, Phnom Penh
Cambodia
Tel: 023-900-830
SWIFT: SHBK KHPP

SHINHAN BANK CHINA LTD.

12th Fl. Zhongyu Plaza No.6, Workers'
Stadium Road N.,Chaoyang District, Beijing
100027, China
Tel. 86-10-8529-0088
Fax. 86-10-8529-0188
SWIFT: SHBK CNBJ

BEIJING BRANCH

1st Floor Zhongyu Plaza No.6, Workers'
Stadium Road N.,Chaoyang District, Beijing
100027, China
Tel. 86-10-8523-5555
Fax. 86-10-8523-5696
SWIFT: SHBK CNBJBJG

BEIJING SHUNYI SUB-BRANCH

1st Floor Shunxin International Business
Center No. 3, Zhanqian West Road, Shunyi
District, Beijing 101300, China
Tel. 86-10-6040-6008
Fax. 86-10-6040-6123
SWIFT: SHBK CNBJBJG

BEIJING WANGJING SUB-BRANCH

No 103 1st Floor Wangjingxiyuan Bldg., 429
Chaoyang District, Beijing, China
Tel. 86-10-6472-9866
Fax. 86-10-6475-6758
SWIFT: SHBKCNBJBJG

SHANGHAI BRANCH

1st Floor, Huaneng Unite Mansion, 958 Lujiazui
Ring Road, Pudong New Area, Shanghai, China
Tel. 86-21-6886-5566
Fax. 86-21-6886-5840
SWIFT: SHBKCNBJSHA

SHANGHAI PUXI SUB-BRANCH

1st Floor, Hyunyon International Building,
block 5, 1100 Wuzhong Road, Min Hang
District, Shanghai, China
Tel. 86-21-6465-2300
Fax. 86-21-6465-2313/2314
SWIFT: SHBKCNBJSHA

SHANGHAI HONGQIAO SUB-BRANCH

East Century Building, 1111 Gubei Road,
Changning Area, Shanghai, China
Tel. 86-21-6241-0066
Fax. 86-21-6273-2178
SWIFT: SHBKCNBJSHA

SHANGHAI HONGQUAN LU SUB-BRANCH

1F, West side-A, Jingting Building, 1000
Hongquan Road, Minhang District, Shanghai,
China (Postal Code 201103)
Tel. 86-21-6115-7799
Fax. 86-21-6091-2500
SWIFT: SHBKCNBJSHA

SHENYANG BRANCH

1st Fl. 193 YangGuang Caixian Building, No.193
ZhongShan Road, Heping District, Shenyang,
110000 P.R. China
Tel. 86-24-3161-6000
Fax. 86-24-3139-5199

CHONGQING BRANCH

Unit B, 1st Floor, #3 Financial Street, Jiangbei
District, Chongqing, China
Tel. 86-23-6110-8883
Fax. 86-23-6110-8886

YANCHENG BRANCH

Unit 103, 1st Floor, #5 Xiwang South Street,
Economy Technology Development District,
Yancheng, China
Tel. 86-515-6801-8888
Fax. 86-515-6908-1787

TIANJIN BRANCH

Room 108/911, Tianjin International Building,
75 Nanjing Road, Tianjin, 300050 P.R. China
Tel. 86-22-2339-4070
Fax. 86-22-2339-4043
SWIFT: SHBKCNBJTJN

TIANJIN BINHAI SUB-BRANCH

1F W3-A, Financial Building, No.51, 3RD Street,
TEDA, Tianjin 300457, China
Tel. 86-22-6628-1234
Fax. 86-22-6628-1235
SWIFT: SHBKCNBJTJN

TIANJIN AOCHENG SUB-BRANCH

No. 1-03 Ao-cheng Commercial Plaza
Binshuixi Street, Nankai District, Tianjin
300381 P.R. CHINA
Tel. 86-22-5885-0088
Fax. 86-22-5885-0090
SWIFT: SHBKCNBJTJN

QINGDAO BRANCH

4th Fl., CITIC WT Securities Co., Ltd, Bldg. No.28
Donghai West Road, Qingdao 266071, CHINA
Tel. 86-532-8502-5500
Fax. 86-532-8502-5566
SWIFT: SHBKCNBJQDO

QINGDAO CHENGYANG SUB-BRANCH

No.151, Zhengyang Road, Chengyang District,
Qingdao, 266109, P.R.China
Tel. 86-532-6696-0505
Fax. 86-532-6696-0215
SWIFT: SHBKCNBJQDO

WUXI BRANCH

2 Floor No.5 Changjiang North Road,
Changjiang Club, Wuxi, Jiangsu 214028, China
Tel. 86-510-8181-3000
Fax. 86-510-8181-3058
SWIFT: SHBKCNBJWXI

CHANGSHA BRANCH

New Times Square No.161, Furong Middle
Road, Kaifu District, Changsha City, Hunan
Province, China
Tel. 86-731-8833-9999
Fax. 86-731-8833-7999
SWIFT: SHBKCNBJCHS

SHENZHEN BRANCH

1st Fl. 131-132 YangGuang Golf Building,
Shennan Street, Futian District, Shenzhen City,
Guangdong Province, 518040 P.R. China
Tel. 86-755-8828-0050
Fax. 86-755-8282-8542
SWIFT: SHBKCNBJXX

HONGKONG BRANCH

Unit 7703, International Commerce Centre,
1 Austin Road West, Kowloon, Hong Kong
Tel. 852-2867-0100
Fax. 852-2877-2460
SWIFT: SHBKHKHX

HONGKONG BRANCH

Unit 7704, International Commerce Centre,
1 Austin Road West, Kowloon, Hong Kong.
Tel: 852-3717-0700
Fax: 852-2810-1928
SWIFT: SHBKHKHX

SHINHAN INDIA BRANCH

5th Floor, Wockhardt Towers, C2, G Block,
Bandra Kurla Complex, Bandra, Mumbai, 400-
051, India
Tel. 91-22-6199-2000
Fax. 91-22-6199-2010
SWIFT: SHBKINBB

MUMBAI BRANCH

5th Floor, Wockhardt Towers, C2, G Block,
Bandra Kurla Complex, Bandra, Mumbai, 400-
051, India
Tel. 91-22-6199-2000
Fax. 91-22-6199-2010
SWIFT: SHBKINBB

NEW DELHI BRANCH

3rd Floor, D-6, Part II South Extension, New
Delhi, India
Tel. 91-11-4500-4800
Fax. 91-11-4500-4855
SWIFT: SHBKINBB

KANCHEEPURAM BRANCH

Survey No:69/4A1 B No.101A, Bangalore
Highway Road, Thandalam Village,
Kancheepuram, Tamilnadu, India 602105
Tel. 91-44-2714-3500
Fax. 91-44-2714-3510
SWIFT: SHBKINBB

PUNE BRANCH

Ground Floor, Red Building. Plot No.2, Galaxy
Society, Boat Club Road, Pune, Maharashtra,
India 411001
Tel. 91-20-3086-4800
Fax. 91-20-3086-4810
SWIFT: SHBKINBB

AHMEDABAD BRANCH

FF2 & FF3, 1st Floor, Shapath V Building, Opp.
Karnavati Club, S.G.Highway, Ahmedabad,
Gujarat, India 380015
Tel. 91-79-7117-0400
Fax. 91-79-7117-0444
SWIFT: SHBKINBB

RANGA REDDY BRANCH

SLN Terminus, 1st Floor, Survey No 133,
Gachibowli, Serilingampally, Mandal, Ranga
Reddy District, Telangana State, India 500032
Tel. 91-40-6635-2000
Fax. 91-40-6635-2020
SWIFT: SHBKINBB

PT BANK SHINHAN INDONESIA

International Financial Center Tower 2, Lt.
30-31, Jl. Jend. Sudirman Kav. 22-23, Jakarta
Selatan 12920
Tel. 62-21-2975-1500
Fax. 61-21-2988-0346
SWIFT: SHBKIDJA

HEAD OFFICE OPERATIONAL

International Financial Center Tower 2, Lt.
Dasar, Jl. Jend. Sudirman Kav. 22-23, Jakarta
Selatan 12920
Tel. 62-21-2975-1500
Fax. 61-21-2251-2479
SWIFT: SHBKIDJA

HAYAM WURUK SUB-BRANCH

Wisma AAL - Jl. Hayam Wuruk No. 19 - 20,
Jakarta Pusat 10210
Tel. 62-21-2311-888
Fax. 62-21-3504-001
SWIFT: SHBKIDJA

MANGGA DUA BRANCH

Komp. Pertokoan Mangga Dua Mall Kav. 39,
Jl. Arteri Mangga Dua Raya, Jakarta Pusat
10730
Tel. 62-21-6122-871
Fax. 62-21-6220-3740
SWIFT: SHBKIDJA

PANGLIMA SUDIRMAN SUB-BRANCH

Intiland Tower Surabaya Lt.1, Suite 11, Jl.
Panglima Sudirman 101-103, Surabaya 60271
Tel. 62-31-5240-3042/ 3342/ 3442
Fax. 62-31-5240-3064
SWIFT: SHBKIDJA

JEMBATAN LIMA SUB-BRANCH

Jl. KH. Moh. Mansyur No. 73A Tambora,
Jakarta Barat 11260
Tel. 62-21-6385-1947/ 49
Fax. 62-21-6314-087
SWIFT: SHBKIDJA

TANGERANG SUB-BRANCH

Jl. Ki Asnawi No. 64A, Pasar Anyar, Tangerang
15000
Tel. 62-21-5576-2305
Fax. 62-21-5583-583
SWIFT: SHBKIDJA

KELAPA GADING SUB-BRANCH

Jl. Boulevard Raya Blok FX 1 No. 13 - 14,
Jakarta Utara 14240
Tel. 62-21-4535-823
Fax. 62-21-4535-824
SWIFT: SHBKIDJA

SEZEN SUB-BRANCH

Komp. Ruko Atrium Blok H-23, Jl. Senen Raya
No. 135, Jakarta Pusat 10410
Tel. 62-21-3521-023
Fax. 62-21-3521-024
SWIFT: SHBKIDJA

TANJUNG PRIOK SUB-BRANCH

Jl. Kramat Jaya No. 31, Jakarta Utara 14270
Tel. 62-21-4303-673
Fax. 62-21-4303-426
SWIFT: SHBKIDJA

KEBON JERUK SUB-BRANCH

Jl. Pesanggrahan Raya No 2D, Kebon Jeruk,
Jakarta Barat 11620
Tel. 62-21-5866-365
Fax. 62-21-5868-981
SWIFT: SHBKIDJA

CIBUBUR SUB-BRANCH

Cibubur Times Square Blok B-1 No. 2, Jl.
Alternative Cibubur Jatikarya, Jatisampurna -
Bekasi 17435
Tel. 62-21-2867-2944/ 2911
Fax. 62-21-2867-2410
SWIFT: SHBKIDJA

GLODOK SUB-BRANCH

Pertokoan Glodok Plaza Blok D No. 5, Jl.
Pinangia Raya, Jakarta 11110
Tel. 62-21-2601-838
Fax. 62-21-2601-839
SWIFT: SHBKIDJA

ROXY MAS SUB-BRANCH

ITC Roxy Mas Blok D2 No. 1, Jl. KH. Hasyim
Ashari, Jakarta Pusat 10150
Tel. 62-21-6385-9343
Fax. 62-21-6385-9344
SWIFT: SHBKIDJA

GADING SERPONG SUB-BRANCH

Jl. Boulevard Raya Blok BA 3 No.56,
Tangerang 15810
Tel. 62-21-5461-322/ 442
Fax. 62-21-5461-595
SWIFT: SHBKIDJA

MELAWAI BRANCH

Jl. Melawai VI No.25, Kebayoran Baru, Jakarta
Selatan 12160
Tel. 62-21-2700-426
Fax. 62-21-2700-425
SWIFT: SHBKIDJA

FATMAWATI SUB-BRANCH

Jl. RS Fatmawati, Komp. ITC Fatmawati Ruko
No. 18, Jakarta Selatan 12150
Tel. 62-21-7279-7330
Fax. 62-21-7279-7418
SWIFT: SHBKIDJA

BIBIS BRANCH

Jl. Bibis No. 21 - 23, Surabaya 60161
Tel. 62-31-3550-894/ 895
Fax. 62-31-9909-2723
SWIFT: SHBKIDJA

MERR SUB-BRANCH

Jl. IR. DR. H. Sukarno, Ruko Icon 21 Blok R/26,
MERR, Surabaya 60117
Tel. 62-31-9900-5050/ 5051
Fax. 62-31-9900-5004
SWIFT: SHBKIDJA

MENGANTI, SURABAYA SUB-BRANCH

Jl. Raya Menganti No. 193, Ruko Taman
Pondok Indah Blok A No. 28, Surabaya 60228
Tel. 62-31-7669-163
Fax. 62-31-7661-995
SWIFT: SHBKIDJA

KEDUNGORO BRANCH

Jl. Kedungoro No. 32, Surabaya 60261
Tel. 62-31-5319-001/ 5458-522
Fax. 62-31-5322-076/ 5320-360
SWIFT: SHBKIDJA

TANAHABANG SUB-BRANCH

Jl. KH. Fachruddin 36 Blok AA-31, Tanah
Abang, Jakarta Pusat 13790
Tel. 62-21-3924-580
Fax. 62-21-3806-413/ 414
SWIFT: SHBKIDJA

PINANGSIA SUB-BRANCH

Ruko Pinangia Blok A-32 Karawaci Office
Park 15811
Tel. 62-21-3049-7210/ 7211/ 7212
Fax. 62-21-3049-7213
SWIFT: SHBKIDJA

KAPAS KRAMPUNG SUB-BRANCH

Jl. Kapas Krampung No. 138 i, Surabaya 60133
Tel. 62-31-5027-255/ 211
Fax. 62-31-5027-231
SWIFT: SHBKIDJA

KAPASAN SUB-BRANCH

Jl. Kapasan No. 51-C, Surabaya 60141
Tel. 62-31-3717-178/3767-845
Fax. 62-31-3716-276
SWIFT: SHBKIDJA

BUKIT DARMO BRANCH

Jl. Bukit Darma Boulevard Blok B2-31 CBD
Office Park 2, Surabaya 60226
Tel. 62-31-9914-2444/ 6142/ 7636
Fax. 62-31-9914-2578
SWIFT: SHBKIDJA

PUCANG ANOM BRANCH

Jl. Pucang Anom 60, Surabaya 60282
Tel. 62-31-5024-390/ 391
Fax. 62-31-5024-393
SWIFT: SHBKIDJA

RUNKUT BRANCH

Komp. Ruko Wadungasri Permai Kav. A-5,
Sidoarjo 61256
Tel. 62-31-8668-948/ 8669-118
Fax. 62-31-8668-942
SWIFT: SHBKIDJA

SEMARANG BRANCH

Komp. Pertokoan Bangkong Plaza Blok C-1,
Jl. MT. Haryono, Semarang 50242
Tel. 62-24-8442-777
Fax. 62-24-8311-677
SWIFT: SHBKIDJA

WARU SUB-BRANCH

Jl. Jendral S. Parman 22-A, Waru, Sidoarjo
61256
Tel. 62-31-8554-507
Fax. 62-31-8538-714
SWIFT: SHBKIDJA

MENGANTI, GRESIK SUB-BRANCH

Jl. Raya Menganti Sidomulyo No. 90 C,
Menganti, Gresik 61174
Tel. 62-31-7911-679/ 345
Fax. 62-31-7911-698
SWIFT: SHBKIDJA

SIDOARJO SUB-BRANCH

Jl. Soenandar Priyosudarmo RK B-22, Sidoarjo
61200
Tel. 62-31-8053-069/ 070
Fax. 62-31-8053-066
SWIFT: SHBKIDJA

KRIAN SUB-BRANCH

Jl. Gubernur Sunandar Priyo Sudarmo 5,
Krian, Sidoarjo 61262
Tel. 62-31-8983-282/ 285
Fax. 62-31-8983-281
SWIFT: SHBKIDJA

MOJOKERTO SUB-BRANCH

Jl. Gajah Mada No. 140 B, Mojokerto 61313
Tel. 62-321-381-915/ 392-429/ 443
Fax. 62-321-392-368
SWIFT: SHBKIDJA

MALANG BRANCH

Jl. KH. Zainul Arifin No. 100, Malang 65118
Tel. 62-341-352-020
Fax. 62-341-362-804
SWIFT: SHBKIDJA

SINGOSARI SUB-BRANCH

Jl. Raya Singosari No. 111, Malang 65153
Tel. 62-341-456-891/ 890
Fax. 62-341-456-892
SWIFT: SHBKIDJA

JOMBANG BRANCH

Komp. Pertokoan Cempaka Mas, Jl. Soekarno
Hatta Blok A6, Jombang 61412
Tel. 62-321-853-448/ 449
Fax. 62-321-850-009
SWIFT: SHBKIDJA

TULUNGAGUNG BRANCH

Jl. Jend. Sudirman No. 118, Tulungagung
66212
Tel. 62-355-336-324/ 325
Fax. 62-355-322-307
SWIFT: SHBKIDJA

JEMBER BRANCH

Jl. Trunojoyo No. 58, Jember 68137
Tel. 62-331-429-590/ 592
Fax. 62-331-482-865
SWIFT: SHBKIDJA

MAKASSAR BRANCH

Jl. Wahidin Sudirohusodo No. 52, Makassar,
Sulawesi Selatan 90174
Tel. 62-411-3624-209/ 3621-048
Fax. 62-411-3624-562
SWIFT: SHBKIDJA

NGANJUK BRANCH

Jl. Ahmad Yani No. 239, Nganjuk 64418
Tel. 62-358-330-300
Fax. 62-358-330-301
SWIFT: SHBKIDJA

MADIUN BRANCH

Jl. Dr. Sutomo No. 79, Madiun 63116
Tel. 62-351-481-668/ 669
Fax. 62-351-481-670
SWIFT: SHBKIDJA

MAGELANG BRANCH

Jl. Ikhlās B 3-4, Magersari, Magelang 56126
Tel. 62-293-314-725/133
Fax. 62-293-314-726
SWIFT: SHBKIDJA

SOLO BRANCH

Jl. Honggowongso No. 12A Kratonan -
Serengan, Solo 57153
Tel. 62-271-630-981/ 982
Fax. 62-271-634-167
SWIFT: SHBKIDJA

KUDUS BRANCH

Ruko Ahmad Yani No. 11, Jl. Ahmad Yani,
Kudus 59317
Tel. 62-291-446-454/ 455
Fax. 62-291-446-457
SWIFT: SHBKIDJA

KOPO SUB-BRANCH

Komp. Ruko Lucky Business Centre A-9,
Taman Kopo Indah, Bandung 40226
Tel. 62-22-5421-955
Fax. 62-22-5417-895
SWIFT: SHBKIDJA

MATARAM BRANCH

Jl. Pejanggam No. 67, Cakranegara, Mataram
83231
Tel. 62-370-631-767/ 634-514
Fax. 62-370-629-992
SWIFT: SHBKIDJA

BALI BRANCH

Jl. Boulevard Sunset Road no.18, Simpang
Dewa Ruci, Kuta, Bali 80361
Tel. 62-361-4754-684/ 927/ 4752-176
SWIFT: SHBKIDJA

YOGYAKARTA BRANCH

Jl. HOS Cokroaminoto No. 104, Yogyakarta
55244
Tel. 62-274-619-808
Fax. 62-274-619-708
SWIFT: SHBKIDJA

PURWOKERTO BRANCH

Jl. Perintis Kemerdekaan Ruko No. 25,
Purwokerto 53141
Tel. 62-281-642-966/ 969
Fax. 62-281-642-965
SWIFT: SHBKIDJA

KARAWANG BRANCH

Jl. Tuparev No. 149, Karawang 41312
Tel. 62-267-410-555/ 666
Fax. 62-267-402-575
SWIFT: SHBKIDJA

BANDUNG BRANCH

Jl. Cihampelas No. 29, Bandung 40116
Tel. 62-22-4209-992
Fax. 62-22-4233-617
SWIFT: SHBKIDJA

SHINHAN BANK JAPAN

The Mita Bellju Building 5F, 108-0014 5-36-7
Shiba, Minato-ku, Tokyo, Japan
Tel. 81-3-6403-0505
Fax. 81-3-6403-0510
SWIFT: SHBKJPJXXX

TOKYO BUSINESS DEPARTMENT

The Mita Bellju Building 4F, 108-0014 5-36-7
Shiba, Minato-ku, Tokyo, Japan
Tel. 81-3-4530-0657
Fax. 81-3-5439-5923
SWIFT: SHBKJPJXXX

TOKYO BRANCH

Marunouchi Center Bldg. 1F 6-1 Marunouchi
1-Chome, Chiyoda-ku Tokyo 100-0005 Japan
Tel. 81-3-4530-9321
Fax. 81-3-3578-9355
SWIFT: SHBKJPJXXX

UENO BRANCH

8F Nomura Bldg. 1-14-4, Higashiueno Taito-
ku, Tokyo, Japan
Tel. 81-3-5812-0505
Fax. 81-3-5812-0510
SWIFT: SHBKJPJXXX

OSAKA BRANCH

3rd FL, Resona Semba Bldg. 4-21, Minami-
Semba, 4-Chome, Chuo-ku, Osaka, Japan
Tel. 81-6-6243-2341
Fax. 81-6-6243-2346
SWIFT: SHBKJPJXXX

OSAKCHUO BRANCH

3rd Fl., Resona Semba Bldg. 4-21, Minami-Semba, 4-Chome, Chuo-ku, Osaka, Japan
Tel. 81-6-6767-0526
Fax. 81-6-6767-0525
SWIFT: SHBKJPJXXX

YOKOHAMA BRANCH

JN Bldg. 12F, 3-56-1 Aioi-cho, Naka-ku, Yokohama, Kanagawa, Japan
Tel. 81-45-680-5560
Fax. 81-45-680-5561
SWIFT: SHBKJPJXXX

FUKUOKA BRANCH

8th Fl., Tenjin Mitsui Bldg. 14-13, Tenjin 2-chome, Chuo-ku, Fukuoka, Japan
Tel. 81-92-724-7004
Fax. 81-92-724-7003
SWIFT: SHBKJPJXXX

KOBE BRANCH

Imon Kobe Bldg. 8F, 95, Edo-Machi, Chuo-ku, Kobe, Japan
Tel. 81-78-325-5605
Fax. 81-78-325-5610
SWIFT: SHBKJPJXXX

NAGOYA BRANCH

5th Fl., Tatsuko Bldg. 6-20, Sakae 3-Chome, Naka-ku, Nagoya, Japan
Tel. 81-52-243-0506
Fax. 81-52-243-0501
SWIFT: SHBKJPJXXX

SHINJUKU BRANCH

Daini-Monami Bldg. 2F, 31-11, Kabuki-Cho, 2-Chome, Shinjuku-Ku, Tokyo, Japan
Tel. 81-3-5287-1313
Fax. 81-3-5287-1320
SWIFT: SHBKJPJXXX

SHINHAN BANK KAZAKHSTAN

38 Dostyk ave. Almaty, 050010, Republic of Kazakhstan
Tel. 7-727-356-9620
Fax. 7-727-264-0999
SWIFT: SHBKZKA

YANGON BRANCH

No.192, 10th Floor, Myanmar Centre Tower 1, Kabaraye Pagoda Road, Bahan Township, Yangon, Myanmar
Tel. 95-1-9345-170
Fax. 95-1-9345-177
SWIFT: SHBKMMY

MANILA BRANCH

21st Floor, RCBC Savings Bank Corporate Center(RSBCC), 26th & 25th Street, Bonifacio South, Bonifacio Global City, Taguig City, Manila, Philippines
Tel. 63-2-405-6300
Fax. 63-2-886-5054
SWIFT: SHBKPHMM

SINGAPORE BRANCH

1 George St. #15-03, Singapore 049145
Tel. 65-6536-1144
Fax. 65-6533-1244
SWIFT: SHBKSGSG

SHINHAN BANK UZBEKISTAN REPRESENTATIVE OFFICE

New World bldg. 3rd fl., Oybek st. 22 Tashkent, Uzbekistan 100015
Tel. 998-71-150-1184
Fax. 998-71-252-3605

SHINHAN BANK VIETNAM LTD.

Ground Floor, Mezzanine, 2nd & 3rd floor, Empress Tower, 138 – 142 Hai Ba Trung, Dakao Ward, District 1, Ho Chi Minh City, Vietnam
Tel. 84-8-3829-1581
Fax. 84-8-3829-1583
SWIFT: SHBKVNXX

BUSINESS CENTER

Ground Floor, Mezzanine, 2nd & 3rd floor, Empress Tower, 138 – 142 Hai Ba Trung, Dakao Ward, District 1, Ho Chi Minh City, Vietnam
Tel. 84-8-3829-1581
Fax. 84-8-3829-1583
SWIFT: SHBKVNXX

HOCHIMINH BRANCH

11th Fl., Centec Tower, 72-74 Nguyen Thi Minh Khai St., District 3, HCMC, Vietnam
Tel. 84-8-3823-0012
Fax. 84-8-3823-0009
SWIFT: SHBKVNXX

PHU MY HUNG BRANCH

334-336 Dang Duc Thuat St., Tan Phong Ward, District 7, HCMC, Vietnam
Tel. 84-8-5413-8700
Fax. 84-8-5417-1171
SWIFT: SHBKVNXX

SONG THAN BRANCH

No.1, Truong Son Highway, An Binh Commune, Di An District, Binh Duong Province, Vietnam
Tel. 84-8-3724-2791
Fax. 84-8-3724-2795
SWIFT: SHBKVNXX

BINH DUONG BRANCH

1F, Minh Sang Plaza, 888 Binh Duong Blvd., Thuan Giao, Thuan An, Binh Duong Province, Vietnam
Tel. 84-650-3721-100
Fax. 84-650-3721-144
SWIFT: SHBKVNXX

DONG NAI BRANCH

Donacoop Building, Phuoc Hai Area, National Road 51a, Long Thanh District, Dong Nai Province, Vietnam
Tel. 84-61-626-2762
Fax. 84-61-354-6987
SWIFT: SHBKVNXX

HANOI BRANCH

B1,4,9 Fl., Lotte Center Hanoi Building, 54 Lieu Giai, Ba Dinh, Vietnam
Tel. 84-4-3831-5130
Fax. 84-4-3831-5134
SWIFT: SHBKVNXX

TRAN DUY HUNG BRANCH

1st Floor Charmvit Grand Plaza 117 Tran Duy Hung Street, Cau Giay District, Hanoi, Vietnam
Tel. 84-4-3553-8400
Fax. 84-4-3555-0505
SWIFT: SHBKVNXX

BIEN HOA BRANCH

9th Floor Sonadezi Building, No 1, Roan 1, Bien Hoa Industrial Zone 1, Bien Hoa, Dong Nai, Vietnam
Tel. 84-61-626-2700
Fax. 84-61-625-1594
SWIFT: SHBKVNXX

BAC NINH BRANCH

1F & 2F, 76 Ly Thai To Street, Vo Cuong Ward, Bac Nanh City, Bac Ninh Province, Vietnam
Tel. 84-241-6255-880
Fax. 84-241-6255-887
SWIFT: SHBKVNXX

AN DONG BRANCH

290B An Duong Vuong Street, Ward 4, District 5, Ho Chi Minh City, Vietnam
Tel. 84-837-593-786
Fax. 84-8-3833-1980
SWIFT: SHBKVNXX

HAI PHONG BRANCH

No.19 Lob B7 Area B1, New Urban Zone at 5 Corner-Cat Bi Airport, Le Hong Phong Street, Dong Khe Ward, Ngo Quyen District, Haiphong City, Vietnam
Tel. 84-313-266-300
Fax. 84-313-246-391
SWIFT: SHBKVNXX

THAI NGUYEN BRANCH

Vinh Xuong Hamlet, Dong Tien Commune, Pho Yen District, Thai Nguyen Province, Vietnam
Tel. 84-280-356-5333
Fax. 84-280-366-3010
SWIFT: SHBKVNXX

PHAM HUNG T/O

1st Fl, 2nd Fl, Keangnam Hanoi Landmark, Metri Ward, Nam Tu Liem Dist., Hanoi, Vietnam
Tel. 84-43-226-3226
Fax. 84-43-212-3919
SWIFT: SHBKVNXX

GO VAP BRANCH

TTTM Emart, 366 Phan Van Tri St., Ward 5, Go Vap, HCM City, Vietnam
Tel. 84-8-3588-4179
Fax. 84-8-3588-1223
SWIFT: SHBKVNXX

HOAN KIEM BRANCH

A2 1st Floor, Sentinel Place Building, 41A Ly Thai To, Ly Thai To Ward, Hoan Kiem, Hanoi City, Vietnam
Tel. 84-4-3266-3355
Fax. 84-4-3266-3395/ 96
SWIFT: SHBKVNXX

VINH PHUC BRANCH

1-2F, Viet Duc Financial Tower, 8 Ton Duc Thang Street, Vinh Yen City, Vinh Phuc Province, Vietnam
Tel. 84-211-3882-121
Fax. 84-211-3882-151/ 52
SWIFT: SHBKVNXX

DONG SAIGON BRANCH

LD 01-03 and LD 01-04, Lexington Building, 67 Mai Chi Tho, An Phu Ward, District 2, Ho Chi Minh City, Vietnam
Tel. 84-8-3741-1199
Fax. 84-8-3519-3100
SWIFT: SHBKVNXX

SAIGON BRANCH

Ground Floor, Mplaza Saigon, 39 Le Duan St., Ben Nghe Ward, District 1, Ho Chi Minh City
SWIFT: SHBKVNXX

LE THAI TO BRANCH

1st Floor, 14 Le Thai To St., Hang Trong Ward, Hoan Kiem District, Ha Noi
SWIFT: SHBKVNXX

CAU GIAY T/O

No. 102, Lot C, D5, Nguyen Phong Sac St., Dich Vong Ward, Cau Giay District, Ha Noi
SWIFT: SHBKVNXX

SOUTH SAIGON T/O

E-02, Lot H7, Phu My Hung Urban Area, Nguyen Van Linh St., Tan Phong Ward, District 7, HCMC.
SWIFT: SHBKVNXX

TAN BINH T/O

No. 113-115 Cong Hoa St., Ward 12, Tan Binh District, Ho Chi Minh City
SWIFT: SHBKVNXX

BAC SAIGON BRANCH

116 PhanVan Hon Street, Quarter 3, Tan Thoi Nhat Ward, District 12, HCMC.
Tel. 84-28-7309-8810
SWIFT: SHBKVNXX

DISTRICT 11 T/O

43 Ong Ich Khiem Street, Ward 10, District 11, HCMC.
Tel. 84-28-7309-8750
SWIFT: SHBKVNXX

PHU NHUAN T/O

Ground Floor, Eastin Grand Hotel Saigon, 253 Nguyen Van Troi Street, Ward 10, Phu Nhuan District, HCMC
Tel. 84-28-7309-8730
SWIFT: SHBKVNXX

HA DONG T/O

B1 floor, Ho Guom Plaza, 102 Tran Phu Street, Mo Lao Ward, Ha Dong District, Hanoi City
Tel. 84-24-7309-8800
SWIFT: SHBKVNXX

ROYAL CITY T/O

1st & 2nd Floor, R4 Building, Vinhomes Royal City, 72A Nguyen Trai St. Thuong Dinh Ward, Thanh Xuan District, Ha Noi
Tel. 024-7309-9400
SWIFT: SHBKVNXX

CENTRAL PARK T/O

L4-SH-06, 208 Nguyen Huu Canh, Ward 22, Binh Thanh District, HCMC
Tel. 028-7309-9400
SWIFT: SHBKVNXX

HA NAM

Le Hoan, Hai Ba Trung, Phylly City, Ha Nam
Tel. 022-6730-0300
SWIFT: SHBKVNXX

TRANG DUE T/O

No. CC3-1 Trang Due Industrial Zone, An Duong District, Hai Phong City
Tel. 022-5730-2100
Fax. 022-5730-2101
SWIFT: SHBKVNXX

DISTRICT 10 T/O

500 Duong, 3 thang 2, Ward 14, District 10, HCMC
Tel. 028-7300-4200
SWIFT: SHBKVNXX

DA NANG

No.01 Nguyen Van Linh Str, Binh Hien Str, Hai Chau ward, Da Nang City
Tel. 023-6730-0189
Fax. 023-6730-0154
SWIFT: SHBKVNXX

BINH DUONG NEW CITY

Lot A17B, NT8, Ward Hoa Phu, Thu Dau 1, Binh Duong Province
Tel. 027-4730-5010
Fax. 027-422-0785
SWIFT: SHBKVNXX

PHU MY HUNG PWM

Lot SB-02, 1F&2F Floor, 339 Ha Huy Tap Street, Tan Phong Ward, District 7, Ho Chi Minh City
Tel. 028-5429-8200
SWIFT: SHBKVNXX

MY DINH T/O

Lot 136- Kieu Nha 1N, My Dinh, My Tri, Tu Liem, Ha Noi
Tel. 024-7307-0300
Fax. 024-7307-0355
SWIFT: SHBKVNXX

America**SHINHAN BANK CANADA**

5140 Yonge Street Suite 2300 Toronto, Ontario, M2N6L7, Canada
Tel. 1-416-250-3500
Fax. 1-416-250-3507
SWIFT: SHBKCAT

SHINHAN BANK CANADA MAIN BRANCH

5095 Yonge Street, Unit B2, Toronto, Ontario M2N6Z4, Canada
Tel. 1-416-250-3550
Fax. 1-416-250-3460
SWIFT: SHBKCAT

MISSISSAUGA BRANCH

257 Dundas Street East, Unit3 and 4, Mississauga, Ontario, L5A1W8, Canada
Tel. 1-905-272-7440
Fax. 1-905-272-7441
SWIFT: SHBKCAT

THORNHILL BRANCH

7191 Yonge Street, Suites 106 & 107, Markham, Ontario, L3T0C4, Canada
Tel. 1-905-370-8400
Fax. 1-905-370-8414
SWIFT: SHBKCAT

COQUITLAM BRANCH

Coquitlam Centre, 2929 Barnet Highway, Unit 2842, Coquitlam, BC V3B 5R5, Canada
Tel. 1-778-284-2640
Fax. 1-778-284-2641
SWIFT: SHBKCATT

NEW YORK BRANCH

600 3rd Ave, 17th Floor, New York, NY10016, U.S.A.
Tel. 1-212-371-8000
Fax. 1-212-371-8875
SWIFT: SHBKUS33

SHINHAN BANK AMERICA

330 5th Avenue 4th Floor New York, NY 10001 U.S.A.
Tel. 1-646-843-7300
Fax. 1-212-447-7477
SWIFT: SHBKUS6LNYX

MANHATTAN BRANCH

313 5th Ave., New York, NY 10016, U.S.A.
Tel. 1-646-843-7333
Fax. 1-212-447-9169
SWIFT: SHBKUS6LNYX

FLUSHING BRANCH

136-17 39th Ave, Ground Floor, Flushing, NY 11354, U.S.A.
Tel. 1-718-799-7001
Fax. 1-718-886-9157
SWIFT: SHBKUS6LNYX

NORTHERN 150 BRANCH

150-29 Northern Blvd., Flushing, NY 11354, U.S.A.
Tel. 1-718-799-7100
Fax. 1-718-888-9696
SWIFT: SHBKUS6LNYX

BAYSIDE BRANCH

211-11 Northern Blvd., Bayside, NY 11361, U.S.A.
Tel. 1-718-799-7090
Fax. 1-718-224-5764
SWIFT: SHBKUS6LNYX

FORTLEE BRANCH

222 Main St., Fort Lee, NJ 07024, U.S.A.
Tel. 1-202-363-9009
Fax. 1-201-363-9049
SWIFT: SHBKUS6LNYX

PALISADEPARK BRANCH

101 Broad Avenue, Palisades Park, NJ, 07650, U.S.A.
Tel. 1-201-303-1009
Fax. 1-201-313-9688
SWIFT: SHBKUS6LNYX

LITTLENECK BRANCH

252-20 Northern Blvd. Littleneck, NY 11362, U.S.A.
Tel. 1-718-281-7888
Fax. 1-718-819-2333
SWIFT: SHBKUS6LNYX

NORTH ATLANTA BANK

10500 Old Alabama Road Connector Alpharetta, GA 30022, U.S.A.
Tel. 1-678-277-8400
Fax. 1-678-277-8440
SWIFT: SHBKUS6LNYX

DULUTH BRANCH

2170 Pleasant Hill Road, Duluth, GA 30096, U.S.A.
Tel. 1-678-512-8200
Fax. 1-678-957-9974
SWIFT: SHBKUS6LNYX

DALLAS BRANCH

2174 Royal Lane Dallas, Texas, 75229, U.S.A.
Tel. 1-972-406-3540
Fax. 1-972-406-3546
SWIFT: SHBKUS6LNYX

SHINHAN BANK AMERICA

3000 West Olympic Blvd., Los Angeles, CA 90006, U.S.A.
Tel. 1-213-251-3000
Fax. 1-213-386-7208
SWIFT: SHBKUS6LCAX

OLYMPIC BRANCH

3000 West Olympic Blvd., Los Angeles, CA 90006, U.S.A.
Tel. 1-213-251-3000
Fax. 1-213-386-2170
SWIFT: SHBKUS6LCAX

BUENA PARK BRANCH

5450 Beach Blvd., Unit 101 Buena Park, CA 90621, U.S.A.
Tel. 1-714-443-6400
Fax. 1-714-443-5960/5961
SWIFT: SHBKUS6LCAX

TORRANCE BRANCH

22501 Crenshaw Blvd., Suites 400 & 500, Torrance, CA 90501, U.S.A.
SWIFT: SHBKUS6LCAX

IRVINE BRANCH

2730 Alton Parkway, Irvine, CA 92606, U.S.A.
Tel. 1-949-660-0505
Fax. 1-949-660-0503
SWIFT: SHBKUS6LCAX

SAN DIEGO BRANCH

3904 Convoy Street, San Diego, CA 92111, U.S.A.
Tel. 1-858-427-6830
Fax. 1-858-268-8840
SWIFT: SHBKUS6LCAX

SHINHAN BANK MEXICO

Av. Paseo de la Reforma 250, Reforma Capital Torre B, Piso17, Cuauhtemoc, Juarez, 06600, Mexico City
Tel. 52-55-6722-8000
SWIFT: SHBKMXMMXX

SHINHAN BANK MEXICO REPRESENTATIVE OFFICE

Av. Paseo de la Reforma 250, Reforma Capital Torre B, Piso17, Cuauhtemoc, Juarez, 06600, Mexico City
Tel. 52-55-5525-7787/88

EUROPE**SHINHAN BANK EUROPE GmbH**

Neue Mainzer Strasse 75, 60311 Frankfurt am Main, Germany
Tel. 49-69-975-7130
Fax. 49-69-741-0506
SWIFT: SHBKDEFF

POLAND REPRESENTATIVE OFFICE

Wroclaw(53-025), ul. Skarbowcow 23a, Poland
Tel. 48-71-368-6851
Fax. 48-71-311-9618
SWIFT: SHBKDEFF

LONDON BRANCH

6th Floor, 77 Gracechurch Street, London, EC3V 0AS.
Tel. 44-207-600-0606
Fax. 44-207-600-1826
SWIFT: SHBKGB2L

MIDDLE EAST**DUBAI BRANCH**

S1204, Emirates Financial Tower, DIFC, P.O. Box 507001, Dubai, U.A.E.
Tel. 971-4-551-2820
Fax. 971-4-551-2893
SWIFT: SHBKAEAD

OCEANIA**SYDNEY BRANCH**

Level 25, 52 Martin Place, Sydney, NSW 2000, Australia
Tel. 61-2-9224-7901
Fax. 61-2-9221-3485
SWIFT: SHBKAU2S



ធនាគារ ស៊ីនហាន

អគារលេខ៧៩ មហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ

ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា

ទូរស័ព្ទ៖ ៨៥៥-២៣-៩៥៥-០០១/០០២/៨៥៥-៩៥-៧៧៧-៦៦៥/៨៥៥-៩៨-២២២-៥៩៥

វេបសាយ៖ <https://www.shinhan.com.kh/>